

ការបើកចេរីងទៅស្ថានស្អែក

 នៅក្នុងសាលប្រជុំទីនេះនៅ—យុមា ភតិជាងកសិទ្ធិដៃអស្សាយដែលមានការអភិវឌ្ឍឱ្យមកអូដឡើត។ យើងមានផលាច់អស្សាយ នាមលាមុងក្រាយ នៅទីនេះទេ។ ហើយនៅពេលខ្សោយចេញនឹងគ្រប់មកវិញមួយឡើត រាជ្យឱ្យខ្សោមានអាមូណាតូ មែនទែន ដើម្បីស្វាប់ទីបន្ទាល់និងពាក្យលូវពីមនុស្សទាំងនេះ រាប់កំដើរជាការដើម្បីអ្នកទីផ្សារនឹងចេច។

² បីលីតានប្រាប់ខ្ពុជាបងប្រុសមកពីទ្វាសដៃហ្មាស ដែលចងចាំបានការប្រជុំនៅទីនោះនៅសាលប្រជុំ សូមជួបគាត់បាបញ្ញាប់បន្ទាប់ពីកម្មវិធីចំប់។ គាត់នឹងយាយថា យើងមានពេល ដែលយើងអាចចេញកច្ចូលបាន។ នៅអីទីផ្សារខំមកការ មុនពេលកិច្ចប្រជុំហូននឹក យើងទេ ដើម្បីមកទ្វាសដៃហ្មាស។ ដូច្នេះហើយយើងតែងតែចងចាំទៅលើទីនោះ។

ខ្ញុំធ្វើចាប់បង្រួមអាណាពីលសុន្មានប៉ែនទីនោះ ជាយូរការហើយ បុគត់
ប្រហែលជាបន្ទាន់នៅទីនោះដៃដែល។ ហើយគាត់—គាត់បានសំខ្លួចខ្ញុំឡើងមក គាត់
ហើយនិងបង្រៀនឯណីលសុន្មាន។ ខ្ញុំធ្លានឱកាសនេះ ដូច្នោះនេះប្រហែលជាពេលរៀល
ដែលខ្ញុំអាចមកបាន។

³ អ្នកធេបតែយើងបីលីបុលបុលបងប្រុសរួយបីខ្ញាំ។ ខ្ញុំគិតថាតាត់នៅទីនេះនៅក្នុងណាមួយ។ និមួយកំពិនិយាយចាប់បងប្រុសរួយកំមកដែរបងប្រុសការីលី បុអ្នកណាមួយក្នុងចំណោមពួកគេ ពួកគេនឹងអាចប្រាប់អ្នកបាន។ ត្រូវនៅតែកំណត់កាលហិរញ្ញវត្ថុយើងមក។

⁴ តែងវិនេះ ខ្ញុំបានយើងអ្នកដីកនាំជាប្រើប្រាស់នៅទីនេះ មុននេះបន្ទិច ដែលធ្វើឱ្យខ្លួនរាយដែលបានផ្តល់បន្ទុលរបស់ខ្ញុំ។ សង្ឃឹមថាខ្ញុំមានពេលដោលរាយក្រោមប៊ែនដូច ជាមួយអ្នក ក្រោះខ្ញុំដឹងថាអ្នកមានចុងគោរប់ប្រើប្រាស់ក្នុងប្រទេស។ មែនហើយ។

⁵ ហើយតម្លៃនេះ បងប្រុសភាពមានកិច្ចការពី នៅយ៉ាងនេះ ស្មាប់គាត់។ គាត់មានសញ្ញាផីរបស់ដីដឹងគាត់តម្លៃនេះ។ មួយក្នុងចំនោមនោះគឺការបាត់សម្រួល ដើម្បីបង្កើនទីខាងក្រោម។ ពេលនេះអ្នក—អ្នកគិតចាមានកំបស់ចំពោះការនោះ

បងប្បសការ ខ្ញុមិនគឺជាអ្នកពិតជាមានកំហុសទេ។ ប៉ុន្តែអ្នក...នរណាម្នាក់កំពុង
ផ្តុសជុលវា។ នោះទីបំណែការ៖ ក្រោយ។

៦ ហើយដូចេះ ជាថីមួងឡើត គាត់បានចេញទៅទីនោះហើយនិយាយ។ គាត់
បាននិយាយថា “និយាយ!” ប្រាប់បងប្បសខ្លួនប្រុញកទេម្មយចំនួន។ បានបន្ទាត់
“អាហារពេលណ្ឌាចំនួន” ជាប់នៅមួយ “ខ្ញុមប្រាប់អ្នក” បុរសនោះ
ចូលសំដានជាតិអីនេះដូចបុរីមួយ បុមិកសុក។ នោះកើតិាមចំណុចដែលខ្ញុ
មិនធ្លាប់ជូប។ បន្ទំបែនេះ ហើយគាត់កំពុងនិយាយជាម្នាយមេចុងការ។

គាត់និយាយថា “ខ្ញុមចុងការ”

៧ នោះគឺជាដុំដ្ឋានគិតសាស់ សម្រាប់អ្នក។ យើងនឹងនាំគាត់ទៅការនៃរដ្ឋអារីក្រុណា
បន្ទាប់ពីនេះ (មិនដូច្នោះបុ?) ហើយគាត់នោះជាម្នាយយើង។

៨ ពិតជាល្អណាស់ដែលបានមកដល់ទីនេះ! ហើយខ្ញុមិនគឺជីវិះទេ។ ហើយខ្ញុមិនគឺជាអ្នកដី
មិនមែនជាអ្នកដំប្លែងទេ។ តែដូចជាកំប្លែង។ ដែល ព្រះអង្គទេដ្ឋាល់មានភាព
កំប្លែង អ្នកដីនៅហើយ ត្រូវមែនបន្ទូលថា “ហក្សីៗ ទៅប្រាប់ករូប្រាងនោះ” យើង
ទេ “ថ្វីនេះខ្ញុមចេញ—ដេញអារក្សបេញ ស្មូកខ្ញុមបានលូតតាមទីៗ” ។ ដូច្នោះទេដី
មានភាពលូងសីចា មែនហើយ កនឹងមិនធ្វើឱ្យយើងឈើចាប់ទេ ខ្ញុមិនគឺជីវិះទេ ខ្ញុមិនគឺជីវិះទេ
ឡើយ។

៩ ហើយពេលនេះវាយើតបន្ទិច។ ហើយ ជាចម្លាត់ ខ្ញុំ—ខ្ញុំអធិប្បាយប្រហែលបុន
ម៉ោង។ ជីវិះនេះ ជាយើងទីសុដិវ័យចំណែកសំបងបុនប្បសស្រីនៅទីនេះ គួរសាល
ប្រជុំយើងនឹងកាត់បន្ទូយពេល នៅយប់នេះ។ ហើយ...ខ្ញុមបានប្រាប់ជារី។ ខ្ញុមបាន
និយាយថា...

គាត់បាននិយាយថា “ចាម៉ែច...ជាកំក្បងការសំភរៀយ៖ពេលពីរម៉ោង?”

១០ ខ្ញុមបាននិយាយថា “ទេ ជារី។ នេះគឺជាតិដីដីប់លើឯមួយ។” ខ្ញុមបាននិយាយ
ថាប្រហែលជាសាមសិប្បុសសិបនាទី និយាយទៅការនៃមនុស្សអីអីមួយ។
នោះ ខ្ញុមិនក្លាយមេ ទៅយ៉ាងណាតា រាល់ពេលដែលដីឯមួន។

១១ កាលខ្ញុមនៅក្នុង មនុស្សនៅប់ចេញមកស្តាប់ក្រោះខ្ញុមគឺប្បាយក្នុង
គ្រាល់តែជាមិត្តឲ្យក្នុងម្នាក់។ ហើយពួកគេនិយាយថា “មែនហើយ ីីនីប្រា
ណាបាំ អ្នកដីនេះ គ្រាល់តែជាក្នុងម្នាក់ មិនធ្លាប់ឆ្លងកាត់ការសិក្សានៅសាលា

ហើយមិនមានការអប់រំទេ” ហើយពួកគេបានចេញមកស្តាប់សំដីរបស់ខ្ញុំ។ ភាសាអង់គេសកេនតាតីរបស់ខ្ញុំ ហើយ—ដូច្នេះពួកគេ... “ទស្សនា” ហើយ “ស្តាប់” ភាសាកំដល់ពិចាកស្តាប់” “បស់ខ្ញុំ”

ជូចជានៅក្នុងការប្រជុំមួយនៅទីនេះមិនយុប្បន្ទានទេ ពួកគេបាននិយាយថា “យើងទាំងអស់ត្រាសុម្ភារកិរិយាយនៅវីឡាបៃផ្លៀងបំផុំដាក់ទេ”

12 ខ្ញុំបានរការឡើងហើយនិយាយថា “សម្រាប់ធ្វើរបស់ខ្ញុំនៅផ្ទៀកនៅតាតីដែលនៅឆ្ងាយ”។ នោះគឺជាប្រទេសមួយដែលខ្ញុំស្មាល់ ជូច្រែះវាតាប់ជូនដាក់ ដែលខ្ញុំមានការព្យូរាយបាន។

13 ជូច្រែះតុល្យវិនេះ ពេលអ្នកចាស់ទៅ ទោះជាយ៉ាងណាតា ហាតុវី យើង... អ្នកចូលមក អ្នកក្រុងតែមានអ្នកប្រើប្រាស់ជាងនេះ។ យើងទេ? យើងយក... បុំណុលបាននិយាយថា “កាលខ្ញុំនៅក្នុង ខ្ញុំនិយាយដូចក្នុងនៅក្នុងហើយគឺតុល្យចុចក្នុងក្នុង” អ្នកធ្វើជូច្រែះក្នុង។ បុំនែននៅពេលអ្នកជំឡើង ពេលនោះអ្នកចាប់ធ្វើម ពីការបង្កើតជំហានជំបុងរបស់អ្នក និងភ្លាក់ហើយដូល ហើយរការឡើងហើយព្យាយាមមួនឡើត។ បន្ទាប់មកអ្នក បន្ទាប់ពីមួយយោះ អ្នកទទួលបានជូច្រែះអ្នកអារម្មណីជីថាមត្រូវនៅក្នុង។ នោះគឺជាអ្នកដែលយើងត្រូវធ្វើ ត្រូវនាមជាពាណាបាននៃនៅរួមឱ្យតាង។ តុល្យវិនេះពេលដើរក្រោង ហើយ ជាបន្ទាក់ត្រូវដែលក្រោមតាមផ្លូវទៅសិរីល្អ។

14 ខ្ញុំពិតាដាក្រឹមបានយើងកំពុងរស់នៅក្នុងនាកេចង់ក្រាយនៃប្រវត្តិសាស្ត្រនៃដែនដីនេះ។ ខ្ញុំដើរតាក់យ៉ាងមុនមេបានការយោងមកបន្ថែមទៀតនៅក្នុំអ្នកសំគាល់តែជិតហើយ ប្រហែល ហើយអ្នកដែលយើងគឺតារា ជូច្រែះតុល្យវិនេះ សម្រាប់តែប្រហែលសាមសិបនានីនៃពេលដែលរបស់អ្នក បុអ្និមួយ ខ្ញុំចង់ទាញរាយកចិត្តទុកដាក់របស់អ្នកទៅ និងបទគម្ពិតដែលខ្ញុំចង់ប្រើប្រាស់អត្ថបទ ហើយ—យោងទៅចំណុចដោយខ្ញុំនៅទៅនេះ។ ខ្ញុំ...

អង្គូយនៅផ្ទះ នៅថ្ងៃមេន ខ្ញុំកំពុងគិតបានឱកខ្ញុំបានគិតថា បន្ទាប់មកខ្ញុំបានគិតថា ខ្ញុំមិនដឹងទេ និយាយចេញពីបទគម្ពិតម៉ីទាំងអស់នេះ។ ខ្ញុំគ្រាន់តែយកក្នុងមួយនៅវា ហើយសម្រាប់កម្ពិតីត្រូចចុចមួយផ្សាយនេះ ជូចដែលយើងមាននៅរួមបែន់។ ខ្ញុំចង់និយាយដឹងមួយ ឧណាពេលដែលរបស់អ្នកត្រូលប់ទៅទៅនុកតម្លៃ។ ជំបុង... ទំនុកជាកើងទី ២ពាន ខ្ញុំចង់អារានប្រាំខាងជំបុង។

15 ចង់និយាយដឹងនេះ ទាក់ទងនិងផ្សេងៗកិច្ចរបស់ក្រុមផ្សេងៗកិច្ចដំណឹងល្អ។

បង្កើតការកំពុងនិយាយអំពីសៀវភៅ និងអ្នីរដ្ឋានទៀត និងសៀវភៅក្នុងផែលក្នុងគេមាន។ តើមានមួសបូក្តានចែងចាំនៅពេលដែលយើងមានខ្សោយកាត់សម្រេច ហើយអធិប្បាយវានៅទីនេះទៅនេះទីកន្លែងដូចនេះ? នៅពេលមានចំណងដើម្បី ហើយ តើម៉ោងបានបើយ៉ា? នៅក្នុងការចាប់ផ្តើមនៃសៀវភៅ នៅ៖៖៖ សូមមើល នៅពេលដែលបើងនេះ... តើតើទីនេះ។

16 មានការបញ្ជាក់ពីមន្ត្រីជាប្រធិននៃដំឡើលីព្រះបន្ទូលរបស់ព្រះ សម្រាប់ខោះនេះ ជាអីមួយដែលមិនមន្ត្រីមកពីគិតយើងទៅរវៈ។ យើងទីនេះទៅ... វាតិចប្រាកដ។ ដើម្បីដែលអ្នក... វានឹងជាពីរធម្មតាកំពើលីមីឱ្យអ្នកដើរ ចាស្សីដែលកាំពុងកើតឡើង។ អ្នករាល់ត្រា ជាជនប្រុកមុខ ប្រហែលជាស្ថាប់បុស ទាំងនេះ៖ក្រោករូបរាងដើរ—ដើរការកត់សម្ងាត់ ហើយ “សារនៃខោះនេះ៖” ជាដើម។ ដើម្បីដែលរួចរាល់ការកត់បន្ទាល់ ហើយ “សារនៃខោះនេះ៖” ថាថ្មីដែលសន្យាថានីនិងដើម្បី។ ហើយយើងយើងបញ្ហាកំពីភាពពីមន្ត្រីជាប្រធិនមួយ ដែលប្រជែងមានបន្ទូលចាស្សីនិងដើម្បី។ ដើរតាមរបៀបដួចត្រា។ បានទាយទស្សន៍ យ៉ាងណូតតែខ្លះ៖ រាល់ពេល ពីព្រោះវាដាប្រះដែលមានបន្ទូល។

កៅយបន្ទាប់មកពេលវេភាគដែលវានឹងកែតទេរីង បន្ទនិងបន្ទទៀត
 កៅយរបៀបវានឹងកែតទេរីង កៅយអ្នីដែលវានឹងកែតទេរីង និងអ្នីរៀងផ្សេងទៀត
 វាបានសម្រាប់ការចាត់ស្អានទៅទៀត។ នៅពេលយើងយើងបញ្ជូនតាមខ្លះ
 កាលប៉ះពេល នោះគឺជាព្យាបៈ។

ហើយបន្ទាប់មកយើងត្រឡប់ទៅក្នុងបទអីទេ រាជាណហាក់ដូចជាបន្ទះសសម្រាប់យើង។ បើនូវយើងត្រឡប់ទៅព្រះគម្ពីរឲ្យ ដោយមិនដឹងខ្លួនថាកន្លែងណា ដែលត្រូវមែន ហើយព្រះវិញ្ញាបាទិសុខ្នាតាននាំមកនូវពាក្យជាមួយត្រា បង្កើតជារបភាពនៅទីនោះដើម្បីបង្ហាញយើងពីសម័យដែលយើងកំពុងរស់នៅ។ យើងកំពុង ធ្លាក់ប្រសិទ្ធសម័យកាន់ការប៉ែត្រូតត្រា

18 យើង—តីនៅក្បែងមួយ។ វាងាយស្សូលនៅពេលមាននរណាម្នាក់ដោកជួងនៃពាងតិដ្ឋ ថ្មប្រឈមមួយ។ ចាប់ផើម មនុស្សគ្រប់គ្នាជាក់តិដ្ឋចុះក្រាមជួរដែកទេមួយ ដូចជានិភាគយើដាក់លាក់មួយចាប់ផើម ហើយចាប់ផើមកិលចុះតាមជួរ វាមិនអីទេ។ បើនេះ នៅពេលអ្នកទៅដំឡើងពួកគេ ដែលជាកំន្លែងដែលម្នាក់ត្រូវត្រឡប់ទៅធ្វើដែរដោយខ្លួន!

តិម្បែរនេះ ព្រះជាម្នាស់មិនកំពុងសាងសង់ជាត្រាំងទេ។ ត្រូវកំពុងសាងសង់ដូរ យើងទៅ ហើយមានការការតែនឹងនៃជាប្រើនៃដែលទ្រូវបានទាយនៅទីនេះក្នុងព្រះគម្ពីរ។ ហើយនេះ ត្រប់គ្នាអាចព្យាយាមធ្វើនេះ បើនេះវាគ្រោះត្រូវត្រូវបានបាយប្រាប់ម៉ោងម៉ោង។ មិនមែនជួនដោយទេ វានឹងក្រោងប្រឈមបានទៅការ។

19 ដូច្នេះយើង—យើងសរសើរព្រះចំពោះភាពល្អបស់ត្រូវនិងការប្រកបបស់អ្នក ហើយនិងទ្វាកំដែលបើកចំបារិះដែលព្រះអ្នកសំបានប្រទានបណ្តែយើង និងតាមរយៈអ្នកដំនឹងព្យាយាយទៅនេះ។ ខ្ញុំពេងតែប្រកែកចាត់ខ្ញុំ—ខ្ញុំមិនធ្វើប៉ុណ្ណោះ មនុស្សនៅក្នុងនិភាគយ។ បើនេះខ្ញុំមិនមានពេលដែលរួចរាល់ដើម្បីជាសំគីនិភាគយទាំងឡាយ ព្រះម្នាក់នេះដែលត្រូវដើរីនូវខ្លួន។

20 ហើយ—ដូច្នេះ វិនិយោគបស់ក្នុងប្រឈមដៅវីខ អំពីគាត់ចិត្តីមទានេះ ហើយនិយាយចាត់ទិន្នន័យឱ្យយើង។ ហើយទានិមួយ។ អ្នកដើរីទៅពួកគេដែងប្រកបជាមួយគ្នា ហើយពួកគេមិនអាចធ្វើបានទៅព្រះពួកគេគ្រោះបានគេធ្វើបងបែនុយីដែរ។ តែពេលទីការឱ្យដើរីនៅក្នុងប្រឈម។

ដូច្នេះខ្ញុំ—ខ្ញុំគិតថានេះជានឹងដែលក្រោរធ្វើ។ តីគ្រាន់តែទីការបានមកដល់ យើងទៅ ហើយយើងអាចចេញពីបងហើយ—ហើយប្រកបជាមួយគ្នា អ្នកដើរីទៅ នឹងមានសេចក្តីស្រួលព្យាយាយពីគារបស់ព្រះគ្រឿងចិត្តបស់យើង។

21 ហើយក្រមួយ៖ ក្រឹមដំណឹងល្អ—ជានេះទីការសំម្រាប់ខ្ញុំ។ ដោយសារពីជាប្រើនដង...ខ្ញុំមានបងបុន លូននៅក្នុងនេះខ្ញុំគិតថាគ្រប់និភាគយទាំងអស់ដែលខ្ញុំធ្លាប់បានជូប ប្រឈមបីជីវីន លូនដើរីនេះ បានឱធម៌ស្អាត ក្រប់ប្រាកែទៅនេះនៅទីកុស ក្រមជំនុំបស់ព្រះ ហើយណាសាន់ កែវិលគ្រឿងបីនេស។ បងបុនលូត្រប់ទីក្រោង។ បើនេះ ជាប្រើនដង ពួកគេមិនអាចមានខ្ញុំនៅក្នុងសហគមន៍បស់ពួកគេ ព្រះគេ យើងទៅ មិនមែនពួកគេមិនធ្វើទេ បើនេះ យើងទៅ វានឹងការតែជាប់ពួកគេ

ចេញពីនិកាយរបស់ពួកគោ។ ហើយនៅពេលដែលអ្នកធ្វើដឹងថ្មាន៖ ពិតណាស់ នោះ—នឹងកើតឡើង។

²² នៅទីនេះមិនយុរើប៉ុន្មាន មានបងបុនមេគ្នាឌីសមករកខ្លឹម ខ្លឹមមិនហៅលេង តាត់ទៅ។ បុសណ្ឌម្មតែ តាត់កំពុងសរសវនិភ័យបទបើករព្យាបាលរបស់ពួក ហើយតាត់មករកខ្លឹមដើរី—និយាយរឿងខ្លះ។ យើងបានអង្គុយចុះហើយបាន និយាយបន្ទិច។ តាត់បាននិយាយថា “ដើរីតែមួយគត់ដែលយើងប្រជាំងនឹងអ្នក តីអ្នករួនដីវិញពួកពេនទីកុសគ្រប់ពេល។”

ខ្លឹមឯាយថា “អតីដអនុញ្ញាតឱ្យព្រះវិហារមេគ្នាឌីសមបត្តម្មទោ។ នោះខ្លឹមឯិងមក។”

នោះគឺខុសត្រាប់ យើងពួកទេ? តាត់—បាននិយាយថា “មែនហើយ ខ្លឹមឯិងមែនជាមេគ្នាឌីសទោ។ ខ្លឹមត្រូវតែជាកម្មសិទ្ធិរបស់ពួកគោប៉ុណ្ណោះ។”

²³ ខ្លឹមឯាយថា “នោះហើយ។ យើងពួកទេ? តីជាពួកគោ ពួកពេនទីកុសគីជារក្រមតែមួយដែលបើកទ្វារបស់ពួកគោ។ យើងពួកទេ? នោះគឺជាអ្នីដែលខ្លឹមអាចរកបាន។ និងជាប្រើប្រាស់ជូចជាពួកគោដែលនឹងបើកហេតុអ្នីយើងបានក្រោមខ្លួនចូលជាប្រសច្បាប់។”

ជូចជានៅក្នុងវិវេណ៍: ជំពួកពាននិយាយថា “ខ្លឹមនៅមាត់ទ្វានំងគោៗ។ សើមានបុសណានីកទ្វាប់ នោះខ្លឹមចូលទៅហើយហិរាតជាមួយអ្នកនោះ។” ហើយនោះគឺជាប្រោះយេស៊ីវិញ។ យើងទាំងអស់ត្រូវដឹងថាគីជាប្រោះគ្រឿសុ ហើយទេដឹងគីជាប្រោះបន្ទូល។ ក្រោះហើយ។ ទ្រង់គីជាប្រោះបន្ទូល។

²⁴ ជូចបើយក្រមផ្លូវ: កិច្ចដំណឹងល្អគីជានៃទីកដែលយើងអាចមកជាមួយគ្នា។ គ្មានព្រោះវិហារណាដែលបត្តម្មវាទោ។ ពួកគោទាំងអស់ រួមគ្នា សមាជិក—ចេញពីព្រោះវិហារ ហើយយើងអ្នកគីយប្រកបគ្នា ជំពួកពួកលោក គ្រប់គីកនៅង។

²⁵ ហើយខ្លឹមជូយបង្កើតសាខាដាប្រើន ជាប្រើន ជាប្រើននៅទីទូទាំងពិភពលោកទាំងមួលនៃក្រមផ្លូវ: កិច្ចដំណឹងល្អ។ ខ្លឹមអរគុណសម្រាប់ឱកាសដែលបានផ្តល់ឱ្យខ្លឹម នៅទីនោះ ក្រមផ្លូវ: កិច្ចនឹងខបត្តម្មវាទោ។ បន្ទាប់មក ព្រោះវិហារទាំងអស់ ពួកគោ—ចេងមក នោះជាយ៉ាងណាក់ដោយ។

បើនេះ មើ...ខ្ចិតលដ់ មិនដែលព្យាយាមទាញ្យនរណាម្នាក់ខ្សោចពីព្រះវិហារ
បស់ពួកគេទេ គ្រាន់តែនៅក្បែងព្រះវិហារបស់អ្នកហើយដែចការាយពីពីនី។ យើង
ទេ? ធ្វើជាក្រឹតស្ថានពិភាក្សា គ្រូគ្រូដោលបស់អ្នកនឹងពេញចិត្តចុចចំពោះអ្នក។ ជាមនុស្ស
ពិភាក្សា:ក្នុងបីសុទ្ធទិន្នន័យ អ្នកណាដែលធ្វើលើព្រះនឹងកោតសរស់ចំពោះ
មនុស្សដែនោះ។ គ្រឿងហើយ។

²⁶ តម្លៃនេះ ខ្លួនអគគណដល់បងប្រុសនៅទីនេះ និងកិយាបស់គាត់
ព្រមទាំងសាលប្រជុំនេះ ដែលធ្វើលើខិកសានេះ។ ហើយសូមចូលប្រជុំនេះ
វិកចម្លើន។ សូមព្រមទាំងព្រះបានឆ្លាក់មក ហើយធ្វើដាចុបកណ៍នៅក្នុងព្រះបានសូ
ស់ព្រះ ដើម្បីធ្វើយសរង្ងារៈមនុស្សប៉ែយ របៀបនៅទីនេះគឺជាប្រជុំ
ព្រះអម្ពាត់ និងអ្នកធ្វើដោយប្រជុំការណ៍មកពីសាលប្រជុំនេះ។

²⁷ នៅក្នុងសៀវភៅក្រាត់នកដំពើដែកទម្លៃ ខ្ញុំចង់និយាយ—អំពីដឹងមួយចំណោកា ជាប្រជានេបទ យប់នេះ គ្រាន់តែមួយត្រូវក្រា ខ្ញុំបានសរសបរទគ្នាអ្នកខ្លះនៅទីនេះ។ ហើយ—ខ្ញុំគិតថាប្រាំនៅលើជានៅយ៉ាងៗនេះ ខ្ញុំនឹងនិយាយអ្នកដឹង។ បើផ្ទៀង យើងចាត់ពេលដែលដោឡាសាយ ហេតុអ្នី ខ្ញុំមិនចង់នោយូ ដូច្នេះទីបន្ទានមកទីនេះហើយ មានបទគ្នាដឹងរបស់មួនខ្លះ៖ត្រូវក្រា ហើយខ្ញុំចង់និយាយលើប្រជានេបទ ការរឿករាយដឹង។ យើងទេ?

២៨ តម្លៃនេះ យើងដីថានឹងមានការលើកឡើង។ គ្រឿសានទាំងអស់ដីផ្ទាយ៖
អ្នករវាងព្រះគម្ពុជា ដីថានឹងមានការលើកឡើង។

²⁹ ແກිຍຕ්තුරුවේ: සීම්පානත්සාක්ෂි: යෙහිගානක්තියක් ගිහිළුවහිඳුව මානවීය ප්‍රතිඵලිය... ස්වූත්‍යාග්‍රාමය තුළ දී ඇත්තා යෙහිගානක්තිය ගිහිළුවහිඳුව මානවීය ප්‍රතිඵලිය නැතුවෙනුයා යුතුවයි.

ព្រះយេហ៌វិទ្វធ័រជាតិក្នុងប្រជាពលរដ្ឋនៃប្រជាជាតិ តើមីនឹងជ្រើរខ្សោចចំពោះអ្នកណាម?

ព្រះយេហ៌វិក្សទ្រង់ជាថីនឹងពាំនាក់នៃជីវិតខ្ពស់ក្នុងក្រុងរឿងខ្ពស់កែប្រែចំពោះអ្នកណា?

កាលមនុស្សអាមេរិក គឺជាតុកទាស់ទីដែលបានខ្ចោះសង្ឃឹមនៅ
ខ្ពស់បានសង្គមកម្មការបើខ្ញុំដើរវីនិយោគសុំសាប់ខ្ញុំនៅពេលបានជំពោះដូច
ជាមេស់គា

ទោះបីមានពួកពលមកពោះទៅពង្រាកំងនឹងខ្ញុំគឺដែលបានបង្ហាញខ្លួនរក្សាយ
ទៅឱ្យទោះបីកើតមានចំណាំដាស់នឹងខ្ញុំគឺដែលបានបង្ហាញស្ថិជ្ជម៉ឺន
បានដ៏រាយ

ខ្ញុំបានសូមសែលគីតីតែទៅព្រះយេហ្ឌវីហីកីយីនឹងដែលរកសែលគីតីនៅ៖
ឯងគឺឱ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហ្ឌវីហីកីលំពេចអស់ទីនឹក
ខ្ញុំដើរឲ្យនឹងពីឯងមើលសែលគីតីលំអវេះព្រះយេហ្ឌវីហីកីនឹងពិនិត្យ
ពីចាបេដារនក្នុងព្រះវិហារបសិទ្ធិផ្សេងៗ

ឱ្យឯកនៅថ្ងៃអារក្រក់ ត្រឡប់នឹងបែងក្រាមខ្ញុំដោយកំណាំនៅក្នុងពន្លាញ្យដែល
កីនឹងបំពុនខ្ញុំនៅទីសំណាក់ក្នុងត្រសាលាញ្យដែលហើយនឹងបើកខ្ញុំទៀរឲ្យង
ជាក់រឿងច្បាស់

សូមព្រះអម្ចាស់បែន្ទូមព្រះពារបសិទ្ធិផ្សេងៗដល់ការអារានព្រះបន្ទូលបសិទ្ធិផ្សេងៗ។

30 តុល្យវិធីនេះ យើងនិយាយអំពីប្រជានបទនេះ ហើយតុល្យនេះអ្នកខ្លះអាច
ធ្វូល វិធី—ដែលខ្ញុំយកា បុន្ទំនានាបុន្ទាននាក់នៅទីនេះដើរបានព្រះគីតីបង្រៀន
ថានឹងមានការបើកទៀវិជ្ជនៃក្រុមដំនុំ? [ក្រុមដំនុំនិយាយថា “អាដម៉ែន”—Ed.]
មែនហើយ។ ត្រូវហើយ ពិតប្រាកដ ការចាប់យកនៃក្រុមដំនុំ។ មិនថាអ្នកជាមេ
តុខីស ឬកាបាបទីស្តី ប្រសបីធើជូន បុន្ទាននាក់ដោយ ជាពួកពេនទីកុស នឹង
មានការចាប់យក។

31 ហើយខ្ញុំគិតថា នៅក្នុងការនិយាយខ្ញុំ—ខ្ញុំមិនព្យាយាមក្រាករទៀរឲ្យដើរឲ្យ
និយាយនៅទីនេះទទួលវិភាគខ្ញុំគិតថានឹងជាប់ចិត្តមនុស្សនោះទេ។ ខ្ញុំមិនដែល
មានកំហុសនៃការនោះទៀរឲ្យយ។ ខ្ញុំចង់ក្រាករទៀរឲ្យមកទីនេះហើយនឹងយើងខ្ញុំមួយ
នៅពេលខ្ញុំមានអាមុណ្ឌថាគ្រុងវិនិយោគរបស់អ្នកជាមួយព្រះ ដែលខ្ញុំគិតថាអាចជាដំនួយដល់អ្នក,
អ្នកមួយដែលនឹងបែន្ទូមបទកិសាងនៃបែន្ទូមជាមួយព្រះ បើមួយជាប្រើស្ថានម្នាក់។
ហើយបើអ្នកមិនមែនជាក្រើសាធារៈ វារួចឱ្យអ្នកខ្សោស់អ្នកចំពោះខ្លួនអ្នក ដែលអ្នក
នឹងភាយជាក្រើសាធារៈ ហើយនោះជាគោគល់បំណាណដែលខ្ញុំតែងតែព្យាយាមពារម៉ង់
ជាគំនិតបែសិទ្ធិ ដូចជាប្រះអម្ចាស់នឹងដីកនំខ្ញុំ។

32 តុល្យនេះ យើងត្រូវបានគោព្រមាន ដូចជានៅក្នុងគោលល្អីនៃការនោះនៅក្នុង
ថ្វីចុងក្រាយនឹងក្រុវ៉ែតិមីលិកអាយ។ បើអ្នកចង់អានសូមអារានបន្ទូលបសិទ្ធិ។ វានៅ

ក្នុងពេញត្រូសទី២ ដំពុក ៣ ។ សូមអាណាបន្ទិចឡើតនេះ។ ទី ៣ ដំពុកទី ៣ និងខ
ទី៣និងទី ៤ ។ ចាំម៉ឺនចាត់នេះក្រើមក្រួចប្រុទេ។

ដោយជីងសេបភីនេះជាមុនថា នៅជាន់ក្រាយ នឹងមានមនុស្សចំអក
មក ដែលគេដើរការសេបភីប៉ែងប្រាងបាបស់គេ

ទាំងចំអកទ្វូកទ្វីយ៉ា ពីសេបភីសន្យាតីព្រះអង្គយាងមក
នៅឯណាលេ...ជ្រើសតាំងពីពួកឃុំយុករាយការដែលការកំណើន
នៅក្រប់ទាំងអស់ នៅក្នុងដែលធ្វាក់ពីកំណើនការលាក់យ៉ាងមកដែរ

ពីព្រះគេចង់បំប្រចាំ ពីចាស់បុរាណមានផ្ទៃមេយោ កំណានដើម្បី
ចេញពីទីក ហើយនៅក្នុងទីកនេង

ដោយសារព្រះបន្ទូលនៃព្រះ ប្រមកលាក់យ៉ាងក្រួចទីកនេះដន់លិច
បំផ្តាក្រុមេ

³³ ឥឡូវនេះយើងយើងយើង ហេតុជលដែលប្រជានបទនេះគីស្រាល ពីព្រះ
ហេរកនៅទីនេះបាននិយាយថានៅថ្ងៃចុងក្រាយអ្នកសេចចំអកទាំងនេះនឹងមក
និយាយឆ្លើយទាំងនេះ។ យើងយើងទេ? វាគារសេបភីទីនាយ ហេតុជលដែលមនុស្ស
កំពុងធ្វើនៅថ្ងៃនេះតាមរបៀបដែលពួកគេកំពុងធ្វើ។ ហេតុអ្នី អ្នកប្រាកដជាតិ
ទន្លឹងដង់ចាំរាប់ ពីព្រះព្រះពីមីនានៅថែងដូច្នោះ។ “នៅថ្ងៃចុងក្រាយពួកគេមានការ
ដើរឃើងផ្លូវ មានធម្មតាលូស់ ផ្លូវចិត្តការសុប្បាយជាងសេងរកព្រះ ជាគនជាប់ចោទ
សាក្សីក្នុងក្រាយ និយាយមិនពិត ជាមុកដែលមិនចូលចិត្តការណូ ម៉ែលនាយ មាន
ទម្រង់បែបទេនៃអ្នកគោរពព្រះ តែបង់សេដអំណាចរបស់ទ្រង់។ យើងយើងយើង តើ
យើងអាចកេមិលការក្រុងធ្វើជាសេបភីទីកនូវទេ? ពិតប្រាកដណាស់។

³⁴ នៅពេលលោកម្នូលសេច្ចោះទៅក្រុកអេសីប ដើម្បីរឹងដោះក្នុងថែអីស្រាល់លប
មានតំបន់នៅក្នុងដែលបស់គាត់សម្រាប់បង្ហាញការពិតបុណ្យណា៖ ជាមួយព្រះ
នៃស្ថានសុគ្រនៅពីព្រះការគាត់ គាត់បានធ្វើការអស្សូរ។ កំណានអ្នកក្លឹងបន្ទាំនៅ
ពីព្រះការគាត់ ហើយធ្វើដូចត្រូវនិងអ្នកដែលគាត់បានធ្វើ។ យើងយើងទេ? ឥឡូវនេះ:
ពួកគេមកជាទីបេន្ទាប់ពីគាត់បានធ្វើរាយនៅ។ បន្ទាប់មកពួកគេរាយដីពូ
ដោយសារតែពួកគេបានចម្លាស់តាមអ្នកដែលគាត់បានធ្វើ ដោយក្លឹងបន្ទាំត្រូវដីមៈ
យើងរកយើងរក។

³⁵ ការណើកទ្វោងនេះដែលកំពុងកើតឡើង និងអ្នកដែលប្រោមាននៅក្នុងបន្ទាត់ នៃប្រជាពលរដ្ឋបាល តែងតែមានអ្នកដែលគ្រប់គ្រងកម្មិនសហប្បុយចិត្តប៉ុកគេ ភាគធ្វើបាន។ វា—ជាប់បំណុលសំសាត់ដែលក្នុងការងើរដឹងខ្សោះ។

³⁶ ផ្សេងៗបង្កើតនៅទីនេះ ពីការប្រជុំឡើងនៅទីនោះនៅឆ្នាំស្អែស បានសិយាយចា “សាកាំងបាននិយាយចាប់ហើកិយគឺជាអំណាចរបស់ការហើយ—នោះគឺជាទីស្មានការការពាណិជ្ជកម្ម។”

ខ្ញុំដឹងថាសាកាំងគឺជាព្រះរបស់លោកកើយនេះ។ ប្រជាពាតិទាំងអស់នៅក្រោម
មេយក្រប់គ្រឹងដោយវា។ ពិតណានសៀវភៅ នៃផែនដីនេះជាកម្មសិទ្ធិរបស់សាកាំង ប៉ុន្តែ
ព្រះយេស៊ូវ្រោះដឹងការនៃការបោះឆ្នោត ត្រូវបានប្រគល់បោះឆ្នោតនៅថ្ងៃមួយ។ ហើយ
គាត់បានបង្កើសរាយ ប៉ុន្តែ ត្រូវមានបន្ទូលចាប់ដោយសារតែត្រូវដោយបាទាត្រូវជាអ្នក
សោរក្រុងនាថែលខាងមុខ។

³⁷ “អ្នកចំអកទូរកម្មីយៈ” ត្រាន់តែពុកយើងចំណាយពេលពីបីនាទីលើពាក្យមួយនេះ មុននឹងយើងឡើបន្លូទៀត។ អ្នកមិនដាយ!

ខ្ញុំបានអាជីវកម្មជាសម្បូលដាក់ទៅសង្គមហើយ នៅតុកសុវត្ថិភាព ដែលជាកំណែងដែលជួយជាតិអង់គ្លេសមួយចំនួនមកកើតឡើងនៅក្នុងប្រព័ន្ធអង់គ្លេសបានដើរឲ្យសេចក្តីថ្លែងការធ្វើមួយ។ វាណាពីក្នុងចំណោមដើរឲ្យនៅក្នុងក្រុងបាន ដែលបានការណ្ឌាងបស់ព្រះយេស៊ូវគ្រឿសុជាមាត្រាសំរបស់យើងគឺក្នុងភាពយោទបុរិញ្ញាណ៖ វាងលាក់ពីឆ្នាំតែនិងព្រះយេស៊ូវ ដែលបានទ្រង់បានមកដើម្បីធ្វើឱ្យ... គ្រាល់តែធ្វើខ្លួនជាមួយ។ ហើយគ្មានឯកជាមួយនឹងការបង្ហាញដែលយើងការពិនិត្យ ពីព្រះគ្រប់ការទាំងអស់នៃព្រះគីឡូយេទទួលដោយសារដើម្បី។ យើងក្រោយតែធ្វើ។ ឥឡូវនេះ គាត់បានទៅផ្តល់ការពិពណ៌នាទៅក្រោមបន្ទាន់ដែលអាចធ្វើបាន។

³⁸ នៅទីនេះមិនជាយុប៉ុន្មានទេ នៅក្នុងប្រទេសដ៏អស្សាយនោះ ទីក្រុងទូដ្ឋ នៅក្នុងប្រទេសអង់គ្លេស ជាកំនើងដែលចនងផ្លូវបីនិងតាមលីនិងអ្នកជំរាប់ជាប្រចិន គ្រួគម្ងាលនៅសម័យមុន លោកស្តីជិននិងពួកគេ បានអធិប្បាយពីដំណឹងលូនៈ លើជ្រូនុយលកកំបាំងនិងនៅក្រប់ទីក្រុងនៅទីនោះ។ ពួកគេបានបងិសជសាន់ថ្វី របស់ពួកគេ ហើយម៉ែនតើពួកគេយើងម៉ែងម៉ែងនៅទីនោះ។

គីមានបងប្រុសវិវីមិនពួកគេនៅយ៉ាប់នេះ។ វាបាប្រទេសមួយដែលមាន ស្ថានភាពអន់ទាបបំផុតនៅលើនេះដែរដី។ ខ្ញុំបានដើរឯកធម្មតាលោក បុំនឹនខ្ញុំ មិនដឹងអ្វីដែលមិនប្របញ្ចប់ជូនប្រទេសអង់គ្លេសទេ។ តី...បីលីប្រុកហាំបាន និយាយដូចត្រូវ។ ហោគ្នី តាត់ក្រោយក្រប់ពន្លឺរបស់តាត់ចេញពីខេឡាន របៀប —ដែល—សកម្មភាពរារោងបុរសនិងស្ថិតិថ្មីកំពុងធ្វើ នៅទីសាធារណៈ ត្នឹងខន្ទាន់។ ពេលខ្ញុំនៅទីនោះ ខ្ញុំមិនដែលយើល្អអ្វីដែលនឹងធ្វើឱ្យមនុស្សខ្សោចចិត្តជាងម្ញីដែល កំពុងកើតឡើងនៅអង់គ្លេសនោះទេ ដែលមានខិកាស ហើយ នៅពេលមួយបាន ដឹកនាំ ដែនដឹមក្នុងការកំក្រោះ។ គ្រាន់តែបង្ហាញពីរបៀបដែលវាអាចឆ្លាក់បុំដាក់។

³⁹ បុំនឹន អ្នកយើល្អទេ នោះជាអ្វី ជាសារដែលបានចេញទេ ជនជាតិអង់គ្លេស ព្យាយាមរក្សាសារដែលស្រាប់ថ្វីនេះ។ វានិងមិនដំណើរការទេថ្វីនេះ។ វានិង មិនដំណើរការទេ។ តើនឹង...

⁴⁰ តើមានអ្វីបើលោកមួយស្ថិនធមក នឹង នាំយកសាររបស់លោកឯករាយ “តើយើង នឹងសង្គមកុំមួយហើយបំណុតចុំទៅក្នុងទន្លេនីលប្បៃ?” វាមិនដំណើរការទេ។ ហើយសាររបស់ព្រះយេស៊ីស៍មិនដែលធ្វើការពីលោកមួយស៊ីដែរ។ ហើយកំមិនមែន សាររបស់អ្នកដែលធ្វើការនៅលូទៅដែរ។ បូលូទៅ ឬស្ថី...សារជួយមកវិញ។

ហើយសម្បៀប៉ែនេះ យើង កំនុចម្រោងដ៏អស្សាយចងក្រាយរបស់យើងគឺពួកគេនៅ ទីក្នុង។ ហើយថ្វីនេះយើងកំពុងឆ្លាស់បូរិនោះ។ ហើយសារនៅពួកពេនទីក្នុង នឹងមិនលាយជំឡើយ ព្រះវាដាក់ថ្វីមួយទៅតារា វាបារោះបន្ទូលរបស់ព្រះទាំងអស់ បុំនឹនវាបាការារា ដូចជាប្រអប់ដី ដែល លេចចេញមក វាបង្កើតបានជាក្នុងក្រម៉ា សម្រាប់ការលើកឡើងទៅស្ថានសូគ់។ យើល្អទេ? កំ—កំឆ្លាស់ទីលំនៅពួកគេនៅ ទីនោះ។ ពួកគេស់នៅក្នុងសាររបស់ពួកគេ។ ពួកគេទទួលអស់នឹងចេញមក នោះ គឺជាក្នុងក្រម៉ា។

ធនបាគនីតផ្សេងការតែដើម្បីសាលី។ វឌ្ឍនភាពរាជការ ទៅស្ថិតបន្ទីតបានជាប្រព័ន្ធដែលមាននៅក្នុងដី។

៤១ នៅទីនេះមិនយុប្បន្តាន ខ្ញុំចាត់បានអារ៉ាស៊ីវេដលាមានឯកមិថុនា
សរស់ ក្នុងការិវីតស់។ គាត់បាននិយាយថា “ក្នុងចំណោមវីដី—ទាំងអស់
នៃអ្នកនិយមជ្រូលនៅក្រើមដែនដី គឺជោរួមប្រាការហាំ” គាត់បាននិយាយថា
“ហេកអូ គាត់មិនមានអីក្រាតីគាត់ជា...គាត់ជា—អ្នកលេងច៉ាហីម្នាក់។ គាត់ធ្វើ
ឯងទាំងនេះ។” យើងឡើង បរសម្រាក់នេះ មិនដឹងអីទេ។

⁴² ហើយ បន្ទាប់មក បុរសនោះគឺជាអ្នកភីគំតន់។ តាតមិនទាំងដើរព្រះដង្គារ តាតចំណាត់ថានានិយាយថា “ព្រះដែលអាចបង្កើតឡើងនៅក្នុងយុគសម័យដីក បានជាក់ព្រះហាល្សទ្រង់ផ្តល់ការតែងបស់តាត ហើយសិរីនៅក្រោមត្រីស្សាន។ ធ្វើជាម្នាយនិងសិស្សជាតុល់ខ្លួនរបស់ព្រះ” ត្រូវបានគេស្នើតំបន់ ម្នាយដែលមានក្នុងក្នុងនិងអ្នករោច់ ហើយសូមអាយការស្នើ ហើយមិនដែលសូម្បីតែដាក់ដី។” អ្នករួមឱ្យព្យាក់នៅដែលតំនិញទានសាច់ឈមាយទេ កំណើងដែលការអប់រំនិងអ្នករោច់ដី មិនអាចបានបាននិមិត្ត? ក្រោមដំនឹងឯាយចាករ៉ែន។

⁴³ ពោតស្សុវសាលីក្រែរពេញ្ញាក់ចុះដល់ដី។ ជុចច្រោះយេសូវយោងចុះមកដែរ ដើម្បីក្រោកឡើងជាថ្មីអីអីឡើត ដូចគ្នានិងព្រះវិបាទពនៃទីកុសក្រែរដូលរល័យ។ វាក្រែរពេញ្ញាក់ចុះឡាចុកដី សម្រេចដីក្នុងដី ស្សុវសាលីណាកំដល់...គ្រាប់ចញ្ញាតាតិទាំងអស់ចុះឡាចុកដី វាក្រែរដាក់នៅក្នុងពេលរលាអីឡើងដឹងពេនោះ ដើម្បីនាំចេញឡើង។

បុំន្តែវាបានចាប់ផ្តើមដុះនៅម៉ោទិនបូឌីទៅ ចូលមកតាមរយៈផស្សី។ ចូលមកការនៃពេនខីកុស។ ឥឡូវនេះចេញទៅក្រោម គ្រាប់ធ្លាតិក។ ហើយតម្លៃប្រព័ន្ធឌីតាយ ដែលបានបង្ហាញលើក្នុងពួកគេតីជាសម្បុក អស់ហើយ។ វាគ្វាយបានដុះការ ដែលជាប្រព័ន្ធឌីតាយ។ បុំន្តែគ្រាប់ធ្លាតិកពីព្រាកដស្សីសាលីដែលចេញពីកំណែទម្រង់នឹមួយា និងត្រូវលើកទៅដើរក្នុងក្នុងក្រុងក្រម។ វាទាំងអស់ត្រានឹងធ្វើឱ្យការយិករាងក្រម។

⁴⁴ តុលាក្រោនេះយើងរកយើង ក្នុងប្រទេសអង់គ្លេសនៅទីនោះ ពួកគេក្លឹងបន្ថែកភាព មិនជាយូរប៉ុន្មានទេ ក្រុមមនុស្សទាំងនោះ ពួកគេ...ជាក្រុងដែលមានសក់ដែង និងបេស់បេរធ្លើង ហើយហេតុការថា “ថា” និងបេស់ទាំងអស់នោះ។ ដើម្បីអាត្រូវបែងចែកដែរ។

⁴⁵ តើទូរស័ព្ទកនិយាយថា “នោះគឺនៅទីក្រុងទួលុយ ប្រទេសអង់គ្លេស”

មេល្យីដែលមាននៅក្នុងការសំគាល់បាប័មុន នៅអាមេរិកនេះ។ បណ្តុតទៅសាស្ត្រអស្តូរួមយចំនួន មកពីសាលាលុ បាននិយាយថា—ការភ្លាងតីក្រោងវាយ។ បាននិយាយថា “ព្រះយេស៊ូវបានព្យាយាមជើរិន្ទនុងដុំឡែះ ថ្វេងបានដករៀបនេះហើយ។”

ហើយយើងរកយើង្វាន់ក្នុងលោកបុត្រិ ដែលជាកន្លែងដែលវាគ្រែបានគេសិយាយ។ វាស្ថិដ្ឋាស្អាតក្នុងបុរីមួយ។ វាគ្រែបានរកយើង្វាន់ក្នុងកំផែទិសនៅទីនោះ។ ហើយបើអ្នកដឹងវា វានឹងធ្វើឱ្យអ្នកគេចូលការ។ ប្រែកលជាភាសាអ្វីក ដូចជាមនុស្សសាប់ ហើយសម្រាកគ្រប់យ៉ាង ពីរបីថ្ងៃម៉ឺង។

⁴⁶ គាត់បាននិយាយថា “នៅពេលដែលពួកគេផ្តល់ទីកន្លែងនឹងទីកប្រមាណៗដល់
ត្រឡប់ រាជបាលខ្សោយចាន់នៅក្នុងប្រជាពលរដ្ឋ ហើយនៅពេលដែលពួកគេបាន
ធ្វើ ពួកគេបានផ្តល់ដល់ត្រឡប់ ហើយត្រឡប់បាននៅក្នុងប្រជាពលរដ្ឋប៉ុណ្ណោះ ពួកគេ
បានដាក់ត្រឡប់នៅក្នុងផ្ទះ ហើយពួកគេបានផ្តល់ត្រឡប់នៅទីនោះ។ បន្ទាប់ពីក្នុងប្រជាពលរដ្ឋ
ស្ថិតិយវត្ថុ និងត្រូវបង្រៀនក្នុងប្រជាពលរដ្ឋបានក្នុងប្រជាពលរដ្ឋប៉ុណ្ណោះ ពី
មិនអីទេ។” បាននិយាយថា “ត្រឡប់បានទៅនៅក្នុងប្រទេសឥណ្ឌាត ហើយបានស្ថាប់
ក្នុងឈណ្ឌាមួយ ដែលជាការស្ថាប់ជម្រាត ពុរាយមានកំណើសាសនា។”

កំនើងដំបូង អ្នកវិគីតនេះ តើមានបញ្ហាអីដាមួយមនុស្ស? សូមមើល
គ្រាន់តែសម្រាប់ដែលយើងកំពុងសំនៅនេះ មនុស្សចំអក យើងទេ សម្រាប់ដើម្បី
បំពេញសេចក្តីទាំងមួយ”

⁴⁷ ព្រះជាម្ញាស់បានបង្ហាញព្រះបន្ទូលបេស់ត្រែងដោកនៃយុគសម័យនឹមួយា
ហើយសម្រេចយឹមួយរាជ្យនៃតំបន់បង្ហាញការនោះ។ ហើយត្រែងកំបានធំដែលសិក្ស
សម្រាប់សម័យនោះដែរ ដើម្បីបាំពាយព្រះបន្ទូលនោះ។ រាល់ពេលដែលបង្ហាញបាន
កោមើញព្រះបន្ទូលបេស់ត្រែង ត្រែងបានកោមនុស្សម្ចាត់សម្រាប់វា នៅពេលដែល
បង្ហាញកំណត់ពេលណាបរស់លោកមួយសែ ត្រែងបានអាកាយលោកមួយសែមការ។
នៅពេលដែលបង្ហាញបានចាត់ពេលសម្រាប់ព្រះរាជបុត្រានៃព្រះបានកោតមក ត្រែង
បានជាក់ត្រែងនៅក្នុងវា ត្រូវបំសម្រេចកាល ត្រែងបានរឿនឲសិក្សសិក្សសិក្សបេស់ត្រែង
ទៅកាមន ដូចរួមគម្រោងនៃបានចំឡើង។ គាន់ដី...

⁴⁸ យើត្រោះទ្រង់អស់កញ្ញ មានគ្រប់ព្រះចែក្រាយ មានបច្ចានភាព តិច់នៅគ្រប់ទីកន្លែង បញ្ហាបញ្ហាណា ហេតុអី ទ្រង់ជ្រាបដឹងទាំងអស់កាំងពីដើមមក។ ដូច្នេះ ទ្រង់ជ្រាប។ ត្រានអីចេញពីមួយបទ។ វាគ្រាន់តែជាយើងប៉ុណ្ណោះដែលគិតវា។ វា ដំណើរការទាំងអស់។ ក្រឡូកមិលទៅក្រោយនៅក្នុងព្រះបន្ទូលបែស់ទ្រង់ហើយ មិនបានធ្វើការដំឡើង។

⁴⁹ ឥឡូវនេះ៖ គ្រាន់តែគិតវា។ កំន្លែងដំបុង យើអ្នកដឹកនាំនោះបានគិត នៅពេល ដែលពួកគេជាក់ទីកន្លែងនិងប្រាក់នៅក្នុងព្រះខិស្សទ្រង់ ទ្រង់ក៏ស្ថោរដោយចេញ។ ទ្រង់ មិនបានទទួលទេ តាំងដំបុង។ យើត្រូទេ? គ្រាន់តែការសិចចំអកកើតឡើង! ឬដឹងមួយយោចោះ តើព្រះយេស៊ូវនឹងណាសាទីពេន់៖ បានធ្វើយ៉ាងដូចម្នាមីនីឱ្យដឹត បែស់ទ្រង់សម្រេចគ្រប់ទំនាកេយនៃគម្ពីសព្យាទាស់? តើវាអាចកើតឡើងយ៉ាងដូច ម្នាមី? រាជធម៌អាចទេ ឬត្រានគ្រប់បានតែងតាំងឡើងដោយព្រះ។ ជីវិតបែស់ទ្រង់ សម្រេចគ្រប់ទំនាកេយទាំងអស់នៃគម្ពីសព្យាទាស់។ ឬដឹងមួយយោចោះ យើពួកសិស្ស ទាំងនោះបានក្លាងបន្លឹងទ្រង់ដូចនោះ៖ ហេតុអីបានជាតុកគេម្នាក់ស្ថាប់ដោយសារ ការធ្វើទុកកម្ម? ហើយសូម្បីតែសារកំពង់គ្រប់បាននិយាយថា “បង្កើរក្តាលខ្ញុំ ឯុំមិនសម្រេចស្ថាប់ដូចទ្រង់ទេ” រហូតដែលពួកគេបានយកលោកអនុ ទួរហើយបង្កើតកាត់ទៅចំណេះដឹងឈើត្សាន។ ពួកគេធ្វើលើទ្រង់ហើយស្រឡាត្រង់ ហើយ បានលេបដីតាមបែស់ពួកគេ។ ពួកគេធ្វើលើទ្រង់ហើយស្រឡាត្រង់ ហើយ ពួកគេនៅក្នុងណាមួយបែស់ពួកគេ។ ពួកគេធ្វើលើទ្រង់ហើយស្រឡាត្រង់ ហើយ បានលេបដីតាមបែស់ពួកគេ។ ហើយទ្រង់គឺជាអ្នកបង្កើតឱ្យក្លាងនោះ តើពួកគេនឹងធ្វើយ៉ាងម៉ែប? យើត្រូទេ? ការអនុវត្តន៍ខាងវិញ្ញាណា មនុស្សមិនយល់ ពីវាទេ។

⁵⁰ មានបុរសដែលអស្សារម្បាក់នោះទីនេះ៖ មិនយុប៉ុន្មានទេ មានគ្រឿងអស្សារម្បាយប៉ុន្មាន បានសរស់ចាំ ពេលលោកម្បីសែ ផ្តល់ការតែសម្រេចក្រហមៗ លោកបាននិយាយ ថា “មិនមែនជាផីកទេ។ ទីកនិងដែលពីទូជាច្បាប់អាចឡើយ” បានបន្ទាត់ ក៏វាគម្រិត គ្រាន់តែនៅបុងម្នាមីនៃសម្រេស្ថាប់មានមេកវិគ្រោះ។ ហើយគាត់បានដើរកាត់ទីក តាមមេកវិគ្រោះ។ ត្រានទីកនោះទីនោះទេ។ គ្រាន់តែដើមពីពេលមួយ ដែលជាម ហាសម្រេគ្រោះ—ដែលពួកគេបានផ្តល់កាត់។ ហើយបញ្ជីតិចជាប្រើប្រាស់ជីវិត ពួកគេ ទទួលយកវា។

⁵¹ នោះទីនេះមិនយុប៉ុន្មាន នៅពេលដែលអវកាសយានិកដំបុងបានឡើងមក។

តាត់ត្រឡប់មកវិញ ហើយតាត់មិនបានមើលយើញអ្នីសោះពីព្រះ។ នោះថែមទាំងបង្កួលអ្នកដឹកនាំឡើតដឹង ពួកគេគិតថាបានសែនទៀនោះនៅកន្លែងណាមួយ។ កំពស់ហាលិបម្ញាយលូ។

⁵² ហេតុី ឱ្យឯើរ របៀបនៃការអប់រំនិងប្រាស្តាដែលហាតិយនេះបានធ្វាស់បុក្រមជីនចូលទៅក្នុងចង្ការបន្ទិកវិជ្ជាស្ត្រី(ragweeds)! ការអប់រំ...និងប្រព័ន្ធដែលការអប់រំ វិទ្យាសាស្ត្រនិងអិយធ័រ ជាបស់អារក្ស។ វាបានអិយធ័របស់អារក្ស។ ព្រះគម្ពីជានេះបែងយ៉ាងដូចខ្លះ។

ហើយអិយធ័របស់យើងដែលកំពុងកើតឡើងនឹងមិនមានអ្នីដែលត្រូវធ្វើជាមួយនោះទេ។ ត្រានទាល់ពេលសោះ។ វានិងមានអ្នីទាំងអស់។ វានិងមានការខុសត្រា អិយធ័រចូលទៅក្នុងអាយុរដម័នេះនិងពិភពវិទ្យាសាស្ត្រីដែលយើងមានត្រីនឡើត។ វិទ្យាសាស្ត្រីដែលយើងទទួលបានបែន្ទូលឡើត នាំយើងចូលទៅក្នុងផ្លូវអន្តាក់ នៃសេចក្តីស្អាប់។ សម្ងាត់និងអ្នីទាំងអស់។ នៅក្នុងអិយធ័រដីនោះ នឹងមិនមានការស្សាប់ទេ ដីដី ទុក្ខុព្យួយ បុគ្គារការលើចាប់។ យើងត្រូវមិនមាននរណាមួយកំនែនឹងនោះទេ។ ដូចខ្លះអិយធ័រនេះនឹងត្រូវបំផ្តាស្សែ ព្រាត់វាបានអារក្ស។

⁵³ យើងកៅយើញចា នៅក្នុងលោកបុរីតិចំពុកទៅ មនុស្សបស់ការីនុបានបាប់ដើមអិយធ័រ ការកសាងទីប្រជុំដីន និងទីក្រោងជាជីម និងខបករកណ៍នៃតាត្រីនិងភាយជានិទ្យាសាស្ត្រ។ ហើយមនុស្សបានចាកចេញឆ្លាយពិព្រះ ពេនីក្នុងសាសនា។ បីនេននៅពេលដែលមនុស្សបស់សេតមក ពួកគេបាប់ដើមសុមអំពារនាដែលបោះនាមព្រះនាមព្រះអម្ចាប់

និយាយអំពីលិចចម្លួយ!

⁵⁴ ខ្ញុមិននោះទេនេះដើម្បីធ្វើឱ្យប៉ះពាល់ដែលការមួណ៍បស់អ្នកណាមួយកំឡើយ និយាយអ្នីមួយអំពីក្រមជីន។ ហើយបើអ្នកនោះទេ ហើយជាកម្មសិទ្ធិរបស់ព្រះវិហាងនេះ ខ្ញុមិននិយាយការនេះធ្វើឱ្យការមួណ៍បស់អ្នកឈើចាប់ឡើយ។ ព្រះមនុស្សល្អជាបោះពីរដីនោះ។ ដូចជានៅក្នុងព្រះវិហាងដូចនេះ។ បីនេនខ្ញុមិនបានអនុនោះប្រើដឹកតាលិកពីស្ថាប័ម្នន ដែលជាកំន្លែងដែលព្រះវិហាងការត្រួលិកបានធ្វើសេចក្តីបែងការណ៍មួយ។

ហើយយើងមិនយើងកំនែងដែលពួកគេទាំងអស់ត្រូវបង្កើតឡើងនេះ។ ក្រោមប្រើក្រាសាសនា និងរឿងផ្សេងៗទៀត គ្រាន់តែបំពេញនូវអ្នីដែលព្រះគម្ពុះបានចែង បាននិយាយថាពួកគេបានធ្វើ។ ពីត្របាបដណាស់។

⁵⁵ ឥឡូវនេះយើងបានរកយើងថា ពួកគេបាននិយាយថា “ហេតុអីព្រះគម្ពុះ...” អ្នកតែកំចង់កាល់ព្រះគម្ពុះនៅ។ “ហេតុអី” ព្រះគម្ពុះបានចែងត្រានអ្នីក្រោពីសៀវភៅ ប្រភពិសាស្ត្របស់ក្រោមដំនឹងទេ ហើយពួកគេកំចិនមានដោ នៅក្នុងអក្សរបញ្ជីដែលប្រព័ន្ធដើរូបសាលាបន្ទាត់ក្រោយ។ វាកំពេងតែមានក្រុមដំនឹង បាននិយាយថា វាតីជាក្រុមដំនឹងមិនមែនជាប្រែក្តីនៅក្នុងបែល ក្រោមដំនឹងបានធ្វើ។ តើវាដាការក្រុមគោរពយ៉ាងណាមួយ! ហេតុអី យើងមានព្រះគម្ពុះអស់រយៈពេលបីពាន់ឆ្លាំហើយ។ គម្ពុះសញ្ញាតាស់តីត្រូវបានគេសរសេរនៅក្នុងបទគម្ពុះរបស់របស់ព្រះគម្ពុះ។ តីមុនការយាយមកបស់ព្រះគ្រឿស។ គ្រាន់តែជាមីនដែលកូតករបស់អ្នករក្សា!

⁵⁶ ហើយយើងបានរកយើងនៅថ្ងៃនេះ៖ នៅពេលដែលការសើចចំអកដីសប្តាយ អំពីព្រះគម្ពុះ ហើយព្យាយាមឱ្យការចេញ ព្រះគ្រូវតែដំនឹងដំនឹងដោយអ្នីមួយ។ ត្រូវដំឡើងអាជីវការនៅក្នុងបទគម្ពុះតែ...

ពួកគេមិនអាចចុះមកតាមផ្លូវហើយបានប៉ុន្ម័េរ ហើយនិយាយថាអ្នកតុងនៅ សាមសិបម៉ាយក្នុងមួយម៉ោង នៅក្នុងតំបន់មួយម៉ោយលូ បើកកំលងតែមាន អ្នីមួយ នៅទីនោះដើម្បីបានប៉ុន្ម័េរ ខ្ញុំត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរការខែ០ម៉ោយ លប់បុណ្ណារោះ។ វាប្រើវតែនៅទីនោះ។

ហើយព្រះជាម្មាសប៉ុទ្ធនឹងដំនឹងដំនឹង ហើយនឹងដំនឹងដំនឹង មនុស្សនៅថ្ងៃណាមួយ។ យើងដឹងហើយ។ មានសាលាឌីការីនិងមកដល់។ ដូច្នេះបើថ្ងៃនឹងដំឡើងកដើម្បីនិត្តិថ្នៀបាយតាមរយៈព្រះវិហារកាតូលិក តើព្រះវិហារកាតូលិកមួយណាម? បើថ្ងៃដឹងនឹងនិត្តិថ្នៀបាយការដោយមេត្តិខិស បានប៉ុន្ម័េរបានបាត់បង់។ បើថ្ងៃដឹងនិត្តិថ្នៀបាយការដោយព្រះគម្ពុះ។ ទីតីគ្រូវតែបានបាត់បង់។ យើងទេ? តើថ្ងៃដឹងនិត្តិថ្នៀបាយការដោយព្រះគ្រឿស? ប្រោងនឹងនិត្តិថ្នៀបាយការដោយព្រះគ្រឿស ហើយព្រះគ្រឿស តីជាប្រះបន្ទូល។ ដូច្នេះវាតីជាប្រះបន្ទូលបស់ព្រះជាម្មាសដែលព្រះជាម្មាស នឹងដំនឹងដំនឹង។ “កាលពីដើមដំបូងឡើយព្រះបន្ទូល ព្រះបន្ទូលគឺនៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះនឹងជាប្រះជាម្មាស។ ហើយព្រះបន្ទូលបានកើតមក

ជាសាថ់លាយម ហើយសំនោគុងចំណោមពួកយើង។ ដូចត្រូវកាលពីមីលិលមិញ្ញ ថ្វីនេះ និងជាក្បែងរហូត។ យើងទេ? ដូច្នេះទ្រង់នឹងជាំនុំជម្រៃវាដោយព្រះបន្ទូល របស់ទ្រង់។

57 ហើយតុឡារេនេះយើងបានរកយើងចាំ នៅពេលដែលពួកគេកំណុងព្រោយម ព្រោយនាមព្រះគម្ពីរបញ្ញា (“ព្រោយទូលយកពួកជាំនុំ” ព្រះគម្ពីរ មិនត្រូវការទ ក្រុមជាំនុំ!”) ដូច្នេះពួកគេគ្រាន់តែអាចបង្កើតគោលដំនឹះបុរីវាគ្រែងទៀត ហើយ ដើរដាយវា។

58 មេនហើយ ដូចដែលខ្ញុំបាននិយាយនៅយ៉ាងទៀតនៅក្រុះដី ក្នុង—ការ រួមមុត្តា នៅពេលដែលពួកគេសម្រេចក្នុងថ្វី ដែលច្បាយនោះ ត្រូវកែត្រានដំបែ នៅកុងចំនាយមពួកគេក្នុងរយៈពេលណាំថ្វី ត្រានដំបែ ឱ្យឱចាប់អស់ត្រូវកែត្រានដំបែ។ នោះតីតែណាងយុតសម្រេចព្រះវិហារទាំងពី ដែលយើងមាននៅកុងស្ថីវការនេះ តី ត្រានដំបែទេ។ ជាអ្នី? វាគ្មែងដែលបាយជាមួយវា។ ហើយយើងបាយគោលដំនឹះ ជាមួយនិកាយ អីធ្វើឡើតជាមួយនឹងព្រះបន្ទូល ហើយនៅតែព្រោយមាមហោរាជា ជាប្រះបន្ទូល។ “ត្រានដំបែទៀតយក្សរយៈពេលប្រាតិពីថ្វី”

59 ហើយសូម្បីតើអ្នីដែលបញ្ចាំនៅថ្វីនេះកែដោយ កំព្រោយមរក្សាទុកវានៅថ្វីស្ថុក ដូចរាជាណាមីនីង មុនពេលថ្វីលិច” ពីព្រោះមានរាជ្យសាធារ្យដែលនឹងងារប្រាមក និង ធ្វើថ្វី។ យើងទេ ព្រោយមានទៅវាទំបន់ បីន៉ែនឹងបានកើតឡើង តិវាបចប់របស់ក្រុមជាំនុំ។ ការវិភិសុធម៌បានកើតឡើង ហើយធ្វើដំបូងអ្នកជីងទេ ចាតុករយៈពេល ប្រែកលជាតាង នៅក្នុងពួកគេចាប់ផ្តើមបង្កើតអង្គការ។ និកាយចាប់ផ្តើម អង្គការ។

បីន៉ែនឹងបានកត់សម្ងាត់ទេ? នេះបានសាយកាយអស់រយៈពេល ២០ ឆ្នាំ ហើយ ហើយត្រានអង្គការទេ។ ហើយវានិងមិនមានឡើយ។ នេះជាការបញ្ចប់។ ស្រួសាលីបានត្រលប់ទៅស្រួសាលីមួងឡើត។ ស្រួសាលីបានត្រឡប់មកវិញ ហើយ ទៅគ្រប់របស់វា។ សំបកបានទាញចេញពីវា។ និងស្រួសាលីត្រូវតែជាក់ នៅកុងវត្ថុមាននៃព្រះបុរិញ្ញាណដែលនឹងត្រូវបានទុំ។

60 វានិនមែនជាក្បែងចំនួកទេ ដែល មិនយុរិក្នុងទេ នៅឆ្នុំខាងកើត ជាតិ ត្រូវឱ្យដំនេនទេ? ពួកគេមិនអាចយល់បានទេ។ រដ្ឋគិចសាស់បានទៅជាងនឹត គាលពីសប្តាហុន។ ពួកគេមិនអាចយល់ពីរបានទេ។ តើអ្នកមិនដឹងថានេះជានិ សម្ងាត់ទេ? តើអ្នកមិនដឹងថាប្រជាតិកំពុងបេកបាក់ទេបុ? អីស្រាងអំលស្ថិតនៅ

ក្នុងទីក្រឹងកំណើតបស់នានា ហើយទីសម្រាប់ទាំងនេះបង្ហាញថា យើងសែន្វោះត្រាចងក្រាយហើយ។ ក្នុងពេលដែមឃើញវាកំពុងតែខ្លួន តើអ្នកមិនដឹងទេថាគៅពីសំគាល់ដែលហេរកបានទាយទុក។ “បើនែនការធ្វើនោះនឹងមានពន្លឹះនៅពេលណាមួយ ដែលនឹងមានពន្លឹះមកនៅពេលណាមួយ” ពេលដែលការធ្វើចេញអតិសនិស្សីរួចរាល់ទុកគេមានតម្លៃនេះ។

⁶¹ សូមក្រឡកមិលថាគៅពីរបានទៅជាយ៉ាងណារា សម្រេចចាប់បើពេលកីនេះ៖

ចាំថា នៅពេលខោសម្រេចនៅពេលដែលពួកគេ...អ្នកមានខ្សោយអាត់ប្បួនៗ ខ្លួន តិតថា អ្នកទាំងអស់គ្មាយរាយការា របៀបដែលព្រះអម្ចាស់បានបង្ហាញនៅទីនោះ នៅថ្ងៃនោះ នៅក្នុងខោសម្រេចពិតជាកំន្លែងដែលព្រះវិហារសម្រេចនៅទីនោះ របៀបដែលពួកគេនឹងត្រូវមែន! ខ្លួនគួរពួកគេចេញនៅលើភ្នាក់នៅទីនោះ សម្រេចនៅវិហារដែលអ្នកយើងព្យាយានៅថ្ងៃបានកត់ចូលក្នុងសៀវភៅ។ ហើយបើ ព្រះវិហារបានយកនាមការនៅក្នុងបង្កាណលើក្នុងដំបូង ហើយបានគ្រប់របៀប ការនៅទីនោះវិញ នៅលើដំបូងនោះ ហើយបានទាញពួកគេចេញ ខណៈពេលដែលមនុស្សបើប្បួនរយនាកំពុងអង្គុយសម្រេចមិនបានការ!

ហើយដូចជាសម្រេចចាប់បើផ្លូវនៅទីនេះ៖ ព្រះចំនួកកំប្បែទៅជាមួយ។ ហើយពួកគេបានចិត្តឱ្យរបស់ពួកគេ តាមរបៀបដែលវាគ្រោះបានគូរទីនេះនៅលើ ដិតិការា តម្លៃនេះតាត់បានធ្វើដំណឹងក្រឹងនេះដែលបំបាត់បីជំហាន ដំបីជំហាន បំបីការប្រកបគ្នាជប់បី សម្រាប់ប្រទេសមួយដែលមានចំនួន ១៣ ហើយជាថ្មីនឹងកើតឡើងនៅត្រូវប៉ុទិកនៃក្នុង។ តើអ្នកមិនយើងសម្រេចដែលយើងរស់នៅទីនេះប៉ុទិក? យើងនៅត្រូវបានប្រើបាយ។

⁶² “មនុស្សចំអកនឹងកើនឡើងនៅថ្ងៃចុងក្រាយ ដោយនិយាយថា ‘ត្នានអ្នកប៉ុទិក ទេ ព្រះទ្រង់កំពុងគេងលក់’”

បើនែនការនៅពេលដែលអ្នកយើងទីនេះបានកំពុងតែខ្លួន ចូរបើកដែលឡើង ត្រូវមិនដាក់បាន។ អ្នកយើងកើតឡើងនៅពេលណាមួយ ព្រះត្រីស្ថាយាងមកសម្រាប់ក្រុមដំនុំរបស់ទ្រង់។

⁶³ ឥឡូវនេះ ពួកគេមិនដឹងទីក្រោរដោ...ពួកគេគឺជាតុកគេ...មិនដឹងថា ពួកគេជាអ្នកដែលកំណុងបំពេញបទគម្ពីរ។ មនុស្សពិតជាមិនដឹង ថាគោដ្ឋីនិង និយាយដឹងទាំងនេះ ពួកគេកំពុងតែបំពេញបទគម្ពីរហើយ។

កើតឡាក់កែង ដែលជាសម្រាប់សង្ឃ និងពួកសង្ឃចាំងអស់នៅថ្ងៃនោះ សើចចំអកដាក់ទ្រង់ ហើយមិនដឹងថាគារព្រះទេ ដែលពួកគេកំពុងប្រៀងអំពី “ព្រះ របស់ខ្ញុំដឹង ហើយអ្នកបានបោះបង់បាលខ្ញុំ?” ទំនួកដែលលើខ ២២ “ដែនិងដឹង របស់ខ្ញុំបានចាក់ផ្ទះ។” ប្រៀងបែបនោះនៅក្នុងព្រះវិហារ ហើយធ្វើដានសុគតនៅ លើឈើឆ្លាង។ ពួកគេមិនបានដឹងបន្ទិចសោះខ្លួយថាពួកគេកំពុងធ្វើវាតា សូមឱ្យត ព្រះយេស៊ូវីវិជ្ជានុវត្ត ឱ្យព្រះបិតាចិះយេ! ពួកគេមិនដឹងថាពួកគេកំពុងធ្វើឱ្យទេ។ ពីព្រះពួកគេត្រូវបានគេទស្សន៍ទាយដោយបទគម្ពីរ ដើម្បីធ្វើជាមនុស្សខ្ញុំ។

⁶⁴ តើអ្នកដឹងទៅពួកប្រុគសុំដឹងព្រះវិហារការពួកសិក្សាត្រូវបានគេទាយ នៅក្នុង ថ្ងៃចុងព្រោយ នឹងភ្លាយជាមនុស្សខ្ញុំ ដឹងដែលនោះ ដូចបទគម្ពីរជាមួយ ព្រះគ្រឿសុទ្ធមើនាខ្សែក ព្យាយាមចូលទៅក្នុង? ពីព្រះអ្នកនិយាយថា ខ្ញុំជាអ្នកមាន ហើយមិនពួកគេដឹងសោះ អ្នកមិនដឹងថាអ្នកអីនៅ ពីក្រោ នៅរាជការ និងខ្ញុំកំ ហើយមិនដឹងម៉ែ” និរណ៍ជំពុក។ នៅទីនោះ អ្នកត្រូវប់ទៅការណ៍ខ្ញុំដែល ហើយជាន់លើព្រះដុចជា (ពួកគេ) វាគ្នាន់នៅមីនីចំពោះពួកគេ មើលដាយនិង លេងសើចនោះទេ នោះជាមីនិងព្រះគម្ពីរបានចែង។

⁶⁵ ប៉ុន្មាន ចំពោះក្រុមជំនួយក្រុម ការបើកចេញនៅស្ថានសុគ្រិតគឺជាការបើកសម្រេច ដល់នានា វាបានបង្ហាញដល់នានា នោះជាការបើកសម្រេចដល់ជាការបើកសម្រេច ពីករបស់ព្រះគ្រឿសុទ្ធដែងចាំការបើកសម្រេចបែក។

⁶⁶ ឥឡូវនេះ វាគឺជាការបើកសម្រេចដល់ជាការបើកសម្រេច សម្រាប់ការបើកសម្រេចគឺ ជំនួយ។ អ្នកមិនអាចមានការបើកសម្រេចដល់ជាការបើកសម្រេចដល់ជាការបើកសម្រេច ពីព្រះវាតាមីដែលបង្ហាញដល់អ្នក។ សេចក្តី ជំនួយគឺជាការបើកសម្រេច។ ជំនួយគឺដែលត្រូវបានបង្ហាញឱ្យអ្នកយើងដូចជាការប្រាប់អ្នកដឹង គារបោកអ្នកដឹងដល់ជាការបើកសម្រេច។ ឥឡូវនេះ សេចក្តីជំនួយ គឺជាមីនិងពួកគេ គឺជាការបើកសម្រេចរបស់ព្រះ។ ក្រុមជំនួយបានសាងសង់ទៀតនៅបើកសម្រេចមួយគឺ រូបកាយទាំងមូល។

⁶⁷ នៅទីនេះពីបីសត្តាប័មុន ខ្ញុណាននិយាយទៅកាន់អ្នកដឹកនាំខាងពាណិជ្ជកម្ម លួមាក់។ តាត់មកពិភាក្សាបាមួយខ្ញុំ។ តាត់បាននិយាយថា “ខ្ញុំចូលចិត្តនូនស្សាគច អ្នក ក៏បីនេះ អ្នកបានបាយបញ្ហាលត្តាចំងអស់។”

ខ្ញុណាននិយាយថា “អរើន ខ្ញុំអធិស្សនសូមលោកដូយខ្ញុំឱ្យត្រឡប់ (តាត់បាននិយាយថា...) “ជាមួយនឹងបទគម្ពុំ”

តាត់បាននិយាយថា “បងប្រុសប្រាណហំ ខ្ញុំមិនអាចរកបានទេ បុះត្រាតែ យើងទទួលបានពាក្យចំអស់នៅលើពាក្យមួយ លើពាក្យមួយយ៉ាងពិតប្រាកដ ជាមួយគ្នានិងភាសាក្រើកនិងអ្វីវង្វឹងទៀត។”

⁶⁸ ខ្ញុណាននិយាយថា “អូ! លោក ដឹងច្បាស់ជាងនេះទៅឡើតា” ខ្ញុំបន្ទូច “សូមឱ្យ ក្រោមបីក្បានីសៀវា ត្រឡប់មកវិញបីយ៉ាងត្រូវក្រាយការសុគតបស់ព្រះគ្រឿស្ស ពួកគេ នៅតែដែងដែកដែកព្រោះអ្នកប្រាជ្ញក្រើកណាម្នាក់ត្រូវត្រូវ។ អ្នកអាចដឹង។ រាជការ សីកសុំម៉ែងមួយ គឺត្រប់...”

តាត់និយាយថា “ខ្ញុំមិនអាចទទួលយកគកបីកសុំម៉ែងបានទេ”

ខ្ញុណាននិយាយថា “តើអ្នកអាចទទួលយកព្រះគ្រឿស្សបានយ៉ាងដូចម៉ែច?”

តាត់បាននិយាយថា “ហេតុឱ្យ ព្រះគម្ពុំដែងបានម្នាក់ណាម៉ែងដឹង។ លើ ព្រះយេស៊ូជាប្រះគ្រឿស្សមានដីវិកអស់កណ្តាលនិច្ច”

⁶⁹ ខ្ញុណាននិយាយថា “នោះគឺជាការពិត។ រកីវេងដែងដែរចា ត្នាននរណាម្នាក់ អាចហេរព្រះយេស៊ូជាប្រាប្រែ៖ មានពេតាមរយៈការបីកសុំម៉ែងនៃព្រះវិញណាប ហិសុទ្ធបុណ្ណោះ ដែលបានបីកសុំម៉ែងដែលគាត់។” យើងបីយ ត្រឡប់ដីវិញ ជានីមួងឡើត ត្រឡប់ចុះទៅការបីកសុំម៉ែង។ រាជ្យវិតបានបង្ហាញ នៅក្នុង ព្រះគម្ពុំ។

⁷⁰ ការអីនិងអីបិលមិនមានគម្ពុំដីម្នីអាជានទេ បីនេះបានត្រូវបីកបង្ហាញអីបិល ដោយជំនួយដែលជាការបីកសុំម៉ែង។ អីបិលបានចូលយកម្នាយទៅព្រះប្រាំសីជាង ការអីនី។ ដែលព្រះបានចែងដែលចូលចិត្តនូនស្សាគច។

នៅពេលដែលព្រះយេស៊ូវត្រូវបានគេស្សាគច នៅទីនេះម៉ាចាយ ១៦:១៧ និង ១៨យើងមិនមានពេលអាជានទេ តែបីអ្នកចំសីសរុបុក។ ត្រង់មានបន្ទូលចា “តើ មនស្សាគិនិយាយថានីម្នាក់និងមនស្សាគបុច្ចិត។”

“ម្នាក់ក្នុងចំនោមពួកគេបាននិយាយថាអ្នកគឺជាបោកម៉ែស ឯណ៍លីយ៉ាជាថីម៉ែ”

ត្រូវដំឡើងចំណោមពួកគេបាននិយាយថា “បីនេះគឺអ្នកនិយាយថាទីផ្សារណា?”

71 គាត់បាននិយាយថា “អ្នកគឺជាប្រពេទ្ធត្រីស្ស ជាប្រពេជាបុគ្រានៃព្រះដែនខ្លួន”

72 ត្រូវដំឡើងចំណោមពួកគេបាននិយាយថា “មានពេលរដ្ឋក្នុងបេស់យុំណាស ដូចតិច សាច់និងឈមាយមិនបានប្រាប់ឱ្យនេះដល់អ្នកទេ។ តើព្រះវិហិតាទីដែលគង់នៅស្ថានសុគ្រគឺបានបើកសម្រេចការនេះដល់អ្នកវិញ។ នៅលើថ្ងៃដោនេះ៖” ការបើកសម្រេច ខាងវិញ្ញាបណ្ឌរបស់ព្រះគឺជានៅណាម ព្រះយេស៊ូជាអ្នកណាម។ ហើយត្រូវដំឡើងចំណោមពួកគេបើកសម្រេចបេស់ព្រះជាម្នាស់ ព្រះជាម្នាស់ត្រូវបានបង្កើតជាសាច់យោម បានបង្ហាញបានដែលនៅផែនដី។

“ត្រូវដំឡើងចំណោមពួកគេបើកសម្រេចដែលនៅក្នុងព្រះត្រីស្ស ដោយជូនដោកកិយេនេះជាយអង្គត្រូវដ្ឋាល់ ដែលបង្ហាញពីអ្នកដែលព្រះមាននៅក្នុងរបាយសាច់យោម។”

“ត្រូវដំឡើងចំណោមពួកគេបើកសម្រេចដែលបានចាក់ប្រែងការនៃព្រះជាបុគ្រានៃព្រះ”

73 ត្រូវដំឡើងចំណោមពួកគេបាននិយាយថា “សាច់យោមមិនដែលបានបង្ហាញការនេះដល់អ្នកទេ បីនេះព្រះវិហិតាទី ដែលនៅស្ថានសុគ្រគឺបានសំដែងអាយុអ្នកដី។ នៅលើថ្ងៃដោនេះ ខ្ញុំនឹងសាងសង់ក្រោមដំនុំបស់ខ្ញុំ ការបើកសម្រេចនេះនៃព្រះបន្ទូលនៅក្នុងរដ្ឋរាជរាជរបស់ខ្លួន។ ខ្ញុំនឹងសាងសង់ព្រះវិហិតាមបស់ខ្ញុំ ហើយទ្វាស្ថានយុំព្រាលីមនុស្សស្ថាប់នឹងមិនដែលបួន្យេះទេ។”

74 សៀវភៅវិវិឌ្ឍណ៍ គឺជាសៀវភៅវិវិឌ្ឍន៍ក្រោយនៃព្រះគីមី។ វាបានជូនត្រូវបានដោកត្រូវបានដោកចិនដើរ។ នៅទីនោះព្រះគីមីនិយាយថា “អ្នកណាមនឹងយកម្បាយពាក្យចេញពីរបែបនេះម្បាយពាក្យទៅក្នុងរដ្ឋរាជរាជរបស់គ្រួសារ គាត់ពីសៀវភៅវិវិឌ្ឍណ៍។” យើងដឹងថាបន្ទាប់មកវាបានផ្តល់ឱ្យទៅដោអស់គ្នា សម្រាប់អ្នកដើរ។ ហើយវាបើកសម្រេចហើយបង្ហាញថាអ្នកនិពន្ធសៀវភៅវិវិឌ្ឍណ៍ដែលនឹងបាននិយាយថា “ត្រូវដោអាល់ជានិងមុរាមកា” ពីលោកបុរីភីរហូតដល់នឹងបាននិយាយថា “ព្រះយេស៊ូវគ្រីស្សគឺជួចគ្នា គីត្រូវដែលមួយ។ ហើយបង្ហាញពីអាម៉ែកកំបាំងពេញលេញ”

នៃអង្គទ្រដៃត្នាល់និងដែនការរបស់ទ្រដៃសម្រាប់គ្រាតុកជីវិតរបស់ទ្រដៃ ដែលគ្រូរមក
ហើយគ្រឿបានពោះគ្រាន់ទីនោះ ដោយគ្រាប់ពីរា

⁷⁵ ឥឡូវនេះ សៀវភៅនៃគ្រឿបានសរសោ បីន៉ូបន្ទាប់មក ចាំថា វគ្រឿបានជីវិត
ភ្លាប់ជាមួយគ្រាប់ពីរា ហើយគ្រាប់ពីរា នេះមិនគ្រឿបានបើកទេ (ពិធីណាម: ១០) រហូតដល់សំឡេងនៃទោរាជុងក្រាយនៅលើដែនដីគិតិវិធាន: ១០:៧ យើងទេ?
“ហើយនោះគ្រាមួននៃសំឡេងនៃសរសោទោរាជុងក្រាយ ទោរាជុងក្រាយ ទោរាជុងក្រាយ ទោរាជុង
នៃព្រះអ្នកពេញគ្រឿបានបញ្ចប់នោះគ្រាន់” ហើយនោះជាសម្រេចដែលយើងកំពុង
រស់នោះ

⁷⁶ យើងទាំងអស់ត្នាឌីងថាយើងកំពុងរស់នៅក្នុងយុតិសម្រេចឡើងខីសោ។ វិនិង
មិនមានសម្រេចកាលមួយឡើងឡើតឡើយ។ វាមិនអារាទៅ។ ដូច្នេះយើងកំពុង
រស់នៅក្នុងយុតិសម្រេចឡើងខីសោ។ ហើយគ្រាប់ពីរាជុងក្រាប់ពីរោង
បានសន្យា។ ឥឡូវនេះ វាគ្នានអ្នកពីព្រះបន្ទូលទៅ ពីព្រះអ្នកមិនអាចចិត្តឡើង
ដឹកការបានពីព្រះបន្ទូល។ គ្រួសារក្រុងព្រះបន្ទូលជានិច្ច។ បីន៉ូបារើងបីកសំឡេងគឺដើម្បី
បង្ហាញពីសេចក្តីពិតបស់វា តើវាត្រូវដើម្បីខ្សោយសមនិងបទគម្ពីដែលនៅសល់
ហើយបន្ទាប់មកព្រះជាម្នាស់បញ្ចាក់វាតាការពិត។ យើងទេ?

⁷⁷ ព្រះជាម្នាស់មិនគ្រឿករាមូកបកកំប្រឈាល់ ទ្រដៃគឺជាមូកបកកំប្រឈាល់ ទ្រដៃ
បកស្រាយត្នាល់ដោយអង្គទ្រដៃ ដោយនាំមកនូវវិធាលទ្រដៃបានមានបន្ទូលថានិង
កើតឡើង។ ដូចជា កាលដើមដំបូងទ្រដៃមានបន្ទូលថា “ផ្សាយមានពន្លឹះ” ហើយក៏
មានពន្លឹះ។ វាមិនគ្រឿករារករបកស្រាយទេ វគ្រឿបានបង្ហាញការពិត។

⁷⁸ ឥឡូវនេះ ទ្រដៃបានសន្យាបីចំណុចយំប៉ុន្មាន នៅក្នុងដោរុងក្រាយនេះ នៅក្នុងបទ
គម្ពី ហេតុអ្នកវានោះ។

នោះជារបៀបដែលព្រះយេស៊ូវជាប្រព័ន្ធភ្លាមប្រព័ន្ធព្រះ។ ទ្រដៃបានសន្យាថានិង
បញ្ជីនទ្រដៃ។ នៅក្នុងដែននៃរបស់ទ្រដៃនៅលើដែនដីនេះ ហើយមនុស្សមិនអាចដើ
បានទេ។ ទ្រដៃមានបន្ទូលថា “ស្រួលរកបទគម្ពី ជួនអ្នកគិតថាអ្នកនឹងមានជីវិត
អស់កណ្តាលនិច្ចបេញពីនោះ ហើយបទគម្ពីនោះហើយដែលថ្វែងទីបន្ទាល់ពីខ្ញុំ។
យើងមិនធ្វើការរបស់ព្រះបិតារបស់ខ្ញុំទេ ហើយអ្នកមិនធ្វើខ្ញុំ។ បីន៉ូបើអ្នកមិនអាច
ធ្វើខ្ញុំទេ ចូរធ្វើកិច្ចការដែលខ្ញុំបានធ្វើចុះ ព្រះពុកគេធ្វើបន្ទាល់ថាខ្ញុំជានរណា”

⁷⁹ អញ្ញែង នៅក្នុងគ្រាបស់ផែន្តី ការងារដែលគាត់បានធ្វើគឺជាមួយបន្ទាល់បញ្ហាកំពង់គាត់ជាតារណាយ។

នៅក្នុងយុត្តិសម័យរបស់លូទៅ ស្ថិតិការកំពង់ប្រចាំថ្ងៃ ហើយអ្នក វាបញ្ហាកំពង់គាត់ជាតារណាយ។

⁸⁰ នៅសម័យពួកពេនទីកុស ការស្ថានអំណោយទានក្រឡ្យបំមកវិញ ការស្ថាន ឡើងវិញនូវអំណោយទានការសិយាយកាសាជៈ និងដេញអាក្រុជានឹម។ អំណោយទាន ហើយអ្នក វាបែងចិបន្ទាល់។ មិនមែនជារឿងកំប្រឈរទេ។ មនុស្សបាន សិយាយចា ដំបូង...ខ្ញុំបានរាល់ស្រីរកប្រភិតិសាស្ត្រនៃពេនទីកុស។ ពួកគេបាន សិយាយចា រារិនអាចមានរយៈពេលយុទ្ធទេ។ វានៅកំពង់ដែល។ ហើយអ្នក? តីតិរោចេះអ្នកនឹងមិនជាក់វាទេ។ ព្រះជាម្នាស់ប្រជុំមានបន្ទូលចា វានឹងនៅទីនោះ។ ចំណោកនៃព្រះបន្ទូល ហើយអ្នកមិនអាចជាក់វាបេញបានទេ។

ហើយនៅពេលដែលក្រុមក្រម៉ោងបានហេរ តីអ្នកនឹងជាក់យ៉ាងដូចមេច? វាគាតាកបើកសំអ្នកពីព្រះបន្ទូលបានភ្លាយជាការពិត។ ហើយយើងកំពុងរស់នៅក្នុង ថ្ងៃនោះ។ សរសើរដល់ព្រះ ការបើកសំអ្នករាយកំពាំងនៃអង្គរដៃ។

⁸¹ ឥឡូវ ការបើកចេចនៅស្ថានសុគ្រោះគឺមានតំ...ការបើកចេចនេះដែលយើង កំពុងសិយាយ គឺសម្រាប់ពេក្តុនក្រម៉ោងបំណុញ។ ចូចចាំព្រះគម្ពុះបានចែងថា “ហើយអ្នកដែលនៅសម្រាប់ពីសាប់សំមិនបានមួយពាន់ខ្លះទេ។” ការបើកចេច នៅស្ថានសុគ្រោះអស្សារ្យ! ពេលបើកចេចនេះ បងបូនអើយ តីយើង នៅឯណាយ? តីយើងនឹងធ្វើអ្នក? តីយើងកំពុងរស់នៅក្នុងសម័យកាលបំន្ទាន? តី យើងមានការសរឡាយអ្នក? វានឹងមានការបើកចេចនៅស្ថានសុគ្រោះ។ ព្រះគម្ពុះបាប់ចា នឹងមាន។ ហើយសម្រាប់ពេក្តុកដែលបានរឿនិសិសបំណុញ៖ ស្ថិដែលបានរឿន តាំង ក្នុងក្រម៉ោងនៅថ្ងៃនេះដែលប្រជានយកបេញតិចព្រះវិហារ។

⁸² ពាក្យចា...គ្រប់ពាក្យ ក្រមដំនុំ មាននីយចា “បេញមក” ដូចណោកមួយសេបាន ហេរចាដូរបានតិម្បូយបេញបានជាតិម្បូយ ហើយព្រះវិញ្ញាណហើសុទ្ធកំពុងតំ ហេរក្នុងក្រម៉ោងបេញពីព្រះវិហារ ក្រមដំនុំម្បូយបេញពីព្រះវិហាអូយ សមាជិក មកពី គ្រប់និកាយ ធ្វើឱ្យក្រាយជាក្នុងក្រម៉ោង ដើមបើកចេចនៅក្នុងក្រម៉ោង។ វាស្ថិតនៅ—ក្នុងខំរូវកាត់ ដើមរួមឱ្យក្នុងក្រម៉ោង។ ក្នុងក្រម៉ោងបេញមក ហេរបេញ ជាក្នុងក្រម៉ោង...ដែលនឹងក្រោរបើក

ເຮືອງເຄົາສູນສຸກໍາ ເນະ ມານຕີມູຍ ດູວຍເກົ່າຕີກູນເກົ່າຜົນດ້ານຸກພືສຄຳກັບ
ເຜົຍຖະກິດຕີໃຫຍ່ເປົ້າທີ່ມີກົດລົງທະບຽນຂອງລົງທະບຽນ

សូមឱ្យខ្ញុំឈប់នៅទីនេះមួយនាទី។ ហើយខ្ញុំនៅតែព្រៃយនិងគិត ខ្ញុំនឹងរក្សា
អ្នក ហើយរក្សាអ្នកជាយុវជោគ។

⁸³ បើនេះ ចុរកត់សម្ងាត់ សូមរកឡើងដោយការនៃអ្នករាល់គ្មានៗ។ តើអ្នកដឹង
ទេផ្សេងៗនេះ ពេលអ្នកកើតមក អ្នកស្ថិតនៅក្នុងខំពុកបស់អ្នកដូចជាប៉ែវនៃដែប្រឈរ?
ក្រោមជំនួយឱ្យបាយថាគារម៉ែន នៅក្នុងខំពុកបស់អ្នក។ តើនៅក្នុងខំពុកបស់អ្នកហើយ
ចេញពីការរួមគេទេបស់បុរសមិនមែនជាស្រីទេ។ យើងត្រូវ? ស្រីជាអ្នកដូចតុងដែល
បើនេះប៉ែវនៃចេញមកពី... តុល្យវា និយាយថា នៅក្នុងខំពុកបស់ខ្ញុំ...

⁸⁴ បុ ក្នុងប្រសិទ្ធភាពយនោះទេនៅពេលខ្លួនអាយុដប់ព្រំ
មួយឆ្នាំក្នុងប្រសិទ្ធតីនៅក្នុងខ្លួន ខ្លួនត្រូវបានគាត់ទេ បើនេះគាត់នៅទីនោះទេ
គឺឡើងរាយដែលបានបង្កើតឡើងឡើង គាត់នឹងភ្លាយជាប្រអន្តុខ្លួន ខ្លួនបាន
គាត់ទេ ខ្លួនប្រកបដាមួយគាត់ទេ ហើយគាត់មកដល់នៅពេលដែលត្រូវមក វាបាន
ជាបេលជោគជ័យត្រូវជាដុំ

៨៥ តុល្យ អូកកើដូច្បែះដោ បើអូកមានជីវិតអស់កំប្រឈរអូកគឺជាភ្លេកង់ព្រៃះមុន
ពេលដែលចិនផ្តាប់មាននេះដែនដឹងជាបី។ អូកគឺជាបីកមួយដែលជាកុនប្រុសបស់
ព្រៃះនិងជាលក្ខណៈរបស់ព្រៃះ។ ទ្រង់បានដឹងពីសម័យកាលដែលអូកកំពុងការ
ទ្រង់បានកំណត់ទុកអូកនៅសម័យកាលនៅ៖ ដើម្បីយកកំន្លែងនៅ៖ ហើយ
គ្មាននរណាមួកកំដោងឡើតរាជយករាជបានឡើយ ឧបតិប្បែប្រកួតបន្ទិនិងឯុំ
ជាបីនៅ។ អូកត្រូវតែនៅទីនោះ ព្រះទ្រង់បានបានអូកនឹងនៅទីនោះ។ តុល្យអូកត្រូវ
បានបង្កើតឡើងហើយបើកសំខ្បួន។ តុល្យនេះអូកអាចប្រកបជាមួយទ្រង់ ហើយ
នោះជាមួកដែលឲ្យទ្រង់ចង់បាន។ ទ្រង់បានចាប់ប្រកបជាមួយអូក ជាការច្បាយបង្កើ។
បុំនែនបើជីវិតរបស់អូកមិន... តែងតែជាតុកណាលក្ខណៈរបស់ព្រៃះ អូកគ្រាន់តែធ្វើត្រាប់
តាមត្រីស្សសាសនា។ យើងទេ? វានឹងមានរបៀបណាននិងរបៀបនៅលាន គ្រាន់តែ
ធ្វើត្រាប់តាមត្រីស្សសាសនា។

៨៦ ការកត់សម្ងាត់មួយដែលខ្លួនធ្វើឱ្យនេះ។ ខ្លួនមិនបងប្រុសដៃមួយ
ស សាករដ្ឋនៅទៅនោះ ពេលដែលបញ្ជាក់គោលបំណើតធម្មតាគោ មិនបំណើតធម្មតាគោ

សាកល្បូងនិងអ្នីរដ្ឋីរដ្ឋីរ ដែលត្រូវបាននាំយកដោយដែន្តុបណ្ឌិត ហើយយើង ជីវិះទៅនេះទេ

៨៧ ក្នុងការបញ្ហាទីកការមេស់បុរស មានចំនួនមួយលានមេដីកំបញ្ញីបុរស ក្នុងពលនឹមួយ។ ហើយប្រែបលជាមួយលានសុគ្រោះកីឡាបេញពីក្នុងពេល ពេមួយ។ បីន្ទូនតើអ្នកដឹងទេ នៅក្នុងមេដីកំបងអស់វាត្រាស់ទីនេះដឹងពី មួយលាន នៃពួកគេ មានថែមយឺបុណ្ណារៈក្នុងចំណោមពួកគេ ដែលត្រូវបានតែងតាំងឡើង ឱ្យមានជីត ហើយមានតែងមួយទេ ដែលអាចមានក្នុងបាន? ហើយមេដីកំ នោះនឹងវារីនីដែលបើមេដីកំដ្ឋីរដ្ឋីរ ទៅខាងលើពុទិ៍តុចាំ មីលទៅធ្វើជាតាត់ ហើយមកពីខាងលើ ហើយមកទីនេះ ហើយការពារមានជីជាតិនោះ ហើយវាត្រូវបាន ទៅក្នុងវា ហើយបន្ទាប់មកអ្នកដែលនៅសល់ទាំងអស់តីស្សាប់។ ហេតុអ្នី ត្រូវ និយាយអំពីកំណែតព្រាបុចាថី អី វាឡិនមែនជាពាត់កណ្តាលនៃអាច់កំបងជូនជាតាត់ ការចាប់កំណើតខាងក្រោមកាយទេ វាត្រូវបានកំណត់ទុកជាមុន ទុកជាមុនដោយ ព្រះ!

៨៨ ឥឡូវនេះ: កាលដើមដំបូង មីលទៅក្រោយ ត្រូវបានធ្វើនៅកន្លែងមុន ពេលដែលបាទប់ដើម អ្នក ឬអ្នកគីជាអ្នកគីជាត្រីស្ថាន នៅយ៉ប់នេះ អ្នកបាន នៅក្នុងព្រះវិការបៀវការឱ្យឱងទៅស្ថាន នោះហើយជាមួយលោក ដែលនៅពេលអ្នកចូលលោក ក្នុងជីតនេះហើយបង្ហាញបានត្រីស្ថាន មែនហើយ អ្នីទៅជាខស អ្នកនឹងផ្តល់ចាំ ហេតុអ្នី ឬបន្ទោះ ហើយទាំងអស់នេះ វាអ្នកមានការរឿងផ្តល់ប៉ា បីន្ទូន ថ្វីមួយ មាន អ្នីទាញអ្នក តើវាត្រី? ជីតដែលផ្តល់ការបង្ហាញទៅនោះនៅទីនោះ ការបង្ហាញដំបូង។ ហើយហើក...

៨៩ ជូនជាតិដឹងខ្លឹមយុទ្ធសាស្ត្រ ស្រួលរក មេស់វា តើអ្នកផ្តល់ប៉ុន្ម័ំអធិប្រាយពីវា បុរី ពីរួចរាល់ ដែលក្នុងត្រីកូចបញ្ញាស់នៅក្រោមមេមានទៅ បីន្ទូននាង ទម្ងាប់របស់ នាងក្នុងការព្រាយមានចិត្តិមួយគេ—ពួកគេជាសត្វមានទៅ ត្រីកូចមិនអាចចិត្តិមាន ដែន្តុបានទេ ព្រោះវាឡិនមែនជាមានទៅ នាងបានដើមជាមួយមានទៅ បីន្ទូននាង នាងនៅក្នុង សំបុកជាមួយសត្វមានទៅ ហើយធ្វើតាមសត្វមានទៅ បីន្ទូននាងនឹងដើរសញ្ញានៅក្នុង ទីផ្ទា ហើយត្រីកូចមិនអាចបាយនៅបានទេ បីន្ទូនរាល់ពេលនាងបែសកដើរី មានទីកូចាន់នឹងទៅ ជូនជាតិទៅនោះគេដើរ។ តើថ្វីមួយ...

៩០ មួយរបស់គាត់ដឹងចានានាងបានជាកំពងគី មិនមែនមួយទេ ត្រូវតែមាន មួយដ្ឋីរដ្ឋីរ នៅកន្លែងណាមួយ។ នាងបានទៅចាប់ចំណើ ហេរោះហើងិញ។

ទីបំផុតនាងមករកទីផ្សារ ហើយនាងបានរកដើរយើង្ហួនបស់នាង ហើយនាងបាន
ក្លូសភាក់គាត់ទាំង វាតាសំលេមមួយ គាត់បានដឹងថានៅពីអ្នដែលដូចត្រា នៅថា
គឺជាអ្នដែលគាត់កំពុងតែស្រួលរក ហើយគាត់បានដឹងនៅពេលនោះថា គាត់
មិនមែនជាសត្វមានទេ។ គាត់ជាក្នុងទី។

ហើយនោះជាផ្លូវ គ្រឿស្សានដែលបានកើតជានី នៅពេលអ្នកមក។ ខ្ញុមិនខ្ចោះ
ថាកើតមាននឹកាយប៉ុន្មានដែលអ្នកបានចូលរួម ឈ្មោះប៉ុន្មាន ជាកំឈ្មោះរបស់
អ្នកនៅលើសៀវភៅរការនិងផ្លូវ នៅពេលដែលព្រះបន្ទូលដឹករបស់ព្រះគីត្រីមក្រុរៈ
ហើយភ្លាយជាការកើតមុនពេលដែលដូចំនេះ អ្នកដឹងថាអ្នកគឺជាកស្សី នៅទីនោះទាំង
ពីព្រះ គុណមានទាំងអស់នេះនិយាយថា “អ្នកចូលរួមនេះ ហើយចូលរួមនេះ ហើយ
ទៅកាមជួយនេះ និងវិធីនោះ” វាថ្មីនិងសមហោតុលទេ។ វាដាការកើតបន្ថែមពាក្យទៅ
ពាក្យ។

⁹¹ នៅពេលដែលមេដីភីតចូលមកក្បង—ស្មួនរបស់ស្តី វាមិន...អ្នក អ្នកមិនបានក្លាយជាមេដីភីតរបស់ខ្លួន អ្នក ហើយបន្ទាប់មកក្លាយជាមេដីភីតរបស់សត្វផ្លូវ ហើយបន្ទាប់មកទៀតក្លាយជាសត្វផ្លូវ បន្ទាប់មកជាសត្វមាន់ទេ។ វាដាមេដីភីតរបស់នូវស្តីផ្លូវរហូត។

ហើយរបាយរបស់ព្រះរៀបចំ ដែលជាកុនក្រោម និងជាដឹកកម្មយ៉ាង
រូបរាយរបស់ត្រៃង ដែលនឹង...ត្រៃងគឺជាព្រះបន្ទូល ហើយកុនក្រោមនឹងត្រូវគេជាប្រព័ន្ធលើ ព្រះបន្ទូលបន្ថែមទៅព្រះបន្ទូល ហើយបន្ថែមទៅព្រះបន្ទូល។ យុត្តិកម្ម
របស់លើខ្លួន ការរបៀបឱ្យក្នុងទូរស័ព្ទស្តី ពេនទិកុស និងបុណ្យផ្សេងៗព្រះវិញ្ញាណាបិនុទ្ទេ ការស្វែងរកឯ្យែដឹងនិងរាយការណ៍ និងអ្នកដែលនៅសំបុត្រី ទៅជាមួយ¹
គ្នា។ យើងទេ? រាយការព្រះបន្ទូលនៅលើកំពុលនៃព្រះបន្ទូល មែនដឹងនៅលើកំពុល
នៃមេដឹក ដឹកនៅលើកំពុលនៃដឹក ដើម្បីនាំយកចេញនៅលក្ខណៈនៃកុនក្រោម។
របស់ព្រះអម្ចាស់យេស៊ូវគ្រឿស៍។ ឥឡូវនេះ ចាំបាច់អ្នកគឺជាលក្ខណៈនៃកុនក្រោម។

⁹² លើយកទម្វោរនេះ ដូចសំរាប់ភ្នែកបន្ទាប់ពីយើងបានរកដើរការទាំងនេះ ថា តើជាព្យារគ្រឿសុកកំពុងមកសម្រាប់ក្នុងក្រម័បស់ទ្រង់ តម្វោរនេះតើយើងអាចចូលលទ្ធផលដែលត្រួតពិនិត្យក្រម័នេះយ៉ាងដូចមួយបានទេ? នោះបើយើងជាសំណុំ។

មនុស្សជាប្រើប្រាស់និយាយថា “ចូលរួមក្រោមដំនុំរបស់យើង។” ម្នាក់គឺដំណោះស្រាយទុកគេចែងដំបាត់បានប្រព័ន្ធដែលពិធីបណ្តុះរាល់មានទីកន្លែយ។ ម្នាក់ទីតាំងដើម្បីនឹងនេរប័ណ្ណ

ដើរនៅទៅ ម្នាក់បាននិយាយថា “អ្នកត្រូវតែនិយាយភាសាដែល” បុម្ញាក់ឡើត និយាយថា “អ្នកមិនចាំបាច់និយាយភាសាដែលទេ” ម្នាក់និយាយថា “អ្នកត្រូវតែរាយព្រះវិញ្ញាណ” ខ្លះនិយាយថា “អ្នកត្រូវតែផ្តល់” បែបនេះ “ទៅតាម ការយល់យើងទៅ” មិនអីទេហើយបន្ទាប់មកនៅតែខ្ពស់ទាំងអស់។

តើធីជីថមួចមេចបុរសម្នាក់ដែល...បុស្តី បុគ្គលបស់ព្រះ តើតីពីព្រះវិញ្ញាណ នៃព្រះ ហើយបានដឹងព្រះបន្ទូលបស់ព្រះ? នៅពេលដែលព្រះជាម្នាស់ទេដែល ជ្រាល់បក្រាយវា ហើយនិយាយថា “នេះគឺអីដឹង។ ខ្ញុំបានសន្យាបាន វាតី បែបនេះ” បង្ហាញវាបាការមួយតាមដែលវាអាចធ្វើបាន។ ហោតុវិត្ស រូកគេត្រូវបាន គេមើលយើងទៅ យើងទេ? តើព្រះគ្រឹស្សបានដឹងព្រះបន្ទូលទ្រង់ជ្រាល់ដួចមួច? យើព្រះគ្រឹស្សតាមនៅក្នុងអ្នក វាមិនអាចបានដឹងព្រះបន្ទូលទ្រង់ជ្រាល់បស់ព្រះបន្ទូលជ្រាល់បស់ព្រះបន្ទូលទេ។

⁹³ បន្ទាប់មកតើយើងចូលទៅក្នុងរូបកាយនេះយ៉ាងដួចមួច? កូវិនចូសទី១:១២ “ដោយវិញ្ញាណតែមួយ នោះយើងទាំងអស់គ្មានទទួលបុណ្យព្រៃមុជចូលក្នុង រូបកាយនេះ ដោយការរៀបមុជដោយព្រះវិញ្ញាណបរិសុទ្ធតែមួយ” នើងអ្នកចង់ជាកំបុងវាតីកូវិនចូសទី ១ ដំពូក១២:១៣ ។ “ហើយយើងទាំងអស់គ្មានទទួលបុណ្យ ព្រៃមុជនៅក្នុងព្រះវិញ្ញាណតែមួយ ហើយព្រះវិញ្ញាណតីជាបីតីបរិស់ព្រះគ្រឹស្ស។ តីវាក្រោមទេ? [ក្រោមដំនុំនិយាយថា “ការម៉ែន”—Ed] ជីវិតបស់ព្រះគ្រឹស្ស! ហើយជីវិត បស់គ្រាប់ពុំដែលជាក្រាប់ពុំដឹងព្រះបន្ទូល នាំមកដល់ជីវិត។ អ្នកយល់ទេ? យើវា—ជីវិតនោះជាកំនៅក្នុងគ្រាប់ពុំដឹងនោះ ហើយបុណ្យព្រៃមុជដោយព្រះវិញ្ញាណ ហិសុទ្ធបានយាងមកសណ្ឌាតលើវា តីក្រោនំយកមកជីវិតពុំដឹងនោះ។

⁹⁴ ដួចដែលខ្ញុំបានប្រាប់អ្នកនៅទីនេះ: នៅហូនិកិនយុរិប៉ែនានទេ។ ខ្ញុំកំពុង និយាយជាមួយបងប្រុសចនេស្សូវា ខ្ញុំនៅទីនោះហើយគាត់បង្ហាញដើមឈើមួយ ដើមក្រូចឆ្លាងដល់ខ្ញុំ។ គាត់គាត់ទិញពីមក្រូចឆ្លាងយ៉ាងចិន។ ហើយគាត់បានបង្ហាញ ខ្ញុំដើមឈើមួយ វាមានផ្លូវបានបង្ហាញបន្ទោះដូចនៅលើវា។ ហើយខ្ញុំបាន និយាយថា “បងប្រុសស៊ែន្សូវ តីដើមឈើនោះជាបីដើមឈើ?”

គាត់និយាយថា “ដើមក្រូច”

ខ្ញុំបាននិយាយថា “ហោតុវិត្សបានជាមានក្រូចឆ្លា និងក្រូចពេធសាត់ និងក្រូ ត្សូនឹងនឹងទាំងបាយជូរ?”

គាត់បាននិយាយថា “វាតាក់ដ្ឋីណ៍ឱយីក្រចចាំអស់។ ពួកគេត្រូវបានផ្លាច់”

ខ្ញុំធ្វើឱយថា “អូ! តើម្បួននាំការយកវិនិងមានដ្ឋានក្រោម...”

⁹⁵ “អូ!” ទេ។ ដើមឱយីនិមួយៗនឹងផ្តល់ដ្ឋានដោយខ្លួនឯង។ អវយវេ:និមួយៗនឹងឱ្យធម្មលប្រើប្រាស់វាតាត់។

⁹⁶ អូកដាក់ដ្ឋីណ៍ឱយីជាពីនិង អូកដឹងហើយ នៅពេលងក្រចច្ចារនេះ វានឹងទទួលដោយខ្លួនឯង។ អូកដាក់មែកក្រចចនៅក្នុងដើមក្រចចវានឹងមានក្រចច្ចាប្រាប់ ព្រោះវាតាចុម្ភាតីនៃដ្ឋានក្រោម។ ទៅ:យ៉ាងណាកាត់ នឹងមិនអាចចូចដ្ឋានក្រោមឱយីដើមឡើយ។

នោះបានធ្វើដែលយើងបានធ្វើ។ យើងបានធ្វើជាមួយគោលដំឡើ នឹងម្នីៗ ធ្វើដោយខ្លួន ហើយត្រូវបានគោរពវិញ្ញានេះ។ តើមកីឡិសអាចនាំយកតាមរបៀបណាយបច្ចុប្បន្នអ្នកពីក្នុងមេត្តិខិស់? តើនិភាគយណាមួយអាចយ៉ាងដូចមេច នាំមកនូវអ្នកពីក្នុងនិភាគមួយ?

⁹⁷ បើក្នុងបីដើមឱយីនោះដាក់បច្ចុប្បន្នរួមកដើមរាជ នឹងនាំមកនូវដ្ឋានក្រោម។

ហើយបើព្រោះជាមួសសំដ្ឋាប់ធ្វើមួយនៅក្នុងក្រមជំនួយនឹងមានលក្ខណៈដើមក្រចចបំមកវិញ្ញាបាមួយព្រោះបន្ទូលមួងខ្លួន យ៉ាងពិតប្រាកដ។ វាក្រោះតែអាត្រីនឹងពីក្រោះដើរតស្តិតនៅក្នុងដើមឱយី ហើយវាបាបង្កើតប្រភេទរបស់វា។

⁹⁸ តើម្បួននេះ នៅពេលដែលយើងរកឱយីបញ្ចា មានព្រោះវិបាទរដំមួយបានផ្តាស់ប្តូរហើយផ្តាក់ចុះតាមរយៈសម័យកាលបង្កើតផលដ្ឋានបែងការ។ ហើយនៅពេលអវយវេ:លប់ពួកគេគាត់វាបច្ចុប្បន្ន។ នៅក្នុងយុំហាន ១៥ មិនដែលកាត់វិញ្ញុបច្ចុប្បន្នទេ។ គាត់យកម៉ោកឱយីបច្ចុប្បន្ន ហើយកាត់វាបច្ចុប្បន្ន ពីក្រោះពួកគេគ្នានូវដ្ឋានក្រោមទេ។ ហើយ—ហើយយើង...

⁹⁹ ព្រោះយេស៊ូវចង់បានដ្ឋានក្រោមឱយី សម្រាប់ខ្លួនឯង។ កិច្ចាបស់ទូទៅត្រូវកែនាំក្នុងត្រូវបានដ្ឋានក្រោម។ ព្រោះយេស៊ូវចង់បានដ្ឋានក្រោមទេ។

យើងមិនបាបង្កើតក្នុងជាប្រកម្ម ក្នុងព្រោះបន្ទូលទេ នោះវាតាក្នុងនិភាគ។ បន្ទាប់មកស្អែកាបង្កើងបែងបស់នាងគិសប្រាប់ដែលដើមិននិងនិភាគ នាងបានគគលប់ទេ។ ការនោះ។ ហើយមិនអាចបង្កើតផល ពិតប្រាកដ គ្រឿស្សានកើតជាចី ហើយបណ្តាលឱ្យគ្នានីនោះនៅទេ។ នាំវាបច្ចុប្បន្ន

¹⁰⁰ ដូចជាអ្នកយកម៉ោងក្រុចឆ្លាមួយហើយបិទវាន់ទីនោះ វានឹងចេញជាក្រុចឆ្លាមួយ វានឹងរាជចនាំមកនូវពេណាទីក្រុចថែ ពីព្រះវិមាននៅទីនោះ កំងពីដើមទេ។ បើនេះវាក្រុចបានពេងកំងឡើងហើយការដើមមកអំពីព្រះ បានកំណុំទុកជាមុន ហើយកើតមក វាគ្រូរបង្កើតផ្លូវក្រុច វិមាននៅទីនោះដើម្បីធ្វើដំណើរិលីកទេ។

¹⁰¹ នោះជាថ្នូរជាមួយព្រះវិហារនៃព្រះដែលរស់នៅ ពេលដែលរបាយ មកដល់ អ្នករាល់គ្នា.. អ្នកអនុញ្ញាតឱ្យព្រះបារាំងធ្វើអ្នកមួយ អ្នករាល់គ្នាបានបានដល់ ហើយបានតែទេ។ យើដូចណ៍ដែលបែងនៅទីនោះទេ?

ខ្ញុំបានអានកុងប្រភពិសាស្ត្រ រស់ម៉ាទីនូចៗ នៅទីនោះមិនយុប្បន្ទានទេ។ បាននឹងយាយថា “វានិមិនពិបាកទៅកុងការរៀបចំបានលូចៗអាជពតរៀបចំជាមួយព្រះវិហារ ការកូលិកនឹងទទួលបានដោយជាតិជំយ៉ា” បើនេះ “អ្នកដែលចេញម្លែក គីមាតីកាត់ គារប្រើប្រាស់ពីលើអ្នកជំនួយឯម្ធាល់ដែលបានដើរកាមកាត់ ហើយនៅពេកដែលទៅបានប្រើប្រាស់គីមាតីកាត់ការស្នើសុំការស្នើសុំឡើងវិញបស់គាត់បានប្រើប្រាស់” យើដូចណ៍ដែលបានដើរកាមកាត់។

¹⁰² សូមក្រឡូកមីលទៅលោកស្រី Semple McPherson Aimee Semple McPherson ដែលមានក្រុមជំនួយនៅទីនោះ។ ត្រូវអធិប្បាយស្នើសុំត្រូវបានស្មាបហើយខ្លោះប្រព័ន្ធដូចជាពីរក្រុមប្រើប្រាស់គីមាតីកាត់បានប្រើប្រាស់គីមាតីកាត់។

ពួកគេមិនអាចមានប្រកាសដើមទេ។ នេះជារៀបចំដែលក្រុមជំនួយមិនអាចធ្វើបានទេ។ អ្នកអនុញ្ញាតឱ្យព្រះវិហារមួយទទួលបានអ្នកមួយធ្វើដោយទៀតនៅកុងទីក្រុងព្រះវិហារធ្វើដោយទៀតមិនអាចឈរបានទេ។ ពួកគេទទួលវារាំង យើដូចណ៍ដែលបានដើរកាមកាត់។ វានឹងមែនជាប្រកាសដើមឡើយ។

ព្រះបន្ទូលព្រះជាប្រកាសដើម។ វាគារព្រះបន្ទូល ហើយវាគ្រូរបង្កើតចេញមកជាប្រទេសសំរាប់ ប្រទេសសំរាប់នៅក្នុងរដ្ឋរាជសំរាប់ ដែលបាននឹងការកំងបានកំណុំទុកជាមុន ដោយព្រះវិហារ។

¹⁰³ តើវិវាទនេះគឺយើដំនឹងទទួលបាននៅក្នុងព្រះវិហារនេះយ៉ាងដូចម្រោច? “ដោយវិញ្ញាណតែមួយយើដំនឹងអស់គ្នាបានទទួលបុណ្យរៀបចំមុជចូលទៅក្នុងរូបកាយ តែមួយនេះរូបកាយបស់ព្រះគីសុ” ដែលជាក្រុមព្រះគ្រម៉ា ព្រះបន្ទូល។ ‘ទទួលបុណ្យរៀបចំមុជនោះដោយព្រះវិញ្ញាណបានបិសុទ្ទេ’

¹⁰⁴ តម្លៃរូបសុមាចត់សំគាល់ថាគើតឡើងស្ថិតនៅក្នុងសម័យកាលចុងក្រោយឱ្យអាតាំ តម្លៃរូបយើងរកយើងឡើងហើយ។ យើងយើងត្រឡប់នៅក្នុងណាកុប្បត្តិ ប្រហែលអូប្រហែលដំឡុក ៥ អូកក៍អាជចបៀកម៉ែលលួយការហើយដឹងថាបានឈុកជាមនុស្សទី ពាណិជ្ជកម្ម។ ហេណុក។

វាតាប់បានពួរសេរសៀវភៅ សម្រាប់ ដើរអុនជាក្នុងប្រសិទ្ធភាព គ្នា និង
គាត់ជាមនុស្សទីប្រាំបី។ យើងទៅ? បើនូវមិនមានកំន្លែងណានៅក្នុងព្រះគម្ពីដែល
និយាយថាការអុនគឺជាក្នុងប្រសិទ្ធភាព...ប្រការអុន—ប្រការអុនគឺជាក្នុងប្រសិទ្ធភាព
បែងចែក។ ដោយសារតែ ព្រះគម្ពីបានថែងចា “គាត់ជាមនុស្សអាមេរិកក៏” ហើយ
អ៊ីជាមិនមែនជាមនុស្សអាមេរិកក៏ទេ។ យើងទៅ? វាតាមនុស្សអាមេរិកក៏

¹⁰⁵ តម្លៃរួចរាល់បីពាក្យចាប់ពីមនុស្សទៅ ៧ ពីរដូចអី គឺជាប្រភេទនៃគ្រាល់
ក្នុងនំនា តម្លៃនៃសល់បុស ៦ នាក់ឡើត គាត់បានស្ម័គ្គបីនេះហេដុកគ្របាន
លើកឡើង។ ហេដុកគ្របានលើកឡើងទៅស្ថានសុគ្រោះ បង្ហាញចាប់ជាប្រាក្តុកជំនួយ
ទី ៧ ហើយដែលលើកឡើងទៅស្ថានសុគ្រោះ។ តម្លៃនេះ ត្រូវការសង្ឃឹមយេទ យើង
សិក្សាដែក្តុកគ្រាក្តុកជំនួយទី ៧ យើងចាំងអស់ត្រូវដឹងហើយ។

¹⁰⁶ តម្លៃវនេះ វាតីជាប្រព័ន្ធដដ្ឋាន ពេលបែកឡើងទៅស្ថានសុគ្រោះ ទាំងប្រាំមួយនាក់ទៀតបានស្ថាប់។ បុំនួនហេណុកត្រូវបានបែកឡើងពីព្រោះ ទៅតាក់មិនយើប្រាញ ព្រោះបានយកគតាក់ទៀត។ បុំនួនហេណុកបានបែកឡើងទៅស្ថានសុគ្រោះ តីជាប្រព័ន្ធដែន្នីដែលនៅសល់នៅពីរអ្នកស្ថាប់។ បុំនួន—ត្រូវក្រម្មចុងក្រាយនឹងត្រូវបានហេរចេញពី...ការបែកឡើងទៅស្ថានសុគ្រោះដោយគ្មានសេលក្តីស្ថាប់នឹងត្រូវហេរចេញពីពីរដដ្ឋាន ពេលយើងកំពុងតែធ្វើការក្នុងការបែកឡើងទៅស្ថានសុគ្រោះ។ អូខ្ញុំនឹង! សូមជើកចូល តម្លៃវនេះ ឱ្យធ្វើជាងនេះ។ យើប្រាញ?

¹⁰⁷ តិច្ឆុក្ខែវនេះ នៅទីនេះដឹងដែរជាប្រព័ន្ធមួយនៃសម័យកាលព្រះវិហារទាំងប្រាំពីរ ដែលនៅក្នុងវិវាទា៖ ១០០:៧ ដែលអាម៉ែត្រកំបាំងដីអស្សាយនៃស្រុះរគារក្រុងបានបើកបង្ហាញ ដោយសារទេរតានីប្រាំពីរ។

¹⁰⁸ តិច្ឆូរវនេះ មានអ្នកនាំសារពីស្ថានសុគ្រឹងជានិច្ច ហើយនិងមានអ្នកនាំសារ មកពីដែលដីដៃរោ ទៅគាតករួមអង់គ្លេសមាននំប៉ា “អ្នកនាំសារ” ហើយសាររបស់ខ្លួនការីប្រាំពីរ នៅពេលបិជ្ជបាត់កំណើងដើរការបកាសរបស់គាត់។ ពីនឹងគិចច្បាស់

“នៅពេលដែលតាត់ចាប់ផ្តើមជូនដូចរាយសារបស់តាត់” មិនមែននៅពេលតាត់បានចាប់ផ្តើមទេ។

ព្រះយេស៊ីវ នៅពេលដែលឡើងបានចាប់ផ្តើមកិច្ចការរបស់ទ្រង់ ឡើងបានចាប់ផ្តើមព្រាតាលម្បុកដំដឹងអ្នករៀនទូទៅ “អូ ទ្រង់ជាត្រូ ជាបេកអ្នកកាំ” មនុស្សគ្រប់គ្រាប់បានទ្រង់នៅក្នុងព្រះវិហារបស់ពួកគេ។

បើនូវនៅពេលដែលឡើងបានអង្គុយចុះនៅថ្ងៃមួយ ហើយមានបន្ទូលថា “ខ្ញុំនិងព្រះវិហារកាតុខ្លួនគ្នា” នោះគឺខុសគ្នា។ នោះគឺខុសគ្នា។ “ហើយលើកណែដែលពេកអ្នកបិនាគាតសាប់នៃក្នុងមនុស្សហើយដើរីកឈាមរបស់ទ្រង់អ្នកគ្នានឹងវិភាគនៅក្នុងខ្លួនអ្នកទេ។”

“ហេតុអី ទ្រង់គឺជាបិសាចជញ្ជាក់រូមាយ៖” យើងឲ្យទេ? យើងឲ្យទេ? នោះគឺខុសគ្នា។

ឡើងមិនបានពន្លាល់ទេ។ ពួកគេបានយើងឲ្យការរៀងរាល់បន្ថែមហើយ កាតព្រើមក្បែរនៃព្រះបន្ទូលបស់ព្រះ សម្រាប់យុគសម័យរបស់ទ្រង់ បានធ្វើឱ្យពិតារាជនិងបានរៀងរាល់ឱ្យពួកគេយើងឲ្យចារ៉ែទ្រង់គឺជាអ្នករំសារនៃសម័យកាលនោះ។ ហើយឡើងមិនចាំបៅ់ពន្លាល់ដើរទៀតដោយអស់។

¹⁰⁹ ពួកសិស្សទាំងនោះប្រហែលជាមិនអាចពន្លាល់ពីរបានទេ។ បើនូវពួកគេដើរទៅតើពួកគេអាចពន្លាល់រាយប្រាកាសប្រាកាសបានបុអាតា។ ពួកគេបានកំណត់ព្រើមក្បែរហើយ។ ធ្វើវាតើពួកគេអាចប្រាកប់បានយ៉ាងដូចមេបើពួកគេនឹងបិនាគាតសាប់របស់ទ្រង់ហើយ ដើរីកឈាមរបស់ទ្រង់? តើហេតុអីទេ? វាវិនាការទៅក្នុងការដែលពួកគេធ្វើ ពួកគេដើរទៅតើពួកគេនឹងបិនាគាតសាប់របស់ទ្រង់ហើយ ដើរីកឈាមរបស់ទ្រង់? ពួកគេនឹងបិនាគាតសាប់របស់ទ្រង់ហើយ និងបានបន្ទូលថា “ទ្រង់បាន ព្យើសិស្សយើងការំការំដើរទៅកីឡា” យើងឲ្យទេ? ពួកគេដើរទៅពួកគេអាចពន្លាល់រាយប្រាកាសប្រាកាសបានបុមិនបាន ពួកគេនៅតែដើរទៀត។

¹¹⁰ សូមមើលនៅក្នុងគ្រាប់ពួកគេជានឹងចាប់ផ្តើមបន្ថែម សម្រេចអារ៉ែកំបាំងនៃព្រះគឺក្រោះបានគេដើរីកឈាមនោះ” ព្រោះ

នោះ អ្នកធ្វើការកំណត់រូមីដែល...ពួកគេមានពេលដែលជាមួយ លួចរីនិនបានសំយុទ្ធម្មគ្រប់គ្រាន់ ហើយដើរីកឈាមនៃរាយ អាយុរបស់ពួកគេសំមិនល្អម

គ្រប់គ្រាន់សម្រាប់កំណើនចម្លងថា ពួកគេមានសារបស្ថុភាពនៅថ្ងៃនោះ ហើយ
មនុស្សបានចាប់យកហើយដាក់ទេយ៉ាវា។ ហើយវាតីជាឌី?

¹¹¹ អ្នកមិនអាចធ្វើលដម្បជាតិបានទេ។ ដម្បជាតិតែងតាំងដោយខ្លួនគ្នា។ ព្រះជានឹងរការជាមួយដម្បជាតិ។ វាគ្រែងតែបែបនេះ។

ដូចជាប្រពេជាអាជីវកម្ម ប្រពេជាអាជីវកម្មនៅពេលព្រឹករាជាណកម្ពុជាមួយបាន
កើតឡើង វាអើយ រាជីនមានកម្មក្លឹមប្រើប្រាស់ទៅ ម៉ោងដែលបំភាកំពុងចេញមកពាក់កណ្តាល
ថ្វីរាជច្ចូលបញ្ជីជីវិត។ ម៉ោង ៣ នៅក្នុងពេលវេលាដែលបានអំពើសំឡេចការណ៍គេចាស់ទៅហើយ។ ម៉ោង
ប្រាំរាជីដិតអាប់ហើយ។ ចាស់និងខ្សោយបានឱ្យឈឺមួងឡើត ត្រឡប់ទៅផ្ទុរា តើចុងបញ្ហា
របស់វាបានហើយមែនទេ? វាកើនឡើងជាថីមួងឡើតនៅក្នុងបន្ទាប់។ យើងពាន់

¹¹² ឃើលដីមួយឱ្យ តើពួកគេលាស់ស្តីករបស់ពួកគេយ៉ាងដូចម្វោច និងត្រប់យ៉ាង ដែលវាមាន។ ឥឡូវនេះយើងរកឃើលបាន ស្តីករឈើជុំដែលតើដីមួយឱ្យ ត្រឡប់ទៅ ក្បាយវិញ។ ជាអ្និត? ជីថុចុំទៅប្រុសនេះមែកជាង។ តើវាតាមបញ្ហាប់បស់វាបុ? ដល់និទាយដឹងអីទា កនិងមកជាមួយនឹងជីវិតី។

113 តិច្ឆូវនេះមិនបានជាប្រចាំថ្ងៃដែលរាយការពីរដ្ឋបាល នៅក្នុងការកែទេម្រង់ រាយការពីទេដ្ឋីផ្សេងៗ ពោតស្តីសាលីនោះបានធ្វាក់ទៅដី ហើយបានស្មប់នៅក្រោម ការធ្វើទឹកបុកម្បញ្ញត្រនៅយុទ្ធសាស្ត្រដី រាយការណ៍ចូលទៅក្នុងដី រាយក្រឹវតែស្ថាប់។ នៃណាម្មាក់ខាងវិញ្ញាណអាចមើលឃើញ។ ការនោះ ពួកដោគ្រាប់ពួកនោះ អាប់ហើយរូបយករស់នៅតំបន់ដី។ ហើយរាយក្រឹវតែចូលទៅក្នុងដីក្រោម សម្រេចកាលដីតុលាក់នៅទីនោះ រូបយក ហើយចេញទូនាទីពីរួចរាល់បស់ ក្រោមជំនួយទី។ ចេញពីព្រះវិហាររួចរាល់បាននាំយកទន្លកបែន្ទែមទៀតគឺហើយនឹងជាដើម។ ពីនោះមកចេញជាកំយោលដែលជាចនុស្ស អ្នកដឹងព្យាយកដីនឹងលួចដើរដី។ ពីនោះមកចេញជាកំយោលដែលជាចនុស្ស អ្នកដឹងព្យាយកដីនឹងលួចដើរដី។

¹¹⁴ អូកណាម្មាក់ នៅទីនេះ ធ្លាប់បានធ្វើស្រីសាលីប្រឡេ? អូកក្រឡេកមិលស្រីសាលីនោះ នៅពេលដែលអូកក្រឡេកមិលវា។ នៅពេលដែលអូកចេញទៅខាងក្រោមឃាយចា “ខ្ញុំមានស្រីសាលីហើយ” អូកមើលថាចូចជាអូកមានស្រីសាលីនៅទីនោះ ព័ត៌មូលអូកបើករាយឡើង មិនឱ្យដឹង អូកមិនមានស្រីសាលីទេ នៅពេលបានសំបក។ តើព្រមទាំងស្រីមិនបានរោមនាម

យើងទេបុ ដែលនៅក្នុងម៉ាចាយ ២៤:២២...បន្ទ? “នៅថ្ងៃចូលក្រាយវិញ្ញាបណ្តុ ពី នឹងមានភាពជិតសិទ្ធិជាមួយឆ្លាំ វានឹងបញ្ជាតស្សីសាលីដែលបានធិសកាំដោយខ្លួនរាបីអាជារា យើងទេ? ឥឡូវមីលី វាបានសំបក។

¹¹⁵ ឥឡូវ ជីវិតដែលកើតឡើងតាមរយៈលួចទីជាតិដូរដីដែលបានហដ្ឋិកលោកដែលស្ថិតិជីវិតដែលបានហដ្ឋិកឡើងនៅពីរកនេះទីកុស។ ជីវិតដែលបានហដ្ឋិកនេះទីកុស តីឡើងឱ្យមានស្សីសាលី បុំនុំពុកគេជាសំបក យើងទេ? ជីវិតពិត្យដែកតែទីនោះ។ សារនេះផ្តល់កាត់បុំនុំ វាកំពុងគោល្លោះទៅកាន់ស្សីសាលី នោះហើយជាមួលហេតុដែលស្សីសាលីឡើងមក ហើយនាំមកនូវឱ្យចាប់ទាំងមួលនៅក្នុងការលើកទៀតនេះឡើងនៅខាងលើ។ កុនក្រមុំខ្លួនវា ចេញពីសម័យកាលនឹងមួយរាយ។ បុំនុំដើមទីនេះនឹងការយស្សាប់រីន្សុតហើយបាប់។ តើអ្នកបានកត់សម្ងាត់ទេនៅថ្ងៃចូលក្រាយនេះកើតបាប់ដើមឆ្វោងដុចមេចបាប់ ទាញចេញឥឡូវនេះ? នៅពេលស្សីសាលីចាប់បាប់ដើមដុះឡើងបន្ទាប់មក—សំបកចាប់បាប់ដើមដើម្បីទូលបាននៅឆ្ងាយពីរ។

¹¹⁶ សូមក្រោងកម្មិ៍លោទៅស្សីសាលីក្នុងនោះ នៅពេលដែលអ្នកក្រោងកម្មិ៍លោ វាទាញរាបីកម្មិ៍លោនេះ ហើយមិលទៅក្នុងវា ហើយមិលយើងអ្នកបានទូលបានស្សីសាលីក្នុងមួយនេះទីនោះ។ អ្នកត្រូវយកកំករិយិតសាមសិបដើម្បីមិលទៅក្នុងវាទាញរាបីកម្មិ៍លោយើងបណ្តុលបានក្នុងគ្រប់ស្សីសាលីនេះទីនោះ យើងទេ?

វាបានគ្រប់ទៅទីនោះ បុំនុំនៅចាប់បាប់ដើមកិចចម្រិន។ ឥឡូវនេះ សំបកនោះត្រូវកោនៅទីនោះ ដើម្បីធ្លូលទីជំរាបនោះដើម្បីធ្លូលទីការសិរិទន្ទកចេញ។ បុំនុំបន្ទាប់មកនៅពេលដែលវាតាប់ដើមឈូតឡើង ហើយសារចាប់បាប់ដើមកិភាងជាលបន្ទាប់មកសំបកទាញចេញមកក្រោមហើយដើម្បីកិចចម្រិនបន្ទាប់មកនោះទៅក្នុងស្សីសាលី។ បន្ទ! នោះជាប្រឈប់ដែលយុគសម័យនឹងមួយរាយបានធ្វើ។ វាគ្រាត់តែ—វាបិនអាប់ដូលធ្លូជាតិបានទេ។ នោះគឺជាឌាការបេនបេស់ព្រះ ជាតិដើម្បីដែលប្រចាំដើម្បី។

¹¹⁷ ហើយនេះគឺជាសម័យកាលដែលយើងកំពុងគោលសំបកនោះ សម័យកាលក្រោមដំនឹងទាំងពាយ ឥឡូវនេះវាក្រោមបង្ហាញនៅក្នុងគ្រប់ស្សីសាលីនេះទីបញ្ហាប់មានម្នាក់ឡើតត្រឡប់មកវិញ្ញា។ ឥឡូវ បើអ្នកយកឈូការាណាំតុក ១ពាល ហើយខាងពាល តាត់បាននិយាយថា “ដូចជានោះថ្ងៃនេះក្រោងសុដឹមដី នៅក្នុងការយោងមកនៅកុនមនុស្ស នៅពេលដែលកុនមនុស្សបាប់ដើមបង្ហាញអង្គត្រដៃ គើទ្រដៃបង្ហាញអង្គត្រដៃ” តើទ្រដៃបង្ហាញអង្គត្រដៃឱ្យយើង?

បង្ហាញពីអ្នកដែលទ្រង់មានថ្ងៃនេះ។ បង្ហាញដល់មនុស្ស ព្រះបន្ទូលដែលត្រូវបានគេស្ថាប់សម្រាប់ថ្ងៃនេះ។ បង្ហាញ ដល់មនុស្ស តាមរយៈការបង្ហាញពីព្រះវិញ្ញាណា ហិរិសុខដែលព្រះយេស៊ូដែងនៅក្នុងចំណោមយើង។ ហើយ ចំណោមទ្រង់ត្រូវបានតំណាងនៅទីនោះ។ នៅក្នុងភាពជាមនុស្ស។ បុរសម្ងាត់! ទ្រង់បានមានបន្ទូលចា “វាតួចធាត...” តុទ្ធបន្តែៗ ទ្រង់បានអានព្រះគម្ពីរដូចតាំ យើងអានហេតុបុបតិ។ តុទ្ធបន្តែៗ យើងកត់សំគាល់នៅក្នុងដំពូកលោកកុងតិនៅទីនោះ នៅពេលព្រះយេស៊ូការពុងនិយាយរាំរីរឿងនេះ។

¹¹⁸ យើងរកយើងនៅទីនោះ ដែលនៅក្នុងនោះជាមួយនឹងការត្រឡប់មកវិញ្ញាណ សំបុត្រង់បានបំផែតិកនៅនោះនិងសាក់នៅក្នុងគេង។ ទ្រង់បានបន្ទូលចា “ហេតុស្អាតសំណ្ងារមួយ” ហើយនានាចិនបានរឿងអ្នកនឹងកើតឡើង អាចកើតឡើងបានទេ។ ទ្រង់បានបន្ទូលចា “តុទ្ធបន្តែៗអំព្រាប់ខ្ពុនីធនឹងមកលើរឿងអ្នកមួងម៉ែត្រ តាមពេលរាន់ដីកើត។” យើងទេ? ហើយសាក់ដែលនៅក្នុងគេងបានសើច។ ទ្រង់បានបន្ទូលចា “ហេតុអ្នកបានជាសាក់សើច នៅក្នុងគេង ដោយនិយាយចា ‘តិរឿងទាំងនេះអាចកើតឡើងយ៉ាងដូចមេប៉ា?’”

¹¹⁹ ព្រះយេស៊ូបានសន្យា ហើយនោះគឺជាទ្រង់ចា អំព្រាប់បានហេតុទ្រង់ចា “អេឡិច្ចិក” ជាប្រជុំមានបច្ចាសា។ នោះគឺជាទ្រង់ចា។ ព្រះគម្ពីរបានទាយទុកចាករីនឹងត្រឡប់មកវិញ្ញាណដែលទ្រង់បាននៅថ្ងៃចុងក្រោយ។ ព្រះយេស៊ូបានព្រះបន្ទូលដូចចេះដី “ហើយនៅពេលអ្នកយើងទីនេះចាប់ផ្តើមកើតឡើង” គ្រាន់ពេចចាំចា នៅពេលដែលរឿងនេះចាប់ផ្តើមដើម្បីកើតឡើង ដូចនោះ ពេលនោះ “អ្នកដឹងថាគេល ដែលជំនាញដឹងថាប៉ុន្មោះ”

¹²⁰ សូមក្រឡោកមើលថែនដែនដីផ្ទាល់។ សូមក្រឡោកមើលដែនដីបើសិនជាក្នុងសុជ្ជមេ។ សូមក្រឡោកមើលបន្ទូលស្ថិតិយោប់នៅបន្ទំនេះ។ តាំងឯករបស់ពួកគេត្រូវបាននាំឱ្យខ្សោច។ ពួកគេមិនដឹងថាប៉ុន្មោះទៅជាសុជ្ជមេដីផ្ទាល់ទៅនោះទេ។ ក្រោលកមើលទៅក្រោច្បាប់...[Blank spot on tape—Ed.] រូមទេទនិងអ្នកឱ្យទាំងអស់។

ហើយក្រឡោកមើលស្ថិតិយោប់យើង គើរជាមីដែលបង្គាក់ការការពាសាបារាំរកមើលអ្នកជាការពាក្យទុកនៅភាពមិនសមហេតុដូលនិងអស់បែលដីក្នុងចំណោមស្រីបស់យើង។ ហើយមិនត្រូវមែត្រ...

អ្នកនិយាយថា “នោះគឺមេគុម្ភីស។” នោះគឺពេលទីកុសក៏ដូចត្រាដែរ។ វាបានធ្វើដំឡើង
ចាប់ផ្តើម។

¹²¹ មេលមនុស្សបស់យើង។ ពួកគេធ្វើតាមគេ ដំឡើសខ្សោច្របស់ព្រះគីជាប្រព័ណិតនិកាយ។ ពួកគេធ្វើតាមវា ដំឡើសខ្សោករច្ឆម្មក ពេលគយើង ព្រះបង្កាញអង្គទ្រដៃយ៉ាងឆ្នាស់។ ហេតុជលបតី ពួកគេខ្ចាត់។ ពួកគេមិនអាចមើលយើពីរបានទេ។ ពួកគេមិនដែលយើពីរបានទេ។

សូមមើលតើមានអ្នកកែតទ្វាងនៅទីនេះ នេះខណៈពេលដែលយើងប្រញាប់។

ខ្ញុំគិតថា ស្រីនោះចង់អាយុយើងចាកចេញ។ ខ្ញុំបានយើរដឹងបែលស់នាងក្រើន
មានអើយដឹងអំពីនាង នាងចង់អាយុយើងចេញទៅក្រោងដូច្នេះ យើងក្រួចប្រាប់។

¹²² ដូច្នេះតម្លៃនេះកត់សមាតល់យើងហេណុក ប្រភេទនៃក្រោមជំនួយ នៅថ្ងៃនេះ គាត់បារបទនៅក្បាងគ្រាបុកជំនួយ ។ តាម តើអ្នកអាបតីកាតានទេ? សម្រេចកាល ព្រមទាំងបានទិន្នន័យ! ចោរកត់សមាតល់។ “នៅពេលសំឡែង...”

¹²³ ពើមានប័ណ្ណានអ្នកដែលធ្វើចាមានអ្នកនាំសារ ន នាក់ស្រាប់ព្រះវិហារ...? អ្នយើងទាំងអស់ត្រាងីរ ហើយើងធ្វើលើព្រះគម្ពីរ ហើយើងអភការីព្រះគម្ពីរ ប្រាកដជាមិនធ្វើទេ ប៉ុន្តែមាន។

¹²⁴ តើម្នរៀនេះយើងកំណុងសំនើក្នុងគ្រាបុកដំនឹកទី ៣។ នៅពេលព្រះតម្លៃបាន
និយាយថានេះគឺជាព្រាបុកដំនឹកទី ១ នៅពេលដែលអ្នកនាំសារទី ១ សម្រេចកាល
នៃព្រះវិហារចាប់ផ្តើមបន្ថីសម្រេចពីអារ៉ែកកំណើងនៃការចាប់អស់ អ្នកដែលក្រែងបានរូប
ឡើងតាមសម្រេចកាលនឹងក្រែងបង្ហាញ។ នៅទីនេះយើងយើងយើងយើង ក្នុងមនុស្ស
បានអកនៅក្នុងចំណោមរាប្យស្ថាបន្ទូចដីនិងធ្វើការបញ្ចាក់សារបន្ទូចដីនិងក្រែងបាន
ប្រចាំថ្ងៃបានមានបន្ទូលចាប់បន្ទូចដីនិងធ្វើការបញ្ចាក់សារបន្ទូចដីនិងក្រែងបាន
ប្រចាំថ្ងៃបានមានបន្ទូលចាប់បន្ទូចដីនិងធ្វើការបញ្ចាក់សារបន្ទូចដីនិងក្រែងបាន

¹²⁵ ហើយអ្នកមិនទៅ ពី ដូចជាអ្នកមិនពាណាក់ដោរ។ ម្នាក់ក្នុងចំណោមពួកគេបានមក។ តាត់មិនបានមកជាមួយ ទីពី ទីបី ទីបីន បីន្ទែងចូលមកនៅថ្ងៃប្រាំពីរ។ នៅក្នុងថ្ងៃប្រាំពីរ ដែលជាអ្នកទីប្រាំពីរ ដែលត្រូវបានលើកឡើង។ ហើយណូអេជាប្រភេទនៃជនជាតិយុជា ដែលនៅសល់នឹងត្រូវបន្ថុ។ តម្លៃរវានក្នុងពេលវេលា

ព្រះគម្ពីរិនិយាយអំពីនានាថ្មីការ។ ហើយពេលយប់មិនត្រូវបានបែងចែកចូលទៅក្នុង ម៉ោងទេ នៅក្នុងសម័យព្រះគម្ពី។

¹²⁶ ឥឡូវនេះស្ថាប់ដោយយកចិត្តទុកដាក់។ មូលហេតុ ខ្ញុំនឹងប្រញាប់ឥឡូវនេះ ព្រាត់ពួកគេចង់បានបន្ទប់។ អត់ទេ។ ព្រះគម្ពីមិនត្រូវបានបែងចែកប្រឈប់ប្រឈប់...

¹²⁷ យប់មិនត្រូវបានបែងចែកដាក់ម៉ោង នៅក្នុងសម័យព្រះគម្ពីឡើយ។ វាត្រូវបាន បែងចែកនៅក្នុងនានាថ្មីការ។ មាននានាថ្មីការចំនួន ៣។ ឥឡូវនេះនានាថ្មីការដំបូងបាន ចាប់ផ្តើមពីថ្ងៃបុណ្យរហូតដល់ដែលបំពីទៅ នានាថ្មីការទីពីរបានចាប់ផ្តើមពីដែលបំពីទៅម៉ោង បី។ ហើយនានាថ្មីការទីបីនេះពេលយប់ត្រូវបានរាប់ពីបីទៅថ្ងៃមួយ។ ឥឡូវនេះយើង ទទួលបានបី បី បីដែលជាលេខប្រាំបី ដែលជាលេខមិនល្អសោះ។ បន្ទាប់មក យើងត្រូវបំពីថ្ងៃបុណ្យពីរសម្រាប់ការលើកឡើងទៅស្ថានសូគ់ ដែលនឹងកើតឡើង ខ្ញុំ ធ្វើរាយម៉ោង ៦ និង ៧...បុរីម៉ោង ៦ និង ៨ ពេលព្រឹកខ្លះ។ “ត្រូវបស់ព្រះអម្ចាស់ នឹងបន្ទីឡើង។”

នៅព្រឹកភ្លើងត្រានពេកនៅពេលដែលមនុស្សស្ថាប់ក្នុង

ព្រះគ្រឿស្សីនឹងសំឡើងវិញ

ហើយសិរិយានីដែលចំណោកការសំឡើងវិញបែងចែក

ពេលអ្នកដែលព្រះអង្គបានធ្វើសង្គមនឹងប្រមូលដុំត្រានទៅជួរ៖

បានសូគ់

នៅពេលបញ្ជីត្រូវបានហៅខ្ញុំនឹងនៅទីនោះ។

¹²⁸ ពាក្យចាត់ហើកឡើងទៅស្ថានសូគ់ នៅក្នុងព្រះគម្ពី មិនត្រូវបានប្រើ ទាល់ពេកសោះ។ យើងត្រូវបំពើដាក់ពាក្យនោះនៅទីនោះ។ ព្រះគម្ពីរបាប់ចាំ ៣ប៉ុ យក។ យើងអាននៅថ្ងៃស្អារឡើងចាត់ចិត្តទី ២...បុចិស្អារឡើងចាត់ចិត្តទី ១ វិញ ពីដាក់ប៉ុ នៅត្រូវបានប្រើដែលនឹងកើតឡើងនៅថ្ងៃចិត្ត។ សូមស្ថាប់នៅទីនោះ។ យើងនឹងចាប់ផ្តើមនៅទីនោះជាមួយខ ១៣៖

...បងបុនរឹង ខ្ញុំមិនចង់ឱ្យអ្នកកាល់ត្រាតកដីឯង ពីពួកអ្នកដែល ដែកលកទៅហើយទេ ពីរងអ្នកកាល់ត្រាកៅពីទុក្រប្រឈយ ដូចជាអ្នកជាអ្នក ដែលត្រានសង្ឃឹម

ដូរិតបើរើយឱ្យដើរ...ព្រះគ្រឿស្សបានសុគ័ត្រ ព្រមទាំងរស់ឡើងវិញ
ហើយ នោះគ្មានជីថាទុ...ព្រះទ្រង់នឹងទាំអស់អ្នក ដែលដែកលក់ទៅក្នុង
ព្រះយេស៊ីវ ឱ្យបានមកជាមួយនឹងទ្រង់ដើរ

ដូរិតយឱ្យខ្ញុំបារាំមកអូកភាល់ត្រា តាមព្រះបន្ទូលនៃព្រះអម្ចាស់ជូនថ្មី
ទាំងយឱ្យដែលរស់នៅជាប់ ដែកបដិល់ព្រះអម្ចាស់យាងមក នោះយឱ្យ
មិនទៅមិនពុកអ្នក (ពាក្យចាបផ្តាសមាននីយចាំរាប់) ...ដែលបាន
ដែកលក់ទៅក្នុងហើយនោះទេ

ព្រះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសុគ័ត្រមក...

ឥឡូវសូមស្វាប់ជាយយកចិត្តទុកជាក់ទេ

...ព្រះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសុគ័ត្រមក...

ជាយកស្របដ្ឋាហប់ព្រះឱស្ត ទាំងមានពុសំឡើងមហាផ្ទៃកា និង...
ពួកបស់ព្រះជង នោះពួកស្វាប់ក្នុងព្រះគ្រឿស្សនឹងរស់ឡើងវិញជាមុន
បង្កើត់...

¹²⁹ ឥឡូវខ្ញុំចង់ឱ្យលាកអ្នកកត់សំគាល់ការអស្សារីដែលបានកើតឡើងនៅ
ទីនេះទេ កំខកខាន់ធីឱ្យនេះទេ យឱ្យនៅទេ? ឥឡូវនេះសូមកត់សម្ងាត់ទៅ ព្រះបន្ទូល
បាននិយាយនៅទីនេះ ត្រូវដែលស្រាវជ្រាវនឹងចំណុចពីរមានធីឱ្យបើយ៉ាង។ ចូរកត់សម្ងាត់ទៅ
ចាប់ពីថ្ងៃខែទី ១៣ ដល់ថ្ងៃខែទី ១៦ មានធីឱ្យ ៣ ដែលគ្រួរកើតឡើងនៅចំពោះព្រះ
កំព្យួរព្រះអម្ចាស់អុនទ្រង់លេបចេញមក។ យ៉ាងនាប់រហូសឥឡូវនេះ ដូច្នោះយឱ្យ
អាចចិត្តទេ យឱ្យនៅ? ធីឱ្យដែលកើតឡើង...កត់សម្ងាត់ការកំស្ថក សំឡែង ពួក។
សូមអានវាតិច្ចុរៈនេះហើយមិនចាត់ពួកឡើងឡើងទេ។ យឱ្យនៅ?

ព្រះព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសុគ័ត្រមក...

ជាយកស្របដ្ឋាហប់ព្រះឱស្ត ទាំងមានពុសំឡើងមហាផ្ទៃកា និង...
ពួកបស់ព្រះជង នោះពួកស្វាប់ក្នុងព្រះគ្រឿស្សនឹងរស់ឡើងវិញជាមុន
បង្កើត់...

¹³⁰ ធីឱ្យពាកើតឡើងទេ សំលែង...ការកំស្ថក សំឡែង ពួកកើតឡើងមុនពេលដែល
ព្រះយេស៊ីវលេចមក។ ឥឡូវនេះ ជាការកំស្ថក...ព្រះយេស៊ីវធីឱ្យបើនោះពេលដែល
ទ្រង់—ទ្រង់—ទ្រង់—ទ្រង់—យាងចុះមក។

ការពេសក តើការពេសកគឺជាស្តី? វាគារសារដែលនឹងត្រូវចេញទៅមុនគេ
ការរស់នៅនៃជីវិតគឺជាក្នុងក្រោម។

¹³¹ ឥឡូវនេះ: ព្រះជាម្មាស់មានវិធីធ្វើការ។ ហើយទេដៃមិនដែលផ្តាស់ប្បូរ
គោលនយោបាយរបស់ទ្រង់ទេ។ ទ្រង់មិនដែលផ្តាស់ប្បូរ...ទ្រង់គឺជាក្រោមដែលមិន
ផ្តាស់ប្បូរ។ តួអង្គម៉ែសព:ព ទ្រង់មានបន្ទូលថាព្រះដែលនឹងមិនធ្វើនៅលើដែនដី
នេះទេ ហើយតុលាបង្ហាញរាជល័ព្យកហាកដែលជាអ្នកបំផើបស់ទ្រង់ជាមុន។
ហើយពីតុលាកដុចអ្នកដែលទ្រង់បានសន្យា ទ្រង់នឹងធ្វើវារ។

¹³² ឥឡូវនេះ: យើងរាល់ត្រាបានផ្តល់ការតំបន់ក្រោមការពេសក។ បើនេះយើងត្រូវបាន
សន្យានៅក្នុង យោងទៅតាមម៉ាន្តាតី ៤ នោះនឹងមានការត្រួចប្រែមកិច្ចអង្គភ័យៗ
នៃហេរកនៅក្នុងស្រុក។ ក្រើមត្រូវហើយ។ ឱ្យរកតែសំគាល់ពីលក្ខណៈរបស់គាត់ គឺ
គាត់នឹងដួចមួច។ គាត់តែអីកែ...។

ព្រះបូីច្បាបាននោះប្រាំដង: មួងតួអង្គិចិយ៉ា នៅឯណីសេ នៅចេនបាទីសុ
ទ; ហាក្រុមជំនួយ នឹងនាក់យុងដែលនៅលេសសេសទៅ។ ប្រាំដង “ព្រះគុណ”
នៃហេរកនៅក្នុងស្រុក។ ក្រើមត្រូវហើយ។ ឱ្យរកតែសំគាល់ពីលក្ខណៈរបស់គាត់ គឺ

¹³³ ឥឡូវ ចាំបាត់ សារនេះត្រូវបានសន្យា។ ហើយនៅពេលអាម៉ែតំបន់អស់ត្រូវ
បានចងករាងឡើងដោយពួកក្រោមជំនួយ វានឹងបញ្ចន់ហេរកជាល័យពីព្រះដើម្បីបង្ហាញ
វារ។ ហើយនោះជាស្តីដែលទ្រង់បានសន្យាតានឹងធ្វើ។ យើងទេ? តើមកុរិហាយី។

¹³⁴ ឥឡូវនេះ: ចាំបាត់ “ព្រះបន្ទូលរបស់ព្រះអ្នកសំមកដល់ហេរក” មិនមែនទេវិទ្យា។
ហេរកគាត់គឺជាអ្នកឆ្លែងបញ្ចាំងពីព្រះបន្ទូលរបស់ព្រះ។ គាត់មិនអាចនិយាយអ្នក
ទាំងអស់ គាត់មិនអាចនិយាយគំនិតជាល័យខ្លួនបែស់គាត់បានទេ។ គាត់អាច
និយាយបានពីអ្នកដែលព្រះបង្ហាញ។ សូមឱ្យតែហេរកបានឡាយមនោះពេលដែលគាត់
ព្យាយាយលក់សិទ្ធិរបស់គាត់ គាត់បាននិយាយថា “តើហេរកអាចនិយាយអ្នក
បានក្រោពីអ្នកដែលព្រះជាម្មាស់ជាក់នៅក្នុងមាត់របស់គាត់បុរី?” វាគាយដឹងដែលព្រះ
ធ្វើដែលអ្នកមិនអាចនិយាយបាន។ តានអ្នកទៀតទេ។ ហើយអ្នកគឺតម្លកតាមរយៈប្រ
នោះ។ មិនលើសពីអ្នកដែលអ្នកអាច...។

¹³⁵ ហើយអ្នកអាចនិយាយថា “ខ្ញុំ—ខ្ញុំ—មិនអាចបើកខ្លួរបស់ខ្ញុំបានទេ” ពេលអ្នក
កំពុងមើល យើងទេ? អ្នកមិនអាចទេ។ អ្នកមិនអាចប៉ែនបស់អ្នកនៅពេលអ្នក

អាចទេ យើងទេ? អ្នកមិនអាចធ្វើដាក់ផ្លូវនៅពេលអ្នកជាមនុស្ស។ យើងទេ? អ្នកត្រូវបានបងីតក្រែងដូចម្ខោះ។

ហើយព្រះជាម្នាស់កំមាននៅសម្រាប់គោលគម្រោង តាមរយៈអសាយ យេរោម ហើយ អបីយ៉ាន់ត្រូវបងីតក្រែងដូចម្ខោះ ដែលបានក្នុងដុក។ នៅពេលបណ្តុំក្រោមជីវិតនៅខ្លួន បានដឹក្បីត្រូវបងីតក្រែងដែលលាយបញ្ហាទាំងអស់ ត្រូវដឹងបញ្ហានហេរកម្មយ លើក គាត់ឡើងពីកន្លែងណាម្មយ។ គាត់មិនមែនជាបេសប៊ូកគេហើយនិយាយ ព្រះបន្ទូលបស់ត្រូវដោយ បានហេរកដឹក្បីពីទីក្រសាស្សែ ហើយទៅឆ្នាយ គ្រាន់តែជាបុសដឹងមានំនែសេចក្តីពីតែនៃព្រះ។ ហើយវាកំពង់គោលវិធីដែលអ្នករាជបាយប៉ះគាត់។ គាត់បាននិយាយថា “បើមានម្នាក់នៅក្នុងចំណោមអ្នករាជប៉ះគ្នាដែលពេញខាងនីត្តាណប្បជាបេកក...”

¹³⁶ តុល្យវិនេះ ហេរក។ មានរឿងដូចជាតា “អំណោយទាននៃការព្យករណ៍នៅក្នុង វិហារ បុំនួនហេរកបានទាយទុកជាមុនហើយ យើងទេ? បាន។ តុល្យវិនេះហើយ ការព្យករណ៍ក្នុងយេច្រាវេទពីក្រុបតែកំណត់ ហើយនិត្តិយថាកោត្រូប្បុអត់ ជាមុន ក្រោមជីវិតនៅ។

¹³⁷ បុំនួនភាពនៃរណោម្នាក់បានដាក់នៅមួនហេរកទេ ពីព្រះគាត់—គីជាប្រះបន្ទូល របស់ព្រះ។ គាត់គីជាប្រះបន្ទូលនោះនៅសម្រាប់គាត់។ អ្នកបានយើងព្រះ ផ្លូវបញ្ចប់។ តុល្យវិនេះ ព្រះបានសន្យាថានឹងបញ្ហានយើងអុងទៅនៅថ្ងៃចុងព្រាយ ដើម្បីនាំក្នុងក្រម៉ឺចេញពីភាពរៀងរៀងខាងសាសននោះ តាមវិធីតែម្មយគត់ដែលវាការបើកក្រឹងទៅបាន។

¹³⁸ វានឹងមិនគ្របានបើកក្រឹងទេ។ ព្រះវិហារមិនអាចទទួលព្រះតីស្អាតានទេ។ យើង ត្រូវពនេនីកុស យើងមិនអាចអនុវត្តសារនេះនៅក្នុងគាល់ទេស៊ែប្រះវិហារថ្ងៃនេះ។ តើយើងនឹងអនុវត្តពេលដែលបានបញ្ចប់ព្រាយនៅស្ថានភាពដែលពួកគោលនៅថ្ងៃនេះ នៅពេលដែលម្នាក់របស់នឹងនិងអូរដ្ឋានដែលបានបញ្ចប់ព្រាយនៅស្ថានភាពនៅថ្ងៃនេះ? អូ! វារៀងរៀងរៀងក្នុងនិកាយ។ ហើយនៅពេលបានម្មយ ខ្លួនស្ថាម្នាកប្បរីតិសាក្រុណ ណាម្មយទៅ—និយាយ—ខសគ្នា។ រាល់ពេលដែលសារានបោះពីរប៉ុណ្ណោះ ហើយពួកពនេនីកុសដែលបានបញ្ហាប៉ះដែលពួកគោលចាំងអស់គ្នាបានបើកក្រឹងទៅនៅថ្ងៃនេះ។ ហើយពួកពនេនីកុសដែលបោះពីរប៉ុណ្ណោះ បានបញ្ហាប៉ះដែលពួកគោលចាំងអស់គ្នាបានបើកក្រឹងទៅនៅថ្ងៃនេះ។

¹³⁹ អ្នក ព្រមគ្រុសាក់នៃព្រះនៅពេលដែលខីតកនិងមាតាយបស់អ្នកបានមកក្នុងចំនោមអង្គភាពទាំងនោះ ដែលមាននៅក្នុងព្រមបីក្នុងទៅចាស់។ ពួកគេបានក្លែងកនិងសរសើរមីនីព្រះជាមាតាសំហែរីយិនយាយទាស់នឹងពួកគោ។ ហើយអ្នកបានបង្រៀន “ដូចជាដូនដែលគ្រប់ទៅសុកម្ពុជានូវនឹង” ហើយធ្វើដូនដែលដែលពួកគោបានធ្វើ។ ហើយទទួលខាងសាសនាអូច្ចារ៉ែដែរ អ្នកបិទការរោគណិតអាស្សរបស់អ្នក។ អ្នកត្រូវតែមានការមិត្តភាពមុនពេលអ្នកអារម្មណូមិនមែនជាមួយគ្នា ពីបាកណាស់។

¹⁴⁰ អ្នកខាង Oneness ព្រះជាមាតាសំបានប្រទានសារព័ន្ធជាប់អ្នក ហើយអ្នកជំនួសឱ្យគ្រាន់តែក្រោរការពាណិជ្ជកម្មបែងចាយឡើងទៅមុខទៀត អ្នកត្រូវតែបន្ទាបហើយ ផ្សែបច្ចេក្តីប្រមូលបស់អ្នក។ ហើយអ្នកទាំងអស់ត្រូវនៅណា? តុងកន្លែកតែមួយ នោះជាការពិត។

ហើយព្រះវិញ្ញាណាបស់ព្រះ កំពុងតែបន្ទែកមុខទៀត។ “អញ្ចបាប្រោះអទូស់បានជាំរា ហើយស្រាប់ទីការទាំងយប់ទាំងថ្មី។ កំរងអ្នកខ្លះគ្នា...” ត្រែងពាន តែងកំងរឿងទាំងនេះ ត្រូវហើយត្រូវតែបញ្ចប់ត្រូវរឿងនៅខ្លួន។

¹⁴¹ រឿងដំបូងបានមក នៅពេលដែលត្រូវដោនចាប់ធ្វើមួយៗមកពីស្ថានស្តីតែមានការរំសក។ តើវាគីជាឌី? តីជាសាមួយ ដើម្បីឱ្យមនុស្សមួយគ្នា។ សារចោរមកជំបូង។ ឥឡូវនេះ ជាបេលដំណឹងអុបចប់រឿង “ចុរញ្ញរាកទេរឿងហើយអុប តើ ដែលបូច្ចនានហើយ? ទីត្រាំពីមិនមែនប្រាំមួយទេ តីទីប្រាំពី៖ មិនចុះក្នុងកំណោះមកដល់ហើយ។ ចុរញ្ញរាកទេរឿងហើយរឿងបច្ចេករបស់អ្នកទេ ហើយពួកគោបានធ្វើ។ ពួកគោមួយចំនួនបានកែបើញាទូកគោមិនមានប្រាកដនៅក្នុងចំណេះរបស់ពួកគោទេ។ យើងត្រូវដោលដែលដែលការំចង់រឿង។

រាជម៉ោងទី ៥។ អ្នកដែលត្រូវសង្គោះតីលូក ១ពាក្យរាករណ៍ទាំងអស់នោះដែលវាការចកំណាត់យោងលូតទៅខ្លោះនៅក្នុងថ្ងៃនេះ នៅក្នុងបច្ចុប្បន្នរឿងយើងយើងរាកំពុងរស់នៅទីនោះ។ មិនមាន... ។

¹⁴² សូមមើលរឿងទាំងនេះកែតានីង បងប្រុសជាទិស្សទ្វាក្សំបស់ខ្ញុំ។ នៅពេលដែលព្រះនៃហានស្តីដើរបានចាប់នៅក្នុងថ្ងៃនេះ។ អ្នក—អ្នក ត្រាល់តែ គូវតាមដើរដីបីប្រាមួយរួមទេ។ រាជីតារា... អស្វារម៉ោននៅពេលអ្នកយើងព្រះយាងមកពីស្ថានស្តី ឈរនៅមុខព្រមទាំងស្តីហើយនៅទីនោះប្រកាសអង្គ

ទ្រង់ដឹងដែលទ្រង់ឆ្លាប់បានធ្វើ។ ហើយនោះគឺជាការពិត បើកព្រះគម្ពុរៈ យើង
ទេ? ត្រូវហើយ។ បាននៅទីនេះ។

¹⁴³ ហើយប្រព័ន្ធនឹកាយបានស្តាប់។ បានបាត់ហើយ។ វានឹងមិនកើនឡើងមួយ
ឡើតទេ។ វានឹងត្រូវបានដុក។ នោះជាអ្នកដែលអ្នកធ្វើជាមួយអ្នកមនេះលើកាល ចូល¹⁴⁴
រៀបចំឡើតវាទេ។ ចូលទៅក្នុងព្រះគ្រឿស្ស។ កំនិយាយថា “ខ្ញុំជាកម្មសិទ្ធិរបស់មេគ្យា
ខ្លួន ខ្ញុំជាកម្មសិទ្ធិរបស់បានខ្លួន” ខ្ញុំជាកម្មសិទ្ធិរបស់ពួកពេនទីកុស ។ អ្នកចូល¹⁴⁵
ទៅក្នុងព្រះគ្រឿស្ស។

បើអ្នកនៅក្នុងព្រះគ្រឿស្សមិនមានពាក្យដែលបានសរសេរនៅទីនេះទេ បើនូនជា
អ្នកដែលអ្នកធ្វើវាបានឡើងឡើង។ ខ្ញុំមិនខូលពីអ្នកដែលអ្នកណាមួយការិយាយនោះទេ។ ហើយ
បន្ទាប់មកព្រះជាមាត្រសំខ្លះបានបង្កើតឯងនោះ បានបង្ហាញឡើយឱ្យយើង។ ពីព្រះ
អ្នក នៅពេលដែលទ្រង់បានក្រវិញ្ញាណាលើព្រះបន្ទូល តើមានអ្នកកើតឡើង? តើ
ជួចជាដាក់ទីកបើគ្រប់ពួកដៃរៀងឡើតទេ។ វានឹងរស់នៅ ហើយវានឹងនាំមកនូវប្រហែល
របស់វា។

¹⁴⁴ អ្នកនិយាយថា “ខ្ញុំបានទទួលបុណ្យរៀងមួយ ដោយព្រះវិញ្ញាណាលើសុទ្ធបាន
មិនមែនមាននីយបានសរុប្បាភៈទេ មិនមែនដោយវិធីដែលរាយនោះទេ”

¹⁴⁵ ម៉ែលនៅទីនេះ។ អ្នកគឺជាអ្នកព្រោះអ្នកអារ៉ា អ្នកគឺជាអ្នកនៅខាងក្រោមក្នុងជាមួយក្នុង
ខាងព្រៃលីង បន្ទាប់វិញ្ញាណាលើដែលបង្ហាញបានឡើង។ តម្លៃវនេះ អ្នកមានញ្ញាណាប្រាំ
នៅក្នុងរាយការនេះ: ដើម្បីទាក់ទងទៅនឹងផ្ទះនៅលើបែនបែនអ្នក។ ពួកគេ
មិនទាក់ទងដឹងអ្នកដែលនោះសំបុត្រ។ អ្នកទទួលបានវិញ្ញាណាគារាំង ៥ នៅទីនេះគឺ
សេចក្តីស្រឡាញៗ មនសិការនឹងអ្នកដៃរៀងឡើតទេ។ បើនូននៅទីនេះគឺជាកន្លែង
ដែលអ្នកសំនោះ។ នោះហើយគឺជាអ្នក

¹⁴⁶ តើព្រះយេស៊ូមិនបានមានបន្ទូលថា “ត្រូវដែលបានបន្ទូលថា ‘ត្រូវដែលបន្ទូលសូមិនិងមនុស្ស¹⁴⁷
ទុប្បិទិនិងទេប្បិទិនិ?’” នៅព្រះបន្ទូលនិយាយថា “អាម៉ែន” សូមជាក់សត្វកន្លាមួយ
នៅទីនេះ ហើយស្រួលសាលើនៅទីនេះនោះ ហើយថាកំពើកបើពួកវាបើយ ករ្បាបនៅ
ក្រកាយជាតិនិងបស់ជួចនោះ គឺពួកគេទាំងពីរសំនោះដោយទីកកំពួមួយទេ? គា
ម៉ែនប្រាកដដែលសំរាប់។ មែនហើយ កើតជាអ្នកទេ? ម្នាក់ក្នុងចំនោមពួកគេនឹងដែល
ប៉ែបាល់ព្រះវាតីបែបនោះ។ សត្វកម្មតិនិងបើកដៃរៀងហើយពីសុបកដូចត្រូវនិង
ស្រួលសាលើដែរ។

¹⁴⁷ តើព្រះគម្ពីរិនបានដែងទេប្រឹកី “នៅថ្ងៃចុងក្រោយ នឹងមានព្រះគ្រឿស្ស ក្លងភាយ?” អង្គប្រជុំនិយាយថា “អាម៉ែន” មិនមែន “ព្រះយេស៊ូវក្លងភាយទេ” គេឡើងនេះ។ “ព្រះគ្រឿស្សក្លងភាយ” អ្នកដែលបានចាក់ប្រែងតាំង អ្នកដែលក្លងបន្ថែម ព្រះបន្ទូល និកាយចាក់ប្រែងតាំង ប៉ុន្មែមនេះគោះព្រះបន្ទូលទេ។

ជើង ព្រះបន្ទូលនឹងផ្លួងប្រាប់ដោយខ្ពុនឯង។ វាមិនត្រូវការអ្វីផ្សេងទៀតទេ។ វានឹងកត់ប្រាប់ដោយខ្ពុនឯង។

“នោះនឹងមានអ្នកចាក់ប្រែងតាំងក្លងភាយទេ” តើអ្នកមានខ្សោយតែសម្បូង របស់ខ្ញុំណើអភិបន្ទុនេះប្រុទេ។ ហើយនោះ...”

អូ ហើយកហេមួយក្នុងចំណោមពួកគេនិយាយថា “អូ អ្នក តើអ្នកជាប្រះយេស៊ូវ មែនទេ?”

“អូ ប្រាកដជាមិនអញ្ញឱងទេ” ពួកគេនឹងមិនឈរនៅទីនោះទេ។

¹⁴⁸ ប៉ុន្មោះពេលដែលវាយកដល់ “អូ សិរីណូ! ខ្ញុំបានចាក់ប្រែងតាំងហើយ!” វាតីជាការចាក់ប្រែងតាំងដីពិតប្រាកដ។ សូមចាំថាកៅជាសមានវាដែរ ហើយបានទាយបានឲ្យកើតឡើង ហើយបានទាយ។

ប៉ុន្មោះគ្មានអ្វីដែលត្រូវធ្វើជាមួយនេះទេ នៅខាងក្រោង។ លើកលុងតែជាពួររបស់ព្រះគឺជាប្រឈរនរបស់ទ្រង់។ ហើយនរបស់ទ្រង់តាំងពីដំបូង បានតម្លៃទុកជាមួនអ្នកត្រូវបញ្ចប់។ ខ្ញុំមិនខ្ចោះពីអ្វីដែលអ្នកពេសក និយាយភាសាជែទេ ទៅ ពេសក នោះគ្មានអ្វីដែលត្រូវធ្វើជាមួយនោះ។

កាប់នូវដែលអាចបំបានដួចត្រូវនឹងពួកគេ។ ខ្ញុំបានយើងពួកធ្វើជាអៅ កើនឡើង ហើយពុសក ហើយនិយាយភាសាជែទេ និងជីកឈមាមបេញពីលបានជក្សាបមនុស្ស ហើយអំពារនោះដល់អារក្ស។ យើងទៀត? ជូនចេះអ្នកមិន... អាម្មណ៍នឹងក្នុង

ធម្មយក្នុងចំណោមពួកគេ បំគ្រងវាទេ។ វាគាតិត្តុរបស់អ្នកនៅក្នុងព្រះបន្ទូលនោះ ហើយគឺជាប្រះគ្រឿស្ស។ សំយកនោះទីនោះ ហើយមើលវាបង្ហាញខ្ពុនឯង វាទិញតែស្អាត់ គ្រាន់តែជាការបើកឡើងដួចជាប្រាប់ផ្សេងទៀត ហើយប្រកាសខ្ពុនឯង សម្រាប់សម្រេចកាលដែលវាកំពុងរស់នោះ។

¹⁴⁹ លួចខែនអាចនាំមកនូវអ្នកពីអ្នកដែលគ្មានឱ្យចាប់អាមេណា។ អ្នកធ្វើនេះទៅអាចយករបស់ផ្សេងទៀត។ ឥឡូវនេះយើងមានសម្រាប់សាលាអ៊ីហើយ។

លួចខែនត្រាកដ លួចរក្សាតែបង្កើតលួចខែនត្រាកដ។ ពេនខិត្តសិត្រាកដ ត្រូវរាយការពេនខិត្តសិត្រាកដ។ មែនហើយ។ ប៉ុន្តែយើងនៅក្នុងអតិថតភាពនៅ ហើយបន្ទាន់មុខទៀត។

¹⁵⁰ អ្នកដឹងទៅ ព្រះវិហារកាតុលិក បានចាប់ផ្តើម ពេនខិត្តសិត្ត? ហើយហើយព្រះវិហារ ពេនខិត្តសិត្តនឹងយកពីពាណិជ្ជកម្មនៅក្នុងរាយការកំណើដែលអ្នកដែលកាតុលិក ត្រូវនេះ។ នោះជាការពិត។ ខ្ញុំនឹងយាយថែបន់បំពេះបងបុនប្រុសស្រីបនស់ខ្លះ ដែលខ្ញុំស្របឡាត្រូវៗ។ ហើយព្រះជាម្ញាស់ត្រូវដ្ឋាបពីការនេះ។ ប៉ុន្តែចាប់ចាត់សំណាត់ខ្លះ ខ្ញុំត្រូវជួយអ្នកនេះដើម្បីជិំនិំជិំនៅ។ ហើយរាយកម្មយុទ្ធទៅខ្លួន ទៅ ខ្ញុំត្រូវពេកតែតារាជិត។

¹⁵¹ នៅពេលដែលខ្ញុំបានចូលទៅក្នុងការប្រជុំជាមួយអ្នកដឹស្តាន សម្រាប់អ្នក ជិំនិំជិំនិំទៅ ប៉ុន្តែ នៅពេលខ្ញុំមកជាមួយសាមួយ! នឹងការណាមួយរាយកំពើទៀត... មែន វាតីជាសារពិត...

បើវាគារពិត ការអស្សារិតរបស់ព្រះ ហើយព្រះនៅអង្គភាពនោះ អ្នកដឹងថារាជ មិនមែនជាបេស់ព្រះទេ ពីព្រះណីងនោះបានប្រកាសូចហើយ។

ព្រះយេស៊ីវេយានទៅមុខហើយប្រាសអ្នកដឹងដឹងនាយការណោះ ដើម្បីឱ្យមនុស្ស មិនយើងយើងទៀត។ បន្ទាប់មកសាបេបស់ត្រូវ។ ត្រូវត្រូវហើយ។

វាត្រូវពេនអ្នកមួយដែលព្រះនឹងណែនាំ។ ត្រូវជាតិ... អ្នកព្យាបាលជីទៅរាកាត ការអស្សារិតរបស់ត្រូវជិំនិំនោះ។ គ្រាន់ពេទាកកំពុករបស់មនុស្ស អ្នកសំខាន់បែសកំពី ករូបសោរ។ ជាមួយដែលបាន មកពីខិំនោះ។ ត្រូវជាប្រាយមទូលបានការពេញចិត្ត ពីមនុស្ស ដូច្នេះពួកគេនឹងអង្គូយស្ថាប់បំពេះត្រូវ សូមមិនសម្រាប់អ្នកខ្លះនៅ ទីនោះដែលព្រះបានតែងតាំងទៅនៅ។ ហើយសម្រាប់ជីត។

គ្រាប់ធម្មជាតិស្ថិសាលីមួយចំនួន បានធ្លាក់មកលើដី ហកីបាននឹងការ ហើយខ្លះទៀតធ្លាក់ទៅលើដីមានបន្ទាន់។ ហើយខ្លះទៀតបានទៅលើដីដែលបាន ផ្តូវបំទុកជាមុនហើយបាននាំចេញទៀត។

¹⁵² តុល្យវា រាតិជាបីដៃបុងបង្កស់។ បីដៃបុងគីត្រូ និងសំឡេដម្មយ... ហើយបន្ទាប់មកសំឡេដម្មយ ហើយបន្ទាប់មកគ្រែ

ស្រីស្រីជាអ្នកនាំសារអាយមនុស្សត្រូមខ្លួន។

ទីពីគីតិជាសំណែងនៃការសំឡើងវិញ: គីតិជាសំណែងដែលនៅ: គីតិជាសំណែងខ្លាំងៗ នៅក្នុងលោកយុធបាន ១១:៣៥-៤៥ ដែលហៅថាថ្មានសារពីផ្ទុរាយ។

ទូទិនក្រោមគីតិជាបុងបង្កស់ ហើយបន្ទាប់មកការសំឡើងវិញ មើល; ដើម្បីចាប់ឡើងជាបុងបង្កស់។ តុល្យសុមិលិលបីដៃ ៣ យ៉ាង។ បន្ទាប់គីតិជាមី? គីតិថ្វា សំឡេដម្មយ... សំឡេដម្មយ ស្រីស្រីជាអ្នកម្មយ សំណែង ពីគ្រែ។

¹⁵³ តុល្យវនេះ: បីដៃទីបី គីតិថ្វា ដែលពេងតំបន់នៅឱងបុណ្យពីគ្រែ កំពុងហោមនុស្ស ឱ្យចូលរួមពិធី។ នោះគីតិក្នុងក្រោម ពិធីអាហារណ្ឌាច បស់ក្នុងថៀមជាបុងបង្កនេះ នៅលើមេយោ។ យើងទេ?

¹⁵⁴ បីដៃបុងចេញមកគីតិសារបស់ទ្រដៃបោក្នុងក្រោមជាបុងបង្កស់។ បីដៃបន្ទាប់គីតិការសំឡើងវិញនៃក្នុងក្រោមដែលកំពុងដែកលក់។ តួកគេបានស្វាប់នៅសម័យផ្សេងទៀត តួកគេបានបើកបីដៃបុងជាបុងបង្កស់។ ហើយពីគ្រែ ដប់លើវិញនៅលើមេយោ នៅលើស្ថានសុទ្ធតែ? តើហេតុផ្លូវទៅ? នោះជាបីដៃបុងដែលនឹងគីតិបីដៃបីដៃបុង មិត្តអើយ។

¹⁵⁵ យើងនោះទីនោះ: ត្រូមខ្លួនជាស្របចកទុល្យវនេះ។ បីដៃតុមួយគត់គីតិព្រះវិហារនឹងចេញមក ត្រូវតែជាកំពុងនៅមុខព្រះបុក្រាមដី។

ការឃុំបញ្ចូលត្នូតុដីអស្សារីនឹងកើតឡើងបន្ទាប់ពីនោះ។ ស្រុវ៉ាសាបីនឹងត្រូវបានគេដួរបារីតែតែលប់ បីនៅត្រូវបាប់ចេញជាកិនីងត្រូវបែងបុណ្យទៅក្នុងជង្វុករបស់វា។ យើងទេ?

¹⁵⁶ អូកមិនមែនជាមនុស្សខ្លាក់ទេ។ អូក—គីតិមនុស្សដែលមានប្រាង។

ហើយបើខ្ញុំលើរនោះទីនោះ: ហើយនិយាយបីដៃបុងទាំងនោះ: សម្រាប់ការធើសង្គម? ខ្ញុំនិយាយវាតិក្រាប់វាទាដីត ពីព្រោះខ្ញុំទូលខុសត្រូវចំពោះព្រោះ ចំពោះការនិយាយ។ ហើយខ្ញុំតិនិយាយវា។ ហើយសារបស់ខ្ញុំ... គ្រប់ពេលរំណាចីងថា ត្រឡប់មកវិញនោះទីនោះ: នៅក្រោមការព្យាពាលនិងវីរីរីនៅទៀត ដែលគ្រាន់តែដើម្បីចាប់មនុស្ស ការយកចិត្តទុកជាកំដោយដីងថាសារនឹងមកជល់។ ហើយ

នេះរូបភាពរាជទាំងផ្លារដែលបានបង្ហាញឡើងទៅនៅក្នុងការបង្ហាញនៃសាស្ត្រខ្មែរ។

¹⁵⁷ បើផ្តល់មានមនុស្សយកនៅទីនោះគឺជាអង់គ្លេស ត្រូវបានយកនៅជាមួយខ្ញុំ។ នៅពេល
ដែលអ្នកទាំងអស់គ្មានពួកខ្ញុំអាចបូរាយ ពីសេចក្តីអាចបូរាយនោះថា ភើមាវាឃង
បូន្ទានេរើយ លោក? នៅព្រៃកនោះ ជាករណីនេះដែលវាបាននិយាយថា វានឹងមាននៅ
ទីនោះ។ ពួកទេរការឃើញនៅទីនោះពីស្ថានស្តីគ្នា ហើយនៅពេលដែលពួកគេបាន
ឡើង ហើយខ្សោចូលយកពួកគេឡើងនៅទីនោះ យើងយកមីល ពួកគេបាននៅ
ឆ្ងាយ វិញ្ញាសាស្ត្របានយកឱ្យភាពរបស់វា ផ្តល់កាត់ទូទាំងប្រទេស ចុះទៅក្នុង
មិកសិក្សា

¹⁵⁸ ເກີຍເນັດເອົາ: ເຮົາເຕີມໃໝ່ຜົນຂຶ້ນກໍຕຸພະເມີນເນື້ອເຜູ້ມູ້ຍ ເຮົາເຕີມໃໝ່ຜົນຂຶ້ນ
ຕັບເຜື່ອມາພື້ນບັງຍ ສໜ້ຍການກຽມດຳນິ້ນທຳກຳປົກກີ່ ເກີຍຂຸ້ຕານເບາໄຜກົມູ້ພ
ໃໝ່ຜົນຕາມຸກຄົງບົງຊາຍສາສົນ ຂຸ້ຕານລືຍາຍຕ້າ “ຜົກຕົກເວັບແກ້ໄຂເກີຍເນັດເອົາ?:
ມານມູ່ພູຜູຜັດຕາກຸງມະຊຸມສູງຍເນັດເອົາ: ສກໍສົມຜູຜູພາຍເປົ່າມາ” ຂຸ້ຜູ້ຍເຫຼົາ
“ຕາຕໍ່ຕັບປາສົ່ງເປົ້າ ເຖິງຕາຕໍ່ກາຕມານສກໍສົມຜູຜູພາຍເປົ່າມເຢັ້ງຜູຜູເປົ້າ?”

¹⁵⁹ តាត់បាននិយាយថា “បង្រីសប្រាកេណ៍នៅក្នុងព្រៃនបែនក្នុងប្រជុំ” មិនធានីកណ្ឌីនៅឡើង

ប៉ុន្មោះ នៅពេលដែលខ្សោចបានក្នុងបន្ទប់ ហើយចាប់ផ្តើមអធិស្ឋាន តាត់បានប្រាប់ខ្លួនដឹងពីភាពជាអ្នក យើងទេ?

¹⁶⁰ ខ្ញុំតែងតែអើយប្បាយចារ៉េដៃជាអាមិទេទ មិនមែនគ្រាន់តែជាមនុស្សទេ ត្រឡប់
គឺជាព្រះជាម្មាស់បានបង្ហាញអង្គទេដែរក្នុងសាត់យោម៖ ព្រះជាតុលាបក្តុណា៖
សស់ព្រះជាម្មាស់នៅសំបុត្រីប្រជាប្រញ្ញា៖ នេះបក្តុណា៖អស្សាយដែលបានចុះមក
បង្ហាញនៅលើដែនដីនៅព្រះ។ ព្រះយេស៊ូវគឺជាសេចក្តីប្រជាប្រញ្ញេបស់ព្រះ ដែល
បានកសាងការយកដែលព្រះយេហ៌រីត្រាល់បានសែន់នៅ គឺជាការពេញលេញនៃ
រូបការព្រះ។ អ្នីដែលព្រះបានបង្ហាញខ្សោយឱ្យបាន តាមរយៈរូបការនោះ។ ការការ
នោះព្រៃតែស្ថាប់ ដូច្នេះត្រឡប់អារម្មណសំអាតក្នុងក្រម៉ាជាម្មយ—ជាម្មយ—ព្រះ
លោកបិតបស់ទួរដៃ។

¹⁶¹ ហើយចូរកត់សម្គាល់ មិនត្រីមពេកុនក្រមំគ្រោបានលាងសំអាត
លើកំលែងទោសនោះទេ បើនេនាងគីបានរបៀបសុចិត្តា យើងទេ? តើអូកធ្លាប់
សាកល្បងពាក្យថា ដើម្បីសុចិត្តា ដើម្បីមើលថាគើរមាននំយ៉ាងម៉ែប?

ខាងក្រោមបានដឹងថាមួយក្រុងការបង្ហាញបញ្ជាផ្ទៃដែលមានភីក ខ្ញុំបានធ្វើឯធម្មារកត់
បន្ទាប់មកតាកត់បានរកយើងទៅ ខ្ញុំមិនបានធ្វើវាទេ បន្ទាប់មកតាកត់មកនិយាយថា
“ខ្ញុំអត់ទោសឱ្យអូកបង្ហាញបញ្ជាផ្ទៃប្រាណហំ”

¹⁶² “អូកអត់ទោសឱ្យខ្ញុំ? ខ្ញុំមិនដឹងធ្វើវាទេ។ តើអូកអក់យោទោសឱ្យខ្ញុំពីអ្នី?
យើងទេ? បើនេនាបើខ្ញុំមានកំហុស ខ្ញុំអាចចូរបានលើកំលែងទោស។ បើនេនាបើនេនាដែល
មិនសុចិត្ត ព្រាត់ខ្ញុំបានធ្វើវាតេ”

បើនេនាតាក្យថា ត្រីមគ្រោគី ទោះបីជាអូកមិនដឹងធ្វើវាទាល់ព័ត៌មាន៖ “បាន
របៀបសុចិត្ត! ហើយបន្ទាប់មកព្រះលាបហិតាបស់ព្រះយេស៊ូវគិតិស្សសំអាតយើង
ពីអំពើបាបរហូតដល់ការគ្រោបានដាក់ក្នុងសៀវភៅក្នុងគ្រប់គ្រង់នៅព្រះ។ មានព័ត៌មានៗទេ
ដែលអាចធ្វើវាបាន។”

¹⁶³ យើងមិនអាចទេ។ យើងអាចអត់ទោសឱ្យបានបើនេនាមិនអាចបំគ្រប់គ្រប់បានទេ។
ខ្ញុំអាចអក់យោទោសឱ្យអូកបើនេនាបើខ្ញុំធែក់ពេចចានអូកបានធ្វើអំពើការកត់ទំន់នេះ។
បន្ទាប់មកអូកមិនសុចិត្តទេ គ្រាន់ពេកគ្រោបានអក់យោទោស។

បើនេនាក្នុងព្រះនេរគ្រប់ព្រះ កុនក្រមំគ្រោបានរបៀបសុចិត្ត។ នាងមិនដឹង
ធ្វើវាទេនៅក្នុងដឹងជូន។ អាម៉ែន។ ឈរនៅទីនោះដូចបានដាមួយព្រះបុក្រាប់ដល់
មានគុណធំនេរព្រះ មិនដឹងធ្វើបាបការណ៍ពីជូនឡើយ។ ហេតុអ្នី? នាងគ្រោបាន
គេកែងកាំងជាមុន នាងគ្រោបានជាប់នៅក្នុងមីនីនេះ។ ហើយតុល្យវានេះនៅពេល
ដឹងនាងបានពុសចិត្ត ហើយចេញមកសំអាតដោយឈរមាម ហើយនាងលើ
នោមីនោះ ដោយគុណធំ យើងទេ? នាង គ្នានាបាបណាស់នៅពេលព័ត៌មាន៖

¹⁶⁴ ជូន រាជធម្មារហេតុក្រមំមកជាមួយគ្នា យើងទេ ការស្រក។

ហើយពីរ...

តើទ្រង់ពេមួយជាមួយនឹងសំលែងខ្សោះ ទ្រង់បានពុសកយ៉ាងខ្សោះ ចូរក្បែរក
ឲ្យបាយពួរ ហើយទ្វាសាក្តាក់ពីជីណេក។ ទ្រង់បន្ទីសំឡែងខ្សោះ ថា “ទ្វាសាអើយ

ចូរចេញមក។” យើងទេ? ហើយសំឡែងភ្លាក់ទេដី—ភ្លាក់ទេដី កុនករម្មកំពុង
ដែកលក់។

¹⁶⁵ សំឡែងវា “នឹងបន្ទីទេដីដោយសម្បែងពីក្រោម” ហើយនៅពេលវាត្រី វាបារ
ជាសិច្ច ពីក្រោមបន្ទីហេរអូស្រាវិរាយការតិដីដំបូងនៃព្រះអម្ចាស់ពីក្រោម យើង
ទេ? ដែលជាបុណ្យពេនទិកស ដីអស្សាយនៅក្នុងស្ថានសុគ្រោះ និងបុណ្យនៃពីក្រោម
ហើយតទួរនេះ សំឡែងពីក្រោមប្រកាស ហើយហេរក្នុង “ចូរសំឡាមកបុណ្យ
ទេ។” ហើយនោះគឺជាតិជាតិក្នុងការបារាំងស្ថានសុគ្រោះ។

តទួរនេះមើល: ការដួបប្រជុំតាមត្រាន និងកុនករម្មកំបុណ្យនៃពីក្រោម ពិធីអាពាហ៍
ពិពាហ៍ យើងបានយើងរាជាប្រទេទេ។ តទួរនេះខិលមួយពីក្រោមពេលយើង
បិទ។ ចូរកត់សម្ងាត់។ យើងបានយើងរាជាប្រទេទេ។

¹⁶⁶ តទួរនេះ: ខិលមួយចំណេះដឹងថា “មានបិកំណែតក្នុងម៉ាចាយដំពុកៗ៖ ១៦រាជាណាចំងចាំ
មានបិកំណែតក្នុងដែលថ្លែងប្រាប់” សូមមើលនៅក្នុង...នៅក្នុងគម្ពីយូហាន
ទី១ដំពុកៗ៖ ពាណិជ្ជម៉ោង ពីក្រោមត្រូវបានបិកំណែតក្នុងម៉ាចាយដំពុកៗ។ តើវាត្រូវទេ? ក្រោមដំនីនិយាយ
ម៉ាចាយមិននៅ វាគារការដ្ឋានជាតិអ្និំដែលព្រឹមព្រុះ។ មានសាក្សីបើនាក់។ “ព្រឹមដាយ
មានសាក្សីពីរបីនាក់ ទុកអាយាពាក្យទាំងអស់ព្រឹមបានបង្កើតទេដី។”

¹⁶⁷ តទួរនេះសូមកត់សម្ងាត់។ យើងមានសាក្សីបើនាក់។ បិនាក់ជាសាក្សី។
តទួរនេះយើងមានបើកទេដីបូចចេះហើយនៅក្នុងគម្ពីយូស្ថាប់ចាស់។ តើ
អ្នកដឹងទេ? ក្នុងនាមជាសាក្សី។ តទួរមិល ហេណុកគីមួយ ឬបីយ៉ាតីជា
ម្នាក់ទៀត ហើយព្រះយេស៊ូវគីជាម្នាក់ដោយទៀត។

ព្រះយេស៊ូវជាថ្មីនឹងតទួរនេះទ្រង់បានកត់សំគាល់។ យើងទេ? ទ្រង់
គីជាប្រពេលគម្ពីយូស្ថាប់និងគម្ពីយូស្ថាបី ព្រះទ្រង់ព្រឹស្សាប់ហើយ
បន្ទាប់មកលើកទេដីនៅស្ថានសុគ្រោះ។ ទ្រង់សុគ្រោះហើយ មករកដីពីហើយដឹងឯធម្ម
ទីនេះជាមួយពីក្រោមបិទ។ ហើយបន្ទាប់មកព្រឹមបានបើកទេដីនៅស្ថានសុគ្រោះ។
ដោយសារតែ ទ្រង់ជាថ្មីនឹងដែលបានចងចាំនៅក្នុងត្រូវបានបង្កើត។ បន្ទាប់ពីការសំឡែងពីក្រោម
និងការលើកទេដីនៅរបស់ព្រឹមបាន ហើយបន្ទាប់ពីក្រោម ហេណុកព្រឹមបាន
លើកទេដី។ យើងទាំងអស់គ្មាន យើងទាំងអស់គ្មាន យើងទាំងអស់គ្មាន យើងទាំងអស់គ្មាន
ហើយព្រះយេស៊ូវបានសុគ្រោះសុគ្រោះសុគ្រោះសុគ្រោះសុគ្រោះសុគ្រោះ នៅលើដីនេះ:

ហើយបន្ទាប់មកត្រូវបានលើកទេដីនៅស្ថានសុគិតិជាថ្មីតន្លឹះ។ មានបីដើម្បីទូលាទំណាក់ត្រា។ តើវាគ្មោះទេ?

¹⁶⁸ ឥឡូវនេះ មានការលើកទេដីរបស់មួយយុទ្ធសាស្ត្រ ដើម្បីបង្ហាញហើយ។ អ្នកដឹងទេ? នោះ មិនបានតើមិនភាពអនាគារនាក់បានលើវិនទេ។ សូមឱ្យម៉ាចាយជាបំពុកទី ២ពាណី ហើយសូមនិយាយអំពីខីទី ៤៥ នៃគម្ពីរម៉ាចាយ។ ជាបំពុកទី ២ពាណី ចាំមិនបានតើ យើងបុមិនអាចធ្វើបានភាមុរាព ហើយ—ហើយឯងមិនអាចទទួលបានបន្ទិចពីនេះ និងជួយយើងបានយ៉ាងលាប់ហើស។ ២ពាណី៤៥ ខ្ញុំធ្វើខ្លួនបានសរសេរនៅទីនេះ។ សូមអាន។

តាមពីថ្វីក្រដ់ ដីបិតលីម៉ោងពារស្ថូល នោះមានដឹងគិតជាប គ្រប ពោញលើផែនដី

ប្រុងបាលជាម៉ោងពាណី នោះព្រះយេស៊ូវ្រដែងបន្ទីទេដឹងជាសំឡេងខ្លាំង ម៉ា អីបីៗលីម៉ោង...សាធាថ់ម៉ានី គិត្យាយម៉ា...ឯុត្តិៗអង្គ់វនៃទូលបង្គំ ដឹងយេរកុម្ភីបានជាក្រដ់បាលទូលបង្គំ

មានអ្នកខ្លះដែលឈរនៅទីនោះ...កាលគេបានពុ នោះកំនិយាយម៉ា វារំសិកហេ...រកលោកអីលីយ៉ាហើយ

ស្រាប់គំមានម្នាក់រៀនទៅ យកសាកយំហ្មត ព្រឹលកំទីកទេះដោកជាក់ និងចុងដឹងដើម្បីក្រដ់ ហុចទៅថ្វាយក្រដ់សោយ

តើអ្នកនេះទីកនិយាយម៉ា ឈប់សិន ចាំមិនបានយ៉ាមក ជួយសរុប្បារៗ។

កាលព្រះយេស៊ូវ្រដែងបានវិសក...ជាម្នាំងម្នងទៀត នោះទេដែរតុល់ វិញ្ញាងក្រដ់ទៅវិញ្ញា

“សំលែងខ្លាំងឱ្យ” មិន។

នៅពេលដែលព្រះយេស៊ូវ្របានសុគត ហើយបានវិសកដោយសំឡេងខ្លាំង ខ្លាច។

គ្រានោះ វិនិននុងព្រះវិហារក៏ហេកជាមេភាត បាប់តាមពីលីចោះទៅ ដល់ក្រាម កំមានករូកីកដី ហើយចូចូរបោចំពីគ្នា

អស់ទាំងផ្លូវខ្មោចក៏ហើកឡើង នាមខ្មោចពួកអ្នកបិសុទ្ធ ដែលដេកលក់
ទៅហើយ បានសែឡើងវិញ្ញាតារីចិន

ទាំងចេញពីផ្ទា ក្នុងពេលរកាយដែលប្រចាំមានព្រះជន្យរក់ឡើងវិញ្ញា
ហើយចូលទៅក្នុងទីក្រុងបិសុទ្ធ លេចមកខូមនុយាតាប្រើប្រាស់យើង។

¹⁶⁹ ការលើកឡើងទៅស្ថានសូត្របានកន្លងដូចទៅហើយ។

មានវីដីបានកើតឡើងនៅក្នុងគម្ពឺសញ្ញាតាស់ ដែលបានរួបចំទុក ឬ
ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់នៃណាយ។ យើងទេ? ព្រះបន្ទូលរបស់
ព្រះអម្ចាស់បានមកដល់ណាយណា។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់
អេបីយ៉ាដែលជាបោកបស់ទ្រង់។ យើងទេ? ព្រះបន្ទូលរបស់ព្រះអម្ចាស់តី
ព្រះយេតុវា យើងទេ?

¹⁷⁰ សូមមើលនៅក្នុងសញ្ញាតាស់ ពួកគេតីជាពួកបិសុទ្ធសញ្ញាតាស់ តម្លៃវនេះ
នៅពេលដែលការលើកឡើងនេះបានកើតឡើងជាបៀកដំបូង។ សូមកត់សម្ងាត់
ខ ៥០។ សំណែងខ្សោះដំបូងបែកច្បោះដាស់ពួកបិសុទ្ធនៃគម្ពឺសញ្ញាតាស់ដូចជាតា
សម្បូរដឹងជាសំពូនៗ...បុជាស់ទ្វាសារ៍ យើងទេ? សំណែងខ្សោះបាន
ភ្លាក់ឡើង។

ហើយទីពីក្រោរបានបំពេញនៅថែស្សានឯនិចចិះបំពួក។ សូមរាយហើយ
អាណវា យើងទើប់ពេអាណពីបីនាទីមុន។ យើងទេ?

...បងបុនអីយេ ខ្ញុមិនបងខ្សោះអ្នករាល់គ្មានតាតិះ... ពីពួកអ្នកដែល...
ដេកលក់ទៅហើយទេ ក្រុងអ្នករាល់គ្មានពីក្រោរក្នុងព្រៃយុទ្ធយ ដូចជាតា...

ថែស្សានឯនិចចិះទី១ ៥:១២ ដល់ ១៨ នោះនឹងជាការលើកឡើងទៅស្ថានសូត្រ
ទីពីរ។ ការលើកឡើងទៅស្ថានសូត្របានកើតឡើងនៅពីរគីជាតាការចាប់យកកូនក្រមំ។

¹⁷¹ ពួកបិសុទ្ធនៃសញ្ញាតាស់បានចូលទៅក្នុងវត្ថុមានបែកច្បោះនៅប៊ែនសូត្រ
រួចរាល់ហើយ ពួកបិសុទ្ធសញ្ញាតាស់បានឡើងទៅដែលបែកច្បោះនៅក្នុងវត្ថុមានបែកច្បោះ
សំណែងនៅពេលដែលប្រចាំជាន់សែក ហើយបានបង់ចោលខ្មោច។ ពីព្រោះ
(ហេគអូ?) តីយប្បុប្បុជា ជាងម្តាយធ្លីនឹងបាបបែកច្បោះពួកគេដែលពួកគេបានអ់ចាំ
ដោយផ្តើម ក្នុងផ្លូវម៉ែនឯកតាមខ្លះបានយាងមក។ ពួកគេបានច្បាយការលេប់បង់
គីជាកូនចៀងៗ ហើយនៅពេលដែលប្រចាំជាន់សូត្រ និងបានច្បាយវិញ្ញាតារីចិន

ត្រៀង់បានព្រៃកដោយសំឡេងខ្សោះ ហើយពួកបិសុទ្ធនៅតម្លៃសញ្ញាបាស់បានភ្តែរឡើង។

មិនការព្រៃកនិងសំណែងនៅទីនេះ គឺជូចគ្គាប់ប្រៀងប្រែងមកដល់។ យើងទេ?

“ថ្វាយប្រជុំវិញ្ញាបាតា” ហើយនៅពេលដែលប្រៀងបានសុគតត យញ្ញបុគ្គាតីលូតតាមទោះ ហើយបានស្អិតទៅស្ថាតា ហើយពួកបិសុទ្ធនៅតម្លៃសញ្ញាបាស់បានមក មកការផែដែនដីមួនឡើត បានដើរនៅលើផែដែនដី ហើយបានចូលទៅក្នុងគ្រាលើកឡើងបស់ប្រៀង។

¹⁷² ជាន់ខាងបាតនិយាយថា “ទ្វាបែងលានសិតស្អារីយ ចូងដើរបក្សាបឡើង ទ្វាដែលនៅអស់កណ្តុះ!” “ត្រៀង់បាននាំពួកលើយ នាំទៅជាលើយ ប្រតិបត្តិរោងរាយដល់មនុស្ស” ហើយពួកបិសុទ្ធនេះសញ្ញាបាស់បានចូលទៅក្នុងជាមួយប្រៀង។

¹⁷³ ពួកគេបាននិយាយថា “តើនរណាជាស្អាប់នៃសេចក្តីសុចិត្ត?”

¹⁷⁴ “ព្រះជាមាស់នែនសិរិប្បីដើរស្អាប្បនៃក្នុងការធ្វើជាមាស់ដូចខាងក្រោមនេះ ពួកគេមកនៅក្នុងការធ្វើក្រោម។” ព្រះជីអស្សាប្បនៃទីនេះ ពួកគេមកនៅក្នុងការធ្វើក្រោម។ “ព្រះយេស៊ូវបាននាំពួកលើយ” ហើយត្រៀង់យើងមកជាមួយពួកបិសុទ្ធនេះតម្លៃសញ្ញាបាស់។ ហើយបានទៅដល់ទ្វាបៀនើង នៅទីនោះ ហើយនិយាយថា “ទ្វាបែងលានសិតស្អារីយ ចូងដើរបក្សាបឡើង ទ្វាដែលនៅអស់កណ្តុះ ព្រះមហាក្សត្រនឹងសិរិប្បីយកចូលមក”

សំឡេងចេញពីខាងក្រុងនិយាយថា “តើនរណាជាស្អាប់នៃសិរិប្បី?”

¹⁷⁵ “ព្រះជាមាស់ដើរស្អាប្បនៃក្នុងការប្រឈម” ទ្វាបានបើកឡើង។ “ហើយព្រះយេស៊ូវជាមួយកដីយដំនះ បាននាំអ្នកដែលច្បែចបាប់ទៅជាលើយ” ដែលបានធ្វើឱ្យប្រៀង ហើយព្រះបន្ទូលបានមកដល់ពួកគេ នៅទីនោះ ពួកបិសុទ្ធតម្លៃសញ្ញាបាស់កំពុងដែងចាំនៅទីនោះ។ “ត្រៀង់បាននាំអ្នកជាប់ជាលើយ បានឡើងទៅស្ថានខ្ពស់” បានយកពួកបិសុទ្ធនេះតម្លៃសញ្ញាបាស់ ហើយចូលទៅ មានការបើកឡើងមួយ កន្លែងដុតទៅហើយ។

¹⁷⁶ ការបើកឡើងទៅស្ថានសុគត្ថាប់តី (ថែស្សាប្បន្ទីចិត្ត) សម្រាប់ក្រោមដំន៓កនករមំដែលច្បែចបានសំឡើងវិញ ដើម្បីច្បែចបានបើកឡើងទៅក្នុងសិរិប្បី។ “យើងដែលនៅសំនិងសេសសប់” នោះគឺជារូបកាយដែលនៅសល់នៅបើដែនដី

“ហើយនឹងត្រានកវាំងបូ កវាំងអ្នកដែលដែកលក់ ដីភូកបែកសំព្រះនឹងបន្ទីសម្រោះ
ជាមុន ហើយអ្នកស្ថាប់នៅក្នុងព្រះគ្រោះគ្រោះសុវត្ថិភាព ហើយនឹងសំឡេងវិញ” ហើយយើងដែលនៅ
សំហើយនឹងនៅតែប៉ែបានជាមួយពួកគេដែល។

¹⁷⁷ នៅថ្ងៃដើរឡើត ខ្លួនឈរនៅលើចិត្តពីរដូចជានៅ ហើយខ្ញុំ—ខ្ញុំកំពុងឈរនៅ
លើចិត្តពីរដូចជានៅ ហើយ—មើលក្បានដោយរៀបចំសិទ្ធិភាព។ ហើយនៅពេលដែលវាតា
ឡើងទៅកាមជូនវិញ ឈរនៅទីនោះជាមួយកូនប្រុសកូចបែកសំខ្សោះសែប។ ការមក
ដំបូងគឺជាគាររៀបចំរៀបចំសង្គម ដំបូងដែលមកដោយរៀបចំរៀបចំបានសំខ្សោះប្រុសកូច។ បន្ទាប់ពីនោះ
មកមានរៀបចំរៀបចំដែលនៅក្នុងសង្គមដី និងការណុងចាត់ដំបូងអស្វាយមួយដែល
មានម៉ាសរបស់ពួកគេ ការបំផុះ—ប្រាប់លើពួកគេជាដើម។

បន្ទាប់ពីនោះមកមានទាហាន ដែល—ជា—មេបែកសំភាគមាស។ ហើយ
បន្ទាប់មកកំមានអំណុកជាមួយនឹង...នៅលើ...មែនហើយ នៅទីនោះមាន
អំណុកហើយនៅពីមុខវាតីជានៅ “មានទាហានដែលមិនស្អាត់” ហើយមាន
ទាហានឈរ—នៅទីនោះយាមនៅទីនោះ ជានៅ មាននាយទាហានឈរនៅម្នាច់
ហើយអ្នកបើកទូទៅនៅម្នាច់ឡើត ហើយមានភាគចាសមួយក្រោចបានគូ។ ហើយនៅ
ម្នាច់ឡើតមានមាសជាយមាស។ នាងបានបាត់បង់កូនប្រុសបែកនាង។ មាន
ប្រពន្ធដំបូងម្នាក់នៅក្រុងនាង ដាក់ក្នុងនៅលើគូ ហើយយាំ ក្នុងប្រុសគូច
ម្នាក់កំពុងពេកអ្នកយោនៅចំហេង។ ហើយទីកន្លែកបុរាណច្បាប់ពីមុខបែកសំគាត់ គាត់
បានបាត់បង់ខិត្តរបស់គាត់។

ខ្លួនឈរនៅទីនោះហើយចិត្ត! ខ្លួនឈរនៅទីនោះហើយមើលទៅ
យើងពួកគេចាត់សំណើនាក់បានចាកចេញ ដើរក្បានចុះនៅទីនោះ ពីការនឹងចាត់សំ
គាត់ការដោយសារតែពួកគេជាដើងជាតិអាមិកាំង។”

ខ្លួនឈរនៅទីនោះ “អូ! ព្រះបែកសំខ្ញុំ!”

¹⁷⁸ នៅថ្ងៃមួយ នឹងមានការធ្វើការចំណែកនៅក្នុងស្ថានសុគ្រោះគ្រោះ ហើយមនុស្សស្ថាប់នៅក្នុង
ព្រះគ្រោះគ្រោះសុវត្ថិភាព សំឡេងវិញជាមុន ពួកគេជាបុរាណបិសុទ្ធសញ្ញាតាសំ នៅខាងក្រោម
អ្នកដែលកំពុងដំបូងដីជានៅ ហើយចំណែកនៅក្នុងការ សំឡេងវិញ យើងនឹងចូលទៅស្ថានសុគ្រោះគ្រោះសំបូរសំប្រុង ហើយបានជូនវិញ ហើយយើងដែលនឹងកំពុងការ
សំឡេងវិញ ហើយយើងដែលនឹងការសំបូរសំប្រុង ហើយយើងដែលនឹងការសំបូរសំប្រុង ហើយយើង

នៅពេលវាតាប់ធ្វើមនោស្ថានសុគ្រែក នៅត្រាគ្រាមក្រាយនេះ នៅក្នុងត្រាគ្រាមក្រាយ ដែលនៅខាងមឱ្មមួយ អី! បង្ហាញព្រះលោកបិតបស់ព្រះយេស៊ូវគ្រឿស្សនោលើក្នុងបស់ពួកគេ សារៈនៃព្រះនៅក្នុងម៉ោងដែលពួកគេរស់នៅទាំងនេះ នៅជាមួយន៉ែងកំពុង នៅថ្ងៃ ឆ្នាំ នៅមុខបង្របស

¹⁷⁹ ម៉ោងនៅត្រាគ្រាមក្រាយបិទតែឡប់នេះ។ ការសៀវភៅរឹងឯក លើកទីពីគី... ទាំងអស់ ទីមួយគីកនូវដុតគេហើយ។ ទីពីគីនៅតែឡប់នឹងមកដល់ តែឡប់នេះ។

¹⁸⁰ តែឡប់ ទីបីគីជាសាក្សីទាំងពីរនៃវិរាង៖ ១៩១៩១៩ ដែលទាំងនេះគីជាអ្នក ដែលគ្រប់ក្រាយដោយព្រះនឹងបញ្ជាណបស់ព្រះគ្រឿស្ស ដើម្បីធ្វើជាបន្ទាល់ក្រាយ ដួនជាតិយុជា ដូចលោកយុទ្ធសាស្ត្របានធ្វើចំណោះបង្វុនបស់គាត់។ ហើយចាំ ថា “សាកសពបស់ពួកគេត្រូវបានជាក់នៅតាមដូរអស់យេះពេលបីចេកនូវ៖ បន្ទាប់មក វិញ្ញាណនៅជីវិតបានចូលមកក្នុងពួកគេ ហើយពួកគេត្រូវបើកឡើងនៅ ស្ថានសុគ្រែក នៅស្ថានសុគ្រែក។”

មានគ្រាបីកឡើងទៅស្ថានសុគ្រែកដីនៃគម្ពឺសញ្ញាថ្មី។

ការបីកឡើងទៅស្ថានសុគ្រែកដីនៃគម្ពឺសញ្ញាថ្មី។

¹⁸¹ តែឡប់នេះយើងបានក្រែមខ្លួនចុចាល់ ហើយដែលការបីកឡើងទៅស្ថានសុគ្រែក ការលើកឡើងទៅស្ថានសុគ្រែកនៃពួកបិសុទ្ធ។ វាក្រែវបានចែង ហើយវាកំងុំច្រោះដ៏។ នៅពេលដែលព្រះជាម្នាស់ទ្រង់មានបន្ទូល “ផ្លូវមេយុលិនិងដួនជីវិតកន្លែងបាត់ទៅវិត ព្រះបន្ទូលនានះមិនដែលបាត់ឡើយ”

¹⁸² នៅពេលដែលព្រះជាម្នាស់ទ្រង់មានបន្ទូលនៅលោកបុរីតី១ ត្រង់មានបន្ទូល ថា “ចូរមានពន្លឹះ” ហើយក្រែកបាលជាកំរែយឆ្លាំមុនពេលមានពន្លឹះ។ ត្រង់មានបន្ទូល ថា “សូមឱ្យមានដីមក្ឋាតមួយ។ សូមឱ្យមានដីមក្លើយ។ សូម ឱ្យមានរាល់ខ្លួចមួយ។ សូមឱ្យមានក្នុងមួយ។ សូមឱ្យមានដីដើរឲ្យក្នុងមួយ។ សូមឱ្យមានពីរព្រះបន្ទូលបស់ទ្រង់នៅក្នុងព្រះបន្ទូលនាន់បង្ហាញឱ្យយើង។ វាក្រែវពេលនៅពេលបន្ទូលរាល់ខ្លួចមួយ។ នៅពេលដែល...

¹⁸³ បន្ទូលប់មកចូលមួយ ត្រង់បានហោកស្មុបស់ទ្រង់ចែង។ ហើយបានមានបន្ទូល ទៅការាន់បុសម្នាក់រោងមួយ៖ ម៉ោងដោយបង្ហាលឡើងមួយ។ បិសុទ្ធ ភ្លើងដីសិសិដ្ឋ។

ហើយលោកម្ម៉ែសនឹងមិន...មនុស្សនឹងមិនធ្វើលោកម្ម៉ែសេដ្ឋក្រោះគាត់បាននិយាយថាចូរត្រូវត្រូវគេបោញទៅក្រោះក្នុងនេះទេ

¹⁸⁴ នៅព្រៃកនោះក្នុងនេះទៅបាននិយាយហើយហើយមាននឹងខ្លួន ជូនលាន់អ្នចនោះ។ ហើយមានស្ថាននិយាយថា “កំឱ្យព្រះមានបន្ទូលអី សូមឱ្យលោកម្ម៉ែសនឹងយាយវិញ យើងទៅ “ក្រោងយើងត្រូវឱ្យនាស។”

¹⁸⁵ ព្រះជាម្ញាល់ទ្រដែលបន្ទូលថា “អប្បនឹងមិននិយាយទៅកាន់ពួកគេឡើតឡើងបន្ទូលនឹងលើកពួកគេម្ញាក់ជាបោក ហើយអប្បនឹងនិយាយកាមរយៈគាត់ហើយអីដែលគាត់និយាយនឹងកោតកោដ្ឋីង។ បន្ទាប់មក ឯងនឹងបានរួចពីព្រះអប្ប អប្បនៅជាមួយគាត់។ ឥឡូវទ្រដែលបន្ទូលបែបនោះ ថាការនឹងកោតកោដ្ឋីង។

¹⁸⁶ សូមត្រូវកម្មីលបោកអសាយ កំពុងតែលរន្តនៅទីនោះ។ បុរសម្ងាត់ជាបុរសម្ងាត់ដែលបានគេគិតថាគារបានរស់នៅជាមួយអ្នសៀស។ សេចក្តីដែលបុរសអសាយ បានព្យាយាមជំនួសកំន្លែងត្រូវគ្មាល ហើយបានកោតភាពយុទ្ធដ៏។

ហើយនោះគឺជាអ្នីដែលខ្ញុំបានប្រាប់ដែលបានជាឌួករ។ កំព្យាយាមជំនួសកំន្លែងត្រូវអងិបុយ។ ទេលោក។ អ្នកស្ថិតនៅកំន្លែងដែលអ្នកនោះ។ យើងទេ? អ្នកធ្វើការដាររបស់អ្នក អ្នីដែលព្រះបានជាក់បានប្រាប់អ្នកឱ្យធ្វើ។ យើអ្នកជាប្រាមាធែង អ្នកកំដើរជាប្រាមេរៀក យើអ្នកជាប្រាមេរៀកអ្នកនឹងមិនត្រូវធ្វើជាប្រាមេះ បុរីប្រាមេះទៅជាឌួកឡើយ។ យើងទេ? អ្នកស្ថិតនៅក្នុងជំហររបស់អ្នក។

¹⁸⁷ អ្នកបានព្យាយាមសារនោះនៅថ្ងៃដើរនៅទីនោះ នៅលើការព្យាយាមច្បាយបង្កើតព្រះ។ ដាក់ខែបានតែងការណ៍ដោសេច។ មនុស្សទាំងអស់ក្រោមកំពង “វាក្រើមព្រះ” ប៉ុន្មានគាត់មិនដែលពិគ្រោះជាមួយបោករបស់ព្រះទេ។ ហើយមានស្ថានស្ថាប់ ហើយអីទាំងអស់ត្រូវបានបំផ្តាញ។ កំព្យាយាមជួបប័ចិត្តព្រះ។ អ្នករាគប់ចំហូកដែលបាករបស់ព្រះ។ សូមឱ្យវាមកនៅក្នុងវិធីនៃការធ្វើវា។ “ខ្ញុំនឹងបាប់ធ្វើមួយឱ្យដំនោះវានឹងធ្វើជូននេះ។”

¹⁸⁸ ឥឡូវនេះ៖ ដាក់ខែដើរជាប្រាស់ជាងនេះទៅឡើត។ ណាចាត់នៃស្ថិតនៅក្នុងថ្មីនោះ។ គាត់មិនទាំងបានពិគ្រោះយោបល់ទាល់ពេតេសោះ។ យើងទេ? គាត់បានពិគ្រោះយោបល់ជាមួយមែនប្រាករប់យោកប់បាននៅក្នុងនោះ។ មនុស្សទាំងអស់បានក្រោមកំពង

ហើយថ្លែកប្រៀងវា ដំនឹងសុខ...ពួកគេមានចលនាសាសនាចំងអស់ ប៉ុន្តែ វិមិនមែននៅក្នុងបន្ទាត់និងលំដាប់នៃព្រះបន្ទូលរបស់ព្រះទីឱ្យ ហើយវាតានបាកដៃយ៍។

ឯើងធ្វើតែ មិនមែនស្ថិតនៅក្នុងផ្ទុកវិនិងលំដាប់នៃព្រះបន្ទូលរបស់ព្រះទេ នៅ៖ នឹងបាកដៃយ៍ មានតែព្រះបន្ទូលរបស់ព្រះទេ ដែលនឹងឈរជាបុរីងហ្មតោ។ “ផ្ទុយយិនិងដែនដីនឹងរាយបាកតែទេ ប៉ុន្តែមិនមែនពាក្យរបស់ខ្ញុំនឹងស្ថិតស្អាតនៅទៅ”

¹⁸⁹ កត់សំគាល់អេសាយ បុរសវិយភ្លុងឆ្លាតដែលឈរនៅទីនោះទៅទាំងអស់ ក្នុងពេលវេលាយឬ នៅពេលមួយពីព្រោះណាណាពាណាកាត់ទៅ គាត់មិនអាច និយាយចាមិនខសត្តាទៅ គាត់ជាបេការណា គាត់និយាយថា “មើល! នាងព្រហ្មចាតី នឹងមានគក់” នឹងមានបុគ្គតុចប្រសុគ្រមកដល់យើង ព្រះនាមទ្រង់ឈ្មោះនឹងព្រះ ហេរិថា ជាអ្នកបើក្បារ ព្រះអង្គម្ពាស់នៃសន្តិភាព ព្រះដីស្អាយ ព្រះវិបីតាដីអស់ កណ្តុះជានិច្ចា ចុងបញ្ហាប់នៅ...ឡើង អំណាចច្រប់គ្រងនឹងស្ថិតនៅលើស្អាតទ្រង់ទៅ ចុងបញ្ហាប់នៅ...ឡើងនឹងសេរាយជាមួយអស់កណ្តុះ។ តើបុសនោះវាគានិយាយយ៉ាង ឆ្លាតដែលដូចមេដោយ? ថាស្រីព្រហ្មចាតីនឹងមានផ្ទើពេះ?

មនុស្សគ្រប់គ្នាដែនុងរកវា វាគែងរួចរាល់ហើយ។ វាកើតិជាត ព្រះបន្ទូលរបស់ ព្រះអម្ចាស់។ វាក្រុងវគ្គកើតឡើង ពីព្រោះវាគាត់ព្រះបន្ទូលរបស់ព្រះទេ ដូចគ្នានៅក្នុង លោកបុរីនិង នៅពេលដែលគាត់បានដំគ្រាប់ពួនចំងនោះនៅខាងក្រោម សមូទ្រ ជាកន្លែងដែល “ត្រានទម្រង់នឹងត្រានមោយៗបុចិតិកលើព្រះទេ” យើង ទេ? វាក្រុងវគ្គកើតឡើង។ ហើយថ្វីមួយ ៨០០ឆ្នាំក្រោមមក ស្ថានព្រហ្មចាតីបាន ចាប់កំណើតជាពាតុជរបស់ព្រះដែលជាពាតុជបង្កើត នាងបានបង្កើតក្នុងប្រុសមួយ។

¹⁹⁰ ព្រះវាគបុគ្គារដែលនោះ បានឈរនៅទីនោះនៅថ្វីមួយ។ ឡើងបានមាន បន្ទូលហេរិថ្យសារឱ្យបង្កើតបង្រៀនបាន ហើយបុរសម្រាកដែលបានស្ថាប់អស់ រយៈពេលបូនថ្វីហើយ លូយប្រមុះរបស់គាត់បានឆ្លាក់ចូលក្នុង គាត់កំបង្រៀន បាននិយាយថា

កំបង្កូល់ពីឱ្យឱ្យនោះឡើយ ដូចធនេះដែលមិនមាននឹងមកដល់ (អាម៉ែន) ពេល ខ្លាបនៅក្នុងផ្ទុំនឹងប្រុសំឡើងព្រះវាគបុគ្គារនៃព្រះ

ដូច្នេះក្រោមបានគេថែរក្សាទុកដទៃ វាក្រោមពេលវេលាដែលមិនមែនជាប្រជាពលរដ្ឋ ដើម្បីមានការលើកឡើងទៅស្ថានសុគ្រោះ។ អូខ្ញាំដើរ!

¹⁹¹ ខ្ញុចាំបានថា គ្រាន់តែជាសារចូងក្រាមយុបស់ខ្ញុ នៅកាលឯក្រឹមពេលដាក់នូវដែលខ្ញុតិតថាខ្ញុមិនដែលគ្រប់ទៅឡើតទេ នៅពេលដែលខ្ញុបានទាយថា “ឡើសរាន់ដីឡើសនឹងទៅក្រាមមហាសម្បទ្រ។ នេះគឺជាប្រាប់បន្ទូលយុបស់ព្រះអម្ចាស់។” វានិងមាន។ នាងបានធ្វើចេហីយ នាងបានលាងចេញ។ នាងបានបញ្ចប់ហើយ។ តើពេលណា? ខ្ញុមិនដឹងថាពេលណាទេ ប៉ុន្តែវានឹងកើតឡើង។ បន្ទាប់ពីនោះ ការពួកយុបដឹងថាប៉ុន្មោះតិនិងអាណាពន។

¹⁹² ចំណាមានបុសជារដ្ឋីនដែលឈរនៅទីនោះ ហើយនោះ ថ្វីដែលទេគាតាន ចុះមក។ ហើយពួកីនោះនឹងត្រូវបានផ្តាក់ចុះពីលើមួយ នៅដីវិញ្ញុដែលមើល កំពុងឈរនៅទីនោះ។ ចុះរម្យលើចំណាមានដីក្នុងការផ្តាក់ចុះនៅទីនោះ។ នាងបាន ហន្សាសបិះដឹងហើយ។ ខ្ញុំបាននិយាយថា “ការដឹងនីមួយៗនឹងធ្វើក្នុងកម្ពស់នៅផ្លូវសម្រួល ខាងលិច។” បន្ទាប់ពីនោះអាណាព្យាស្តីរៀនលិច។

¹⁹³ សូមចាំថា ជាព្រះដែលបែលមានបន្ទូលថា “ឆ្លួយអង់ចាប់ឆ្លួយតីនាសក
ហើយនាងគ្រឿបានបញ្ចប់។ ខ្ញុំមិនដឹងថាពេលណាមទេ។ ខ្ញុំមិនអាចប្រាប់អ្នក
បានទេ។

¹⁹⁴ ខ្ញុមិនដឹងថាខ្លួននិយាយដូច្នះទេ។ បើនេះបងប្រុសនេះនៅទីនេះខ្លោះជាការអត់ទេ ខ្លោះជាមានមុកក្នុងចំណោម Moseley ដែលបាននាំខ្លួនចោរឡើងក្រោមនៅកាមផ្លូវ។ ខ្ញុមិនដឹងថាបានដើរខ្លួនរហូតដល់ខ្លួនឡើងកម្រិតឡាតាំង។ ខ្លួនក្រឡើងមិនបានបានទៅតាមការ

ហើយប្រាមេដីស្ថិកជំនាញបន្ទូលថា “ការពើជាមុខគ្លោះគ្នា ខ្លួនការពើជាមុខគ្លោះគ្នា អ្នកបើកដំឡើងខ្លួនអ្នក...” (ជាតាង) ...ឡើងទៅស្ថានសុគ្រឹង ត្រូវបានតាំងចុះដល់នរក។ ធម្មតាគិច្ចការដៃអស្សាយដែលបានធ្វើនៅក្នុងអ្នកបើកបានធ្វើ នៅក្នុងក្រុងសុដីពីនោះនឹងមិនវិនាសឡើយ” ហើយប្រាមេដីលាមួយរយហាសិប ហាសិបឆ្លាំពីនោះ: (ក្រោងសុដីមានរូបហើយ នៅលើផែងដី) បន្ទាប់មកការពើជាមុខគ្លោះគ្នា គឺនៅក្នុងទីកន្លែងដែរពេលនេះ។

¹⁹⁵ ເກີຍເຄາະຕື່ຜົກງວິດູແດນຜົມບອນສ່ຽງ: ຜົມບານນີ້ແມ່ຍກາຮ່ານຂໍ້ມູນສ່ຽງ ເຊັ່ນ: ເກີຍເຄາະຜົມບອນສ່ຽງຂໍ້ມູນສ່ຽງ: ການນັ້ນເຫັນເຖິງເຄາະຕື່ຜົກງວິດູແດນຜົມບອນສ່ຽງທີ່ “ມີ ກາງກາເຕີມຕົມ”

ដែលបានហៅខ្លួនអ្នកធោយេណ្ឌាបេស់ទេរតា ទ្វូសអង់គ់តីឡើសវា យ៉ែបដែល
អ្នកត្រូវបានបើកកញ្ចប់ខ្លួនអ្នកខ្ពស់ដល់ស្ថានសូគ់! បុសនិងជាអាសន់បេស់
សាតាំង” (យើងទេ?) “អ្នកបើកដីកើងខ្លួនអ្នក”

¹⁹⁶ ត្រួតឡាល ភាគីថាទីបញ្ញេះសពសម្រាប់ពួកគេ។ មនុស្សណាមទៅនៅក្នុង
ស្ថាប់ជួចកណ្តារ។ អ្នកដែលសារបាន!

¹⁹⁷ “អ្នកដែលហៅខ្លួនអ្នកតាមណ៍យេណ្ឌាបេស់ទេរតា។ បើការអន្តោយបានធ្វើនៅក្រោង
សុជមិញ្ញនោះ ក្រោងនោះនឹងមិនវិនាសរឡើយនៅថ្ងៃនេះ។ ប៉ុន្តែពេលដោលបេស់នឹង
បានមកជួល់ហើយ។”

អ្នកមិនហើយយើងទេ យើកមិនមែនខ្ញុំជាបោកវិភាគរាយ។ យើងទេ? នៅ
មិននាងដោកនៅទីនោះ។

¹⁹⁸ ខ្ញុំចាំនៅយ៉ែប់នោះ នៅមុនពេលដែលខ្ញុំបានយើងទ្វាការនោះ ខ្ញុំបានយើង
ជាមុននៃកុនក្រោម។ ខ្ញុំបានលួនទីនោះហើយបានយើងទ្វាស្រីតុចក្រុកម្នាក់ដែល
ត្រូវឈ្មោះ ស្រួចកាត់និងរបស់បេរិយេង។ ដើរក្បានតាមវិធីនេះ។ មានអ្នកខ្ពស់យ៉ាវក្នុង
ខ្ញុំនៅក្នុងនិមិនត្រូវ ហើយខ្ញុំបានយើងទេ ពួកគេបាននិយាយថា “ការមើលជាមុន
នៃកុនក្រោម” ខ្ញុំបានយើងទ្វានាងចេញទៅ ពួកគេមកកន្លែងនេះហើយដើរីយ៉ាវ។

¹⁹⁹ ខ្ញុំបានប្រាក់ឡើងមក ព្រះវិហារ—បានលេចចេញពីចំហៀងនេះ។ មានព្រះវិហារ
អាសុំ។ អូ អ្នកនិយាយអំពីភាពកខ្នាំ! នៅទីនេះមកព្រះវិហារអីអីប៉ា អូខ្ញុំអើយ!
ហើយបន្ទាប់មកខ្ញុំបានរូសំឡោងព្រឹកនីញ្ញាក់។ ហើយភាគីជាបន្ទាប់កញ្ញាអាមេរិក និង
ក្រោមជំនួយ ហើយនាងគ្មានសម្បៀកប់ពាក់ណាមួយយើងខ្លួនឡើយ។ នាងមានក្រាតាស
ជួចជាកាសែតពណ៌ក្រោមដែល កាន់នៅពីមុខ នាងរាំបង្ហាក់ញ្ញាក់។ បន្ទាប់កញ្ញាអាមេរិក
ក្រោមជំនួយ។

²⁰⁰ ខ្ញុំបានលួនទីនោះក្នុងវគ្គមានបេស់ត្រូវ។ ខ្ញុំបានគិតថា “ឱព្រះជាម្នាស់
អើយ! តើវាដាការដែលល្អបំផុតដែលយើងអាចធ្វើបានមែនទេ? អូ! អូ!” អ្នកដឹងពី
អាមេណ៍បេស់អ្នក។ បន្ទាប់មកខ្ញុំគិតថា “ឱព្រះជាម្នាស់អើយ សូមណាក់ទូលបង់។
យើងខ្លាត់កំពង់នៅថ្ងៃយើងទីនេះ។ យើងចំងអស់យើងបានដលិត ហើយនោះ
ជាម្នូរ?”

201 ហើយបន្ទាប់មក នៅពេលដែលពួកគេជាស្ថានផ្តល់ការតាំងភ្លាមៗ ត្រប់ទាំងភ្លាមៗ វា កំគ្រប់ប្រហែល ហើយសាក់ខ្លឹមឯងជាបម្លោះ ហើយនៅពេលពួកគេផ្តល់ការតាំងដូចនោះសន្និតាដាក្រុងព្រហ្មថាប៉ែពោះព្រះគ្រឿសុប្បី ហើយនៅពេលនាង ផ្តល់ការតាំងបែបនោះ ខ្ញុំបាននាកកភ្លាមលចេញ អ្នកដឹងទេ ជាមួយនឹងការការនៃអ្នកដោះ នៅចំពោះមុខខ្ញុំ វាតី—ភ្នាក់ខ្លួនម៉ាស់ណាស់ បែខ្ពងរបស់ពួកគោល ហើយនៅ ទីនោះពួកគេបានធ្វើដូចខ្ញុំទេ ហើយខ្ញុំបែកភ្លាមល ទៅយំដូចនោះ។

202 ខ្ញុំបាននិយាយថា “ខ្ញុំ—ខ្ញុំមិនអាចឈរនៅទីនោះបានទេ។ ត្រង់ឈរនៅ ទីនោះ ហើយខ្ញុំដឹងថាគាត់ខ្ញុំ ជាអ្នកដឹកនាំនៃក្រុមដំនុំមួយ ហើយនោះជាឡីវីដែល ខ្ញុំបានដែលិតសម្រាប់ត្រង់។” ខ្ញុំបាននិយាយថា “ឥឡូវអនុវត្តឱ្យខ្ញុំសាក់ទៅឆ្លាយ” ហើយ ដូចនោះ។

203 ហើយនៅពេលដែលវាបានចេញទៅ កណ្តាល់ពេលពួកគេបានមកដល់ ពួកគេនឹងចេញទៅកំណើនជាកំណែកការ បន្ទាប់មកទូទាត់ចុះ។ ខ្ញុំខិបកំណើ សំលែងរបស់វាតូចចែងដែលបានទៅឆ្លាយ។

បន្ទាប់មកខ្ញុំបានបញ្ជីមួយដូចជាអេមីមាបានគ្រឿសុវត្ថិភាព ខ្ញុំក្រោមកម្មិល ហើយនៅទីនោះពួកគឺសុទ្ធបានមក ជាបុរាណក្រុងស្រី សមរម្យនឹងអ្នកដែលពួកគេ ត្រូវបាន តីពួកគេស្រែករាយការ កំណែក្រុមព្រះពុទ្ធឌី សក់សល់ពួកគេចេងព្យារនៅលើខ្ញុំ ហើយ បែស់ពួកគោល រលូនស្អាតដើរក្រុងបែបនេះ ដល់ជំហាននៃជំណើងល្អ។ នាង ជាម្រោះបន្ទូល។ ពួកគេមិនទៅដូចជាប្រជាធាសាតិមួយក្នុងចំណោមប្រជាធាសាតិ ទាំងអស់។ ខ្ញុំបានមិនហាត់ ពេលពួកគេដើរការតីនោះ ហើយយើងពួកគេដើរការតី តាមនោះ។ ជំនួសឱ្យការឆ្លាក់ចុះពួកគោល ចាប់ផ្តើមកើនឡើង។

ខ្ញុំបានកត់សំគាល់ម្នាក់ក្នុងចំណោមពួកគេព្យាយាម ពីរបុប្ផ័ន្ទាក់ព្យាយាម។ នៅក្បែរបន្ទាត់ ខ្ញុំបានពែសកថា “ចូននៅក្នុងជូន!” ហើយនិមិត្តនោះបានចាកចេញពី ខ្ញុំ។ ហើយខ្ញុំកំពុងឈរនៅក្នុងបន្ទាប់ដោយក្រុងក្រាហិរញ្ញវត្ថុ។ “ចូននៅក្នុងជូន!” បន្ទាត់នោះ...

204 ផល់តើវា អាចកន្លងជូតទៅហើយបុ? តើក្នុងក្រោមអាចត្រូវបានហោរូចហើយ បុ? តើនោះជាឡីវីដែលយើងកំពុងផ្តល់ការតែស្ថិតិថ្មី?

នាងក្រៃវត្ថុជាយុបអង្គព្រះគ្រឿស្ស ហើយព្រះគ្រឿស្សគឺជាបន្ទូល។ នេះជាដីផីន តែមួយគត់។ យើដូច? វាមាននៅទីនោះកងព្រះបន្ទូល។ វាតាម...មើល? មិនអាច បន្ទូលមីមួយបានទេ។ វាមិន—មែនជាស្តីដែលមានដំឡើងដូចជាបុរសហើយដែល ម្នាច់ឡើតដូចជាប្រញាំដូចឆ្លើ។ វាក្រៃវត្ថុជាបន្ទូលបស់ព្រះអម្ចាស់យ៉ាងច្បាស់ ដូចជាថ្រែងដែរ។ កុនក្រោមគឺជាដីដូកម្មួយនៃកុនកំណៈ។ ស្តីគឺជាដីដូកម្មួយនៃបី របស់នាង “ព្រះនាងក្រៃយកបេញពីបី” នរៀតិជាដីដូកម្មួយបស់អំជាមជាតិផីន ចំហៀងរបស់គាត់។ កុនក្រោមគឺដូចត្វាដែរ មិនក្រៃបានយកបេញពីនិភាយទេ ប៉ុន្តែ បានយកពីដីមីទ្រួងព្រះបន្ទូលបស់ព្រះសម្រាប់ថ្ងៃនេះ។

²⁰⁵ ការលើកឡើងទៅស្ថានសុំគឺ

ក្រុករបស់ព្រះអម្ចាស់នឹងបន្ទីឡើង មនុស្សស្មាប់នៅក្នុង
ព្រះគ្រឿស្សនឹងរស់ឡើងវិញ
ហើយសិរីល្អនៃចំណោកនៃការស់ឡើងវិញរបស់ទ្រែង
នៅពេលដែលអ្នកដែលបានឡើសិរីសិរីក្រៃប្រមូលទៅធ្វើ
របស់តួកគោប្បុសពីស្ថានសុំគឺ។

នៅពេលដែលក្រោងក្រៃបានលើកនៅក្រោងកន្លែងនោះ សុមអ្នកទាំងអស់ត្រា ព្យាយាមនៅទីនោះមិត្តឱ្យយ៍។ សុមព្រះប្រទានពរ។

²⁰⁶ វាក្រៃបានចែង។ វាក្រៃវត្ថុកែតាលើកឡើង។ វានឹងកែតាលើង។ ហើយតូច...[ចំណុច ទៅនៅលើកសែតា]

មនុស្សត្រានអ្នកណាច់ស្ថាប់ទេ។ ត្រាននរណាម្នាក់ចែង—បាត់បង់ឡើយ។ ឱាយខ្ពស់ប្រាប់អ្នក។ អ្នកដោយដែលអ្នកធ្វើ...ខ្ញុំមិនខូល់ចាត់អ្នកទៅព្រះវិហារន លូប្បុណ្ណាទេ ហើយអ្នកស្មោះក្រែងយ៉ាងណាប់ពេះព្រះវិហារ។ វាមិនអីទេ ត្រានអ្ន ប្រជាំងនឹងឡើងនោះទេ។ អ្នកត្រូវតែទៅព្រះវិហារ។ អ្នកធ្វើ។ បន្ទទៅព្រះវិហារ។ បុន្ថែអ្នកដោយក្រាស់តែបានប្រពេណីរបស់អ្នក ហើយបន្ទើនេះព្រះគ្រឿស្ស។ ក្រោះវាតាមសម្រេចឡើងបានម្បយ ហើយអ្នកចាប់យកជាសញ្ញាបស់សត្វសាបារ នៅលើអ្នក តែមិនដឹងថាភាគជាអ្នីទេ គឺហើយដល់វាយើតេល។ ពិតជាក្រីមក្រោ។

²⁰⁷ ព្រះប្រទានពដល់អ្នក។ ខ្ញុំសុំទោសដែលទុកអ្នកយុរ។ ហើយចាំចាត់បាន ទុកឱ្យតួកគោនៅទីនេះយុរពក។ ត្រីមក្រៃហើយ។ ហើយត្រូវយោដែលអ្នកបានយក

សម្រាប់ខ្ញុំ...ដែល ខ្ញុំមិនបានសិក្សា សុខុមាភដើរ នៅពេលបុស។ នោះជាបស់ខ្ញុំ ត្រូវយកវាបើយបងចុះតែលនេះសម្រាប់—ម៉ោងបន្ទូម។ ព្រមទាំងបើពេលយុវវារ ខ្ញុំ ឱ្យបំពេញនាមឯកសារបំផុតនៅទីនេះ។ ខ្ញុំនៅមានប្រព័លបានបើបុរាណបំផុតបំផុតនៅលើកទ្វីង បើនូវខ្ញុំ—ខ្ញុំមិនមានពេលដែលដើរដើម្បីបញ្ចប់វាទេ។ សូមព្រមបាន។

208 តើអ្នកស្រឡាត្រូវបានអម្ចាស់យេស៊ូវទេ? ព្រមដីនីតិមិញបានអំពីនេះ។ សូមយកនៅតែមួយនាមឯកសារបំផុតស្រួលតែស្រួល។ ហើយចងចាំនូវវីដែលខ្ញុំបាន និយាយ។ សូមចាំថាយើដែលស្ថិតនៅពេលចួងក្រុកយ។

ប្រជាធាតិទាំងនេះកំពុងកំពុងកាត់ អូសាងអលភ្តាកំទ្វីង
ទីសំគាល់ដែលប្រព័ន្ធផីរបានទាយទុក។
ថ្វីរបស់សាសន៍ដែលបានរបៀបចិត្ត
“គ្រឡប់ អូ បែកបាក់ ត្រា”

ថ្វីនេះសេចក្តីប្រាសាសហៈជិតមកដល់ហើយ
ចិត្តបែសមនុស្សហាត់យេចំពោះការកើយឆ្នាច។
គ្របានបំពេញដោយប្រព័ន្ធដឹត្តិណុណ ចង្វៀងរបស់អ្នកគ្របាន
អុបមិលច្បាស់
មើលការប្រាសាសហៈ អ្នកជិតមកដល់ហើយ។

តើអ្នកដឹងទៅម៉ោង?

ហេរកវេត្តុងភ្លាយកំពុងនិយាយកុហកសេចក្តីពិរបស់ប្រព័ន្ធ។
បដិសែច

យើងដឹងថាទាំងអស់គឺជាការពិត។ មែនទេ? ប្រែណុចទេនៅលើកវេសត។

ខ្ញុំស្រឡាត្រូវចែង ខ្ញុំស្រឡាត្រូវចែង
ពីប្រព័ន្ធឌែងស្រឡាត្រូវខ្ញុំមុន
ហើយសង្គ្រោះខ្ញុំ
នៅដើម្បីកាលវិវិទ។

209 តើមានប៉ុន្មាននាក់ដែលស្រឡាត្រូវចែង? លើកដឹងអ្នកទ្វីង។ តុម្បូនេះខ្ញុំ ចែងខ្សោយក ពេលយើងប្រែងចំរៀងនេះមួងឡើតចាប់ដឹងអ្នកណាម្នាក់ដែលនៅក្បែរ

អ្នកฯ និយាយថា “សូមព្រះប្រទានពារដល់អ្នកដែលជាអ្នកស្វោះទេដៃ” យើងគឺជាអ្នកធ្វើធ្វើយាត្រា។ តើមែនទេ? ក្រុមជំនួយនិយាយថាការម៉ែន អ្នកដែលរើនិងជាមនុស្សប័ម្ញក។

ខ្លួនបានបញ្ជាផ្ទៃទេដៃ

ហើយ ដើរកាត់នៅទីណាត់

ខ្លួនបានបញ្ជាផ្ទៃទេដៃ
ពីព្រះទេដៃបានបញ្ជាផ្ទៃខ្លួន។
ហើយបានសរុបដឹងបន្ថែមទីណាត់
នៅដើមឈើកាលវារី។

²¹⁰ តើអ្នកចង់បានការលើកទៀតឱ្យទេ? ក្រុមជំនួយនិយាយថា “អាម៉ែន” តើមានបងបុនប៉ុន្មាននាក់ចាប់អាមួនកនាងការលើកទៀតឱ្យទេទៅស្ថានសូគ់? និយាយថា “ព្រះជាម្នាស់អើយខ្ញុចង់ធ្វើរឿងអស់ពីចិត្ត។”

កាន់ដែដែលមិនផ្តាស់បុរុបស់ព្រះ តើអ្នកស្ថាលូលបទបញ្ជាផ្ទៃទេ? អ្នកដើរកាលបងស្រើ? កាន់ព្រះហស្សី មិនផ្តាស់បុរុបស់ព្រះ។ ខ្ញុមិនដឹងថាស្ថីទេ...ស្ថីគេ? វានៅក្នុងមួយនោះ? ហ្មាន?

កាន់ព្រះហស្សីមិនផ្តាស់បុរុបស់ព្រះ!
កាន់ព្រះហស្សីមិនផ្តាស់បុរុបស់ព្រះ!
បង្កើតគីសដឹងអ្នកលើរបស់អស់កណ្តុ
កាន់ព្រះហស្សីមិនផ្តាស់បុរុបស់ព្រះ!

អ្នកចូលចិត្តទេ?

នៅពេលដែលជាបស់យើងក្រោបានបញ្ហាប់
បើចំពោះព្រះអ្នកគឺជាសេចក្តីពិត
យុត្តិធម៌និងបំភើនេះអ្នកនៅក្នុងសិរីល្អ
ព្រាលីងដែលរាយអ្នកនិងយើង!

កាត់ព្រះហស្ថិនដ្ឋាសំបុរុបស់ព្រះ!

កាត់ព្រះហស្ថិនដ្ឋាសំបុរុបស់ព្រះ!

បង្កើតក្នុងដីរឿងម្ខាកលើរបស់អស់កណ្តាល

កាត់ព្រះហស្ថិនដ្ឋាសំបុរុបស់ព្រះ!

ខ្ញុំចង់ឱ្យអ្នកឱនក្បាលបុះមួយជំនួយ។

កំណែកលន់ ទ្រព្យសម្បត្តិកតប្បរយោជន៍នៃដែនដី

នោះវាប់ខ្ចប់ណាស់

ចូរស្វែងរកកំណាប់សុគ្រ

ពួកគេនឹងមិនស្មប់ឡើយ!

កាត់ព្រះហស្ថិនដ្ឋាសំបុរុបស់ព្រះ!

កាត់ព្រះហស្ថិនដ្ឋាសំបុរុបស់ព្រះ!

បង្កើតក្នុងដីរឿងម្ខាកលើរបស់អស់កណ្តាល

កាត់ព្រះហស្ថិនដ្ឋាសំបុរុបស់ព្រះ!

²¹¹ ជាមួយនឹងក្បាលបុសអ្នកបានអារាងបុះ ហើយទុកក្នុងចិត្តដោយដឹងថា
យើងអារាងក្បាលយើងទៅធ្វើឯណីដើម្បីយើងត្រូវបាននាំទៅ ផ្ទៃណាមួយយើង
នឹងត្រឡប់មកវិញ ដោយដឹងថាអ្នកមានព្រៃលីងនៅទីនោះដែលត្រូវដឹងទៅ
ព្រះ។ បើអ្នកមានអារម្មណ៍ថាអ្នកមិនគ្រាន់តែត្រូមខ្ពនសម្រាប់បើកឡើង
ទៅស្ថានសុគ្រនោះទេ បើកនឹងមកនៅយើប់នេះ ហើយអ្នកនឹងត្រូវបង់ចិត្តក្នុង
ការអធិស្តាន លើកដើម្បីកឡើង។ យើងត្រូវកន្លែងសម្រាប់ហោកអាសន់ទេ។
អាសន់របស់អ្នកស្តិតនៅក្នុងចិត្តបុសអ្នកយ៉ាងណាក់ដោយ។ លើកដើម្បីក
ឡើង។ សូមព្រះប្រទានពាម្ខុក អ្នក អ្នក ។ ខ្ញុំ!

“មានអារម្មណ៍ថាខ្ចូចិនទាន់ត្រូមខ្ពនទេបងប្រុសប្រាណកហំ។ ខ្ញុំខ្ញុំពិតជា
ខ្ញុំ—ខ្ញុំ—ចង់ភ្លាយជាក្រីស្តាន។ ខ្ញុំធ្លាប់ព្យាយាមបុំន្ទូននៅតែមានអ្នកដែលបាត់ ខ្ញុំ
—ដឹងថាខ្ចូចិនត្រូវនៅការនៅក្នុងដែលខ្ញុំគឺតែនៅនោះទេ។”

“ឥត្រោះជាម្ខាសំអើយ! ខ្ញុំលើកដើម្បីកឡើង។ សូមមេត្តាចែលខ្ញុំជួង”

តម្លៃវនេះដែលបុរាយសិបបានលើកឡើងរួចទៅហើយ នៅក្នុងក្រុមកូចនេះ
មានធម្មជាប្រើប្រាស់កំពុងលើកឡើង។

²¹² ព្រះអង្គធានីស្រុកណា ត្រង់ជ្រាបពីអ្និដែលនៅទីក្រាយដៃនៅខាងក្រោម ក្នុង ដំឡែបង្កំអធិស្តាន ព្រះអង្គធីយោ មានថ្វីដែលមួយគត់ដែលទូលបង្កំ ទទួលខុសល្អបំពេះ នៅទីដើម្បីបាប់ការពិត ហើយព្រះជានីស្រុកណា ពួកគេ ចង់បានសង្គ្រោះ។ ពួកគេពិតជាចង់។ ពួកគេ—ពួកគេមិនចង់បានបស់ទាំងនេះ ទេ អាមួយណាម្លេះ ធ្វើការឡើង ប្រព័ន្ធនឹងកាយខ្ពស់ សាសនាល្អេះ មួយចំនួនដែលត្រូវបាន បន្លែម។ ពួកគេដឹងថាប្រព័ន្ធដែលគូរត្រូវការ។ ព្រះបន្ទូលហិរិសុទ្ធបស់ព្រះដែល ហិរិសុទ្ធ ហើយត្រានការអប់រំអ្និះផ្សេងៗទៀតទេដូច្នេះ អ្និះនឹងកន្លែងដើរទៅ សូម្បីពេ មេយិនធនឹងដី បុំនែនីងមិនមានទេ។ ហើយបើយើងជាប្រព័ន្ធបន្ទូល នៅទីនេះដីនឹង ឆ្លងកាត់ពីក្រាមយើង បុំនែនីងមិនអាចស្វាប់បានទេ ពីព្រះយើងជាប្រព័ន្ធបន្ទូល នៃក្នុងក្រម៉ឺបស់ក្នុងកំណៈ។

²¹³ ទូលបង្កំអធិស្តានជាមួយគ្មាន ត្រង់នឹងផ្តល់ឱ្យពួកគេព្រះវិបីតាមីយោ ដោយ ស្មោះព្រះដឹងទូលបង្កំអធិស្តាន។ ហើយសូមអក់យិទោសដល់ទូលបង្កំ ព្រះបីតាមីយោដែលមកយើតនៅយ៉ែប់នេះ ហើយ—ហើយនិយាយពាក្យកាត់រៀង។ ជូចមេច ទៀតគឺជាប្រព័ន្ធដឹងបានហិរិសុទ្ធដែលស្ថាបានបំបែកពួកគេជាមួយគ្មាននៅក្នុងទ្រង់ វិនិ ធ្វាល់ខ្លួនបស់ព្រះជាម្នាស់នឹងផ្តល់ឱ្យពួកគេទៅក្នុងដួងចិត្តបស់មនុស្ស ពីចិត្ត ហើយនឹងបំណុលនិងគោលបំណាងដែលទូលបង្កំមានភាពនៅទៅវាក្រោះ។ ព្រះអង្គ ធីយោ តើព្រះអង្គមិនធ្វើឱ្យទេ? ហើយសង្គ្រោះអ្នកដែលត្រូវបានសង្គ្រោះ។ បាន ទៅកាន់ត្រង់ព្រះអម្ចាស់ធីយោ។ ហើយសូមរកយើងពួកម្នានសម្រាប់ពេល ដែលលើកទៀតនៅតាប់នេះ ទូលបង្កំសូមនៅក្នុងព្រះនាមព្រះយេស៊ូ។ អាម៉ែន។

សូមព្រះប្រទានពទ។

តុល្យវីនេះ ជាប្រទាននេះ—សន្តិជាត។



ការរើបកម្មីដែលស្ថានសុគិត្ត KHM65-1204

(The Rapture)

សារដៃលើធ្វើឡើងដោយបង្រីស William Marrion Branham នេះ ត្រូវបានចែកចាយនៅល្ងាច ថ្ងៃអាចទិក្ស ថ្ងៃទី 04 ឆ្នាំ 1965 សំបុរីក្រុមផ្ទះកិច្ចជំណឿងលួអន្តរជាតិ Ramada Inn Yuma Arizona U.S.A។ របៀបការខិតខ្សោយបានធ្វើឡើងដោយការរើបកម្មីដែលត្រូវបានពិភៀស្តីឡើង ជាសារសម្បូនចេញពីខ្សោយ អាត់ចែត ចម្លង និង លោកស្រីសម្រាប់បានរួមចូលរួមជាប្រជាពលរដ្ឋសាធារណៈ ការបក ត្រូវបានរាយការណ៍ឡើង តើត្រូវបានរាយការណ៍ឡើង និង ចំណែកចាយដោយ សម្បូនច្បាប់ជាម្មាសបំផលបានចំពោះ។

KHMER

©2020 VGR, ALL RIGHTS RESERVED

VOICE OF GOD RECORDINGS
P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

www.branham.org

ការរក្សាសិទ្ធិ

សៀវភៅនេះត្រូវបានរក្សាសិទ្ធិ។ សៀវភៅនេះអាចចិត្តចម្លង បានជាការប្រើប្រាស់ផ្តាល់ខ្លួន ដោយសេវី តតិតិតថ្មី ដើម្បីធ្វើធម្មាយ ដំណឹងឈុំអំពីព្រះយេស៊ូគ្រឿសុ។ សៀវភៅនេះ មិនអាចលក់ ដលិតជាញ្រង់ទ្រាយដំ យកទៅជាកំក្នុងដែបសាយ លក់តាមប្រព័ន្ធអេហេបចត្រូនិក បុរកប្រើដោយគ្មានការអនុញ្ញាតឱ្យ រឿយៈអូហ្គ ហ្មត់វីខខតិឱ្យ (VOICE OF GOD RECORDINGS®.)ទេ។

សម្រាប់ទាំនាក់ទំនុងបន្ទែម និង បុសម្រាប់តម្រូវការទាក់ទងនឹងឯកសារសូមទាំនាក់ទំនុង៖

រឿយស៍អូហ្គ ហ្មត់វីខខតិឱ្យ (VOICE OF GOD RECORDINGS)

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

WWW.BRANHAM.ORG